



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៥៤

ត្រីមាសទី ០៣ ឆ្នាំ ២០១៧

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាង

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាធារណៈ ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៤-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៥៨ ស្តីពី ការតម្កើងថ្នាក់ដល់លោកជំទាវ **ចាន់ សំដារិន្ទ** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ៥៥៧៦
- ១៤-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៥៩ ស្តីពី ការតែងតាំង និងតម្កើងឋានៈដល់ ឯកឧត្តម និងលោកជំទាវ ចំនួន ១៩ រូប ៥៥៧៧
- ១៤-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម ចំនួន ០៦ រូប ៥៥៧៩
- ១៤-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ២៤ រូប ៥៥៨០
- ១៤-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦២ ស្តីពី ការតែងតាំង ឯកឧត្តម ០២ រូប ជាទីប្រឹក្សា និងជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា នីតិកាលទី ៥ ៥៥៨១
- ១៥-០៧-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៧១៧/៥៦៣ ស្តីពី ការតែងតាំងឯកឧត្តម **ហារី សំអាត** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ៥៥៨២

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ១៤-០៧-២០១៧ -អនុក្រឹត្យលេខ ១០៧ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ៥៥៨៣
- ១៧-០៧-២០១៧ -អនុក្រឹត្យលេខ ៧១៦ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៥៥៨៨
- ១៧-០៧-២០១៧ -អនុក្រឹត្យលេខ ៧១៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៥៥៨៩
- ១៧-០៧-២០១៧ -អនុក្រឹត្យលេខ ៧១៨ អនក្រ.តត ស្តីពី ការសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ ៥៦៥១

១

១៧-០៧-២០១៧	-អនុក្រឹត្យលេខ ៧១៩ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយស សហមេត្រី	៥៦៥២
១៨-០៧-២០១៧	-អនុក្រឹត្យលេខ ៧២០ អនក្រ.តត ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ	៥៦៥៣
១៨-០៧-២០១៧	-អនុក្រឹត្យលេខ ៧២១ អនក្រ.តត ស្តីពី ការដំឡើងឋានន្តរស័ក្តិ នាយទាហាន	៥៦៥៥
១៨-០៧-២០១៧	-អនុក្រឹត្យលេខ ៧២២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៥៦៦១

២.សេចក្តីសម្រេច

១៩-០៧-២០១៧	-សេចក្តីសម្រេចលេខ ៥៤ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការអភិវឌ្ឍ ព្រៃឈើជាតិ	៥៦៦៧
------------	---	------

III.ការងារបណ្តាញស្នង

ទីស្តីការដ្ឋបន្ទីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៦-០៦-២០១៧	-ប្រកាសលេខ ៦១០ សហវ.ប្រក ស្តីពី ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងគណៈកម្មការ វាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងសេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	៥៦៦៩
------------	---	------



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/ ៥៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ២០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យNS/KRT-34 ចុះថ្ងៃទី ២៧ ខែ សីហា ឆ្នាំ១៩៩៦ ត្រាស់បង្គាប់បង្កើតក្រសួងព្រះបរមរាជវាំង
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវផ្អាកដល់លោកជំទាវ **ចាន់ សំសារិន្ទ** ពីឧត្តមមន្ត្រីថ្នាក់លេខ ២ មកឧត្តមមន្ត្រីថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ។

មាត្រា ២ : **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្ត ឱ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ណ. ១៧០៧. ៥៥៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៥៤ ស.ណ
សំណៅដល់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ីម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៥៥៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

- | | |
|---|---|
| ១- តែងតាំងឯកឧត្តម កុល ធីនឈី | ជា រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង។ |
| ២- តែងតាំងលោកជំទាវ កាន់ សុខា | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៣- តែងតាំងឯកឧត្តម គង់ ភារា | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៤- តែងតាំងឯកឧត្តម អ៊ឹម សៀង | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៥- តម្កើងឋានៈឯកឧត្តម ម៉ែន ធុឌី | ទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៦- តម្កើងឋានៈឯកឧត្តម ឡាន់ គី | ទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៧- តម្កើងឋានៈលោកជំទាវ សូ គន្ធកុសល | ទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ។ |
| ៨- តម្កើងឋានៈឯកឧត្តម នួន វណ្ណៈ | ទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៩- តម្កើងឋានៈឯកឧត្តម គង់ សន្យា | ទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ រដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១០- តម្កើងឋានៈឯកឧត្តម កង សិរីសោភ័ណ | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១១- តម្កើងឋានៈឯកឧត្តម ទួន ពៅពង្ស | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១២- តម្កើងឋានៈលោកជំទាវ ថន ចេនា | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១៣- តម្កើងឋានៈឯកឧត្តម ឡាន សុភាព | ជាទីប្រឹក្សាសម្តេចចៅហ្វាវាំង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |



- | | |
|------------------------------------|---|
| ១៤- កម្លាំងឋានៈឯកឧត្តម អ៊ិន ឡាសេរី | ជាទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១៥- កម្លាំងឋានៈឯកឧត្តម គួង ឈន់ | ជាទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១៦- កម្លាំងឋានៈឯកឧត្តម ប៊ុន សគ្គា | ជាទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១៧- កម្លាំងឋានៈឯកឧត្តម ហេង ពិទ្ធ | ជាទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ១៨- កម្លាំងឋានៈឯកឧត្តម ធាន ណុន | ជាទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។ |
| ១៩- កម្លាំងឋានៈឯកឧត្តម នូ ឌុម | ជាទីប្រឹក្សាសម្តេចចៅហ្វាវ៉ាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។ |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៧០៧. ៥៦៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧

លេខៈ ៥៦២ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧
* អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៥៦០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

- | | |
|--|---|
| ១- តែងតាំង និងផ្តល់ឋានៈឯកឧត្តម ពិន សារ៉ាត | ជាជំនួយការសម្តេចចៅហ្វាវាំង មានឋានៈស្មើ អគ្គនាយក និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ២- តែងតាំង និងផ្តល់ឋានៈឯកឧត្តម ហូ ឌីណា | ជាជំនួយការសម្តេចចៅហ្វាវាំង មានឋានៈស្មើ អគ្គនាយក និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៣- តែងតាំង និងផ្តល់ឋានៈឯកឧត្តម កាន់ សុឆន្ទ្រា | ជាជំនួយការសម្តេចចៅហ្វាវាំង មានឋានៈស្មើ អគ្គនាយក និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៤- តែងតាំង និងផ្តល់ឋានៈឯកឧត្តម ផលរី ឌីណា | ជាជំនួយការសម្តេចចៅហ្វាវាំង មានឋានៈស្មើ អគ្គនាយក និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៥- តែងតាំង និងផ្តល់ឋានៈឯកឧត្តម អៀក ជី | ជាជំនួយការសម្តេចចៅហ្វាវាំង មានឋានៈស្មើ អគ្គនាយក និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |
| ៦- តែងតាំង និងផ្តល់ឋានៈឯកឧត្តម ទូច សារ៉ាសិដ្ឋ | ជាជំនួយការសម្តេចចៅហ្វាវាំង មានឋានៈស្មើ អគ្គនាយក និងបន្ថែមលើមុខងារបច្ចុប្បន្ន។ |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ពស.ណ.១៧០៧.៥៦៥

លេខៈ៥៥៩ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

លស / រោគ / ០៧១៧ / ៥៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងសេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជធាន

၁၃၃

ក- គ្រឿងឥស្សរិយយស ជាតូបកាន :

១- ឯកឧត្តម ជ័យ ចាន់

ខ- គ្រឿងកម្សិរិយយស មុនីសារាត័ណ្ឌ ថ្នាក់ មហាសេរីឧឡ្ល័ :

១- ឯកឧត្តម គុយ សុផល

២- ឯកឧត្តម យី ឆន់

៣- លោកជំទាវ គង់ បញ្ញា

៤- លោកជំទាវ ថន បេនា

ក- គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីឡង្គៈ :

១- ឯកឧត្តម ឈា មាន

២- ឯកឧត្តម កង សិរីសោភ័ណ

ឃ- គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេនា :

១- ឯកឧត្តម អន សិរីសុខ

ង- គ្រឿងឥស្សរិយយស មុនិសាភក្ត្រ ថ្នាក់ មហាសេនា :

១- ឯកឧត្តម យ៉ន ឌៀន

២- លោក ស្មៅ ម៉េងហ៊ុន

ច- គ្រឿងកសិកម្មវិយាយស មុនីសារាត្រីល្វា ថ្នាក់ ធិបតី :

១- លោក ចាន់ គុសល

၂- လောက နှိုင်း နှုတ်ညွှန်း

ឆ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១- លោក សែង សេរីង

២- លោកស្រី យឹម វុជ្ជា

ជ- គ្រឿងឥស្សរិយយស មុនិសាវត្តន្ទា ថ្នាក់ សេនា :

១- លោកស្រី ជី សំណាង

២- លោក ឆ័ង ណារ៉ែន

៣- លោក វិទ្យា វិជ្ជា វិជ្ជា វិជ្ជា

៤- លោក សយ សីលា

၄- လောကဗြဟ္မာ နှစ် နှစ်

៦- លោក អន សង្ហារ

៧- លោកស្រី សុខ ឆេង

៨- លោក សុខ វិបុល

៩- លោក ភឹម វណ្ណារ៉ា

၁၀- လောကီ နှစ် ခဏ

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

అడవి. అశ్వం. బిల్వ

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧

លេខ: ៥៦០ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧
អគ្គលេខាធិការរង្វាស់ច្បាប់

លេខ: ៤១០ ស
សំណៅស្របនឹងកិច្ចសន្យា
ជំនួញពេញ ថ្ងៃទី១៤ ខែក
អគ្គលេខាធិការរាជរ
ស្រី ឈ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៧/៥៦២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី៥
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តែងតាំង :

- ១- ឯកឧត្តម **ជិន កាវ៉ុ** ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៥ មានឋានៈស្មើ **រដ្ឋលេខាធិការ**។
- ២- ឯកឧត្តម **ឌី ជាន់ឯង** ជាជំនួយការសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៥ មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា២ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ច.រ.ល. ១៧១០៧.៥៦២

លេខៈ៥៦៣ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៧/៥៦៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ហាវី សំអាត** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ចា.ណ. ១២៧០០៧. ៥៦៤

លេខ: ៥៦៥ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១០.៧.៧៧.ក្រ.បក

អនុក្រឹត្យ

ស្តីពី

**ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ
ត្រួតពិនិត្យផលិតផលថ្នាំជក់**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥១៥/០០៤ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់
- បានឃើញអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានទទួលការដកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧



សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ត្រូវបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលសរសេរជាអក្សរកាត់ថា "គ.ត.ផ.ថ." ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីអប់រំនិងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

ជំពូកទី២
សមាសភាព

មាត្រា ២ .-

គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ "គ.ត.ផ.ថ." មានសមាសភាពដូចខាងក្រោម៖

- | | |
|---|----------------------|
| ១_ រដ្ឋមន្ត្រីក្រសួងសុខាភិបាល | ប្រធាន |
| ២_ រដ្ឋលេខាធិការក្រសួងសុខាភិបាល ១រូប | អនុប្រធានអចិន្ត្រៃយ៍ |
| ៣_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ១រូប | អនុប្រធាន |
| ៤_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប | អនុប្រធាន |
| ៥_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ១រូប | អនុប្រធាន |
| ៦_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប | សមាជិក |
| ៧_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១រូប | សមាជិក |
| ៨_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១រូប | សមាជិក |
| ៩_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ១រូប | សមាជិក |
| ១០_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ១រូប | សមាជិក |
| ១១_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១រូប | សមាជិក |
| ១២_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ១រូប | សមាជិក |
| ១៣_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ១រូប | សមាជិក |
| ១៤_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ១រូប | សមាជិក |
| ១៥_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ១រូប | សមាជិក |
| ១៦_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប | សមាជិក |
| ១៧_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ១រូប | សមាជិក |
| ១៨_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងផែនការ ១រូប | សមាជិក |
| ១៩_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប | សមាជិក |
| ២០_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ១រូប | សមាជិក |
| ២១_ រដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ១រូប | សមាជិក |
| ២២_ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ១រូប | |
| ២៣_ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ១រូប | |



២៤. ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ១រូប

សមាជិក

និងលេខាធិការ

សមាសភាពជាក់ស្តែងរបស់ **គ.ត.ផ.ជ.** ត្រូវតែងតាំងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រា ៣ .-

សមាជិក **គ.ត.ផ.ជ.** ជាបុគ្គលដែលមិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយឧស្សាហកម្មឬក្រុមហ៊ុន ផលិតផលថ្នាំជក់ មានជាអាទិ៍ សមាជិកភាគហ៊ុនឬសមាជិកទទួលបានផលប្រយោជន៍ពីឧស្សាហកម្មឬក្រុមហ៊ុន ផលិតផលថ្នាំជក់។

ជំពូកទី ៣

ការកិច្ចរបស់ គ.ត.ផ.ជ.

មាត្រា ៤ .-

គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ "**គ.ត.ផ.ជ.**" មានភារកិច្ចដូចតទៅ៖

១. ពិនិត្យនិងផ្តល់យោបល់លើគោលនយោបាយ ផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិសម្រាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
២. ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ អនុក្រឹត្យ សាកចរ សេចក្តីណែនាំ និងបទដ្ឋាននានា ទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់។
៣. ផ្សព្វផ្សាយ អប់រំ និងចលនាការចូលរួមពីគ្រប់មជ្ឈដ្ឋានលើការត្រួតពិនិត្យផលិតផលថ្នាំជក់ និងជំរុញឲ្យមានការចូលរួមពីស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សេវាឯកជន និងសហគមន៍ ដើម្បីអនុវត្តច្បាប់ អនុក្រឹត្យ សាកចរណែនាំ និងការស្រាវជ្រាវ សម្រាប់ការត្រួតពិនិត្យផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាព។
៤. សហការ តាមដាន និងពង្រឹងការអនុវត្តបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលពាក់ព័ន្ធ និងវាយតម្លៃផែនការ សកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
៥. សម្របសម្រួលការអង្កេតស្រាវជ្រាវលើការប្រើប្រាស់ផលិតផលថ្នាំជក់និងផលវិបាកនៃការប្រើប្រាស់ផលិតផលថ្នាំជក់លើសុខភាពនិងសេដ្ឋកិច្ច។
៦. សម្របសម្រួលលើការសិក្សាវាយតម្លៃលើបរិមាណផលិតផលថ្នាំជក់ដែលនាំចេញ នាំចូល តម្លៃ និងការប្រើប្រាស់ថ្នាំជក់ វត្ថុធាតុដើម គ្រឿងម៉ាស៊ីន ប្រាក់ចំណូល ការដាំដំណាំថ្នាំជក់ និងព័ត៌មានផ្សេងៗទៀត។
៧. បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

មាត្រា ៥ .-

គ.ត.ផ.ជ. មានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាលជាលេខាធិការដ្ឋាន ដែលមានភារកិច្ចដូចតទៅ៖

១. រៀបចំនិងធ្វើរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការការត្រួតពិនិត្យផលិតផលថ្នាំជក់។
២. ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នដែលមានតំណាងជាសមាជិក **គ.ត.ផ.ជ.**។
៣. បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ **គ.ត.ផ.ជ.**។



ជំពូកទី៤
ការប្រព្រឹត្តទៅរបស់ គ.ក.ផ.ប.

មាត្រា៦ .-

គ.ក.ផ.ប. ត្រូវធ្វើការប្រជុំយ៉ាងតិចពីរដងក្នុងមួយឆ្នាំតាមការអញ្ជើញរបស់ប្រធាន និងអាចកោះប្រជុំវិសាមញ្ញតាមការចាំបាច់តាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានមានធុរៈ ប្រធានអាចប្រគល់ភារកិច្ចជូនអនុប្រធានណាម្នាក់ ដើម្បីដឹកនាំកិច្ចប្រជុំជំនួស។

មាត្រា៧ .-

គ.ក.ផ.ប. ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សង្គមស៊ីវិល និងផ្នែកឯកជនដែលគ្មានទំនាក់ទំនងជាមួយឧស្សាហកម្មថ្នាំជក់ ដើម្បីជំរុញកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់ផលិតផលថ្នាំជក់។

មាត្រា៨ .-

គ.ក.ផ.ប. មានសិទ្ធិប្រើត្រារបស់ក្រសួងសុខាភិបាល ដើម្បីដំណើរការការងាររបស់ខ្លួន។

មាត្រា៩ .-

គ.ក.ផ.ប. ត្រូវបង្កើតអនុគណៈកម្មាធិការដែលសរសេរជាអក្សរកាត់ថា "អ.គ.ក.ផ.ប." នៅតាមរាជធានីខេត្តតាមការចាំបាច់ ដើម្បីជួយបំពេញការងាររបស់ខ្លួន។

មាត្រា១០ .-

សមាសភាពនិងតួនាទីរបស់អនុគណៈកម្មាធិការនៅតាមរាជធានី ខេត្ត ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន **គ.ក.ផ.ប.** ។

ជំពូកទី៥
ប្រភពធនធាន

មាត្រា១១ .-

គ.ក.ផ.ប. ត្រូវមានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិសម្រាប់ដំណើរការ។

គ.ក.ផ.ប. មានសិទ្ធិទទួលនិងចាត់ចែងប្រើប្រាស់តាមនីតិវិធីច្បាប់ជាធរមាននូវមូលនិធិដែលបានមកពីដៃគូអភិវឌ្ឍនិងប្រភពផ្សេងៗទៀតសម្រាប់ដំណើរការការងាររបស់ខ្លួន។

មាត្រា១២ .-

ចំពោះអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលត្រូវបង្កើតនៅតាមរាជធានី ខេត្ត មានប្រភពធនធានដែលផ្គត់ផ្គង់ដោយកញ្ចប់ថវិកាជាតិរបស់រាជធានី ខេត្ត សាមី និងមូលនិធិដែលបានមកពីដៃគូអភិវឌ្ឍនិងប្រភពផ្សេងៗទៀតសម្រាប់ដំណើរការការងាររបស់ខ្លួន។

ជំពូកទី៦
អវសានប្បញ្ញត្តិ

មាត្រា១៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។



មាត្រា ១៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាន ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧.១.៦.អនក្រ. ៩៩

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាសហមេត្រី ថ្នាក់ សេនា ចំនួន ០២គ្រឿង ជូនកងឯកភាព ចំនួន ០១ និងបុគ្គល ចំនួន ០១រូប ដែលមានស្នាដៃក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ កន្លងមក ដូចមានខាងក្រោម៖

១-ស្នងការផែនទី អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

Commissioner of Map, General Staff of the Vietnam people's Armed Forces.

២-វរសេនីយ៍ឯក ថាត់ចៃ អាចារ្យយ៉ាការូន Thatchai ACHARIYAKAROON អនុព័ន្ធយោធាជើងអាកាសថៃ ប្រចាំកម្ពុជា

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។(១៥

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧.១.៧...៧.៧ ក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនបេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.-បំពាក់ **បេដាយការងារ** តាមលំដាប់ថ្នាក់ជូន កងឯកភាព ចំនួន ១០១ នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន១១៣២រូប នៃកងយោធពលខេមរភូមិន្ទ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-បេដាយបាសការងារ

-ម៉ែពោះកងឯកភាព

- ១-ការិយាល័យបទល្មើសព្រហ្មទណ្ឌ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ២-ការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៣-ផ្នែកគ្រប់គ្រងអចលនទ្រព្យ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៤-កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៥-ការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៦-មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
- ៧-សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
- ៨-ស្នាក់ការសន្តិសុខលេខ៥០១ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
- ៩-មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
- ១០-ស្នាក់ការសន្តិសុខលេខបេ០៤ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
- ១១-បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី

- ១២-មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី
- ១៣-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង
- ១៤-សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង
- ១៥-បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង
- ១៦-មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ខេត្តតាកែវ
- ១៧-មូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ ខេត្តតាកែវ
- ១៨-មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្បាស ខេត្តតាកែវ
- ១៩-សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ
- ២០-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តតាកែវ
- ២១-មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តតាកែវ
- ២២-ការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តតាកែវ
- ២៣-ការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តតាកែវ
- ២៤-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកែប
- ២៥-ការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថខេត្តកែប
- ២៦-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត
- ២៧-មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថកំពត
- ២៨-ស្នាក់ការសន្តិសុខអូរជ័ស កងរាជអាវុធហត្ថកំពត
- ២៩-មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ខេត្តកំពត
- ៣០-មន្ទីរស្រាវជ្រាវយុត្តិធម៌ កងរាជអាវុធហត្ថព្រះសីហនុ
- ៣១-មូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
- ៣២-ស្នាក់ការសន្តិសុខ៤០២ កងរាជអាវុធហត្ថព្រះសីហនុ
- ៣៣-បញ្ជាការដ្ឋាន កងរាជអាវុធហត្ថកោះកុង
- ៣៤-មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថកោះកុង
- ៣៥-មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ខេត្តពោធិ៍សាត់
- ៣៦-មូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ខេត្តបាត់ដំបង
- ៣៧-មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ ខេត្តបាត់ដំបង
- ៣៨-មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ខេត្តបាត់ដំបង
- ៣៩-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបាត់ដំបង
- ៤០-មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបង

-ចំពោះបុគ្គល

- ១- ឧត្តមសេនីយ៍ទោ រ៉ូ ពិសិដ្ឋ អត្ថលេខ ០៤៣៥១៧ នាយករងនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការក្រសួងការពារជាតិ
- ២- ឧត្តមសេនីយ៍ត្រី អោម ប៊ុនឈឿន អត្ថលេខ ០០១៣៥៩ នាយករង នាយកដ្ឋានតំកល់កសាវ អគ្គលេខាធិការក្រសួងការពារជាតិ

៣- ឧត្តមសេនីយ៍ត្រីវី	ពិនិត្យ	អត្តលេខ០២៤៥២៨	នាយករងនាយកដ្ឋានសហប្រតិបត្តិការ និងរក្សាសន្តិភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងការសំណល់សង្គ្រាម
៤- ឧត្តមសេនីយ៍ត្រី សាវ៉ា	សាវ៉ា	អត្តលេខ ០០២៧៣៤	មេបញ្ជាការកងរាជអាវុធហត្ថមណ្ឌលគិរី
៥- វរសេនីយ៍ឯក ឡេង	ប៊ុនឡារិន	អត្តលេខ ០២០៤៥៦	មេបញ្ជាការរងទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថមណ្ឌលគិរី
៦- វរសេនីយ៍ឯក ហ៊ាវ	យូអេរ៉ុង	អត្តលេខ ០១២៧៥៣	មេបញ្ជាការរងទទួលការងារប្រតិបត្តិការ កងរាជអាវុធហត្ថមណ្ឌលគិរី
៧- វរសេនីយ៍ឯក សេង	សុវណ្ណ	អត្តលេខ ០១៣៨៣២	មេបញ្ជាការរងទទួលភស្តុភារ កងរាជអាវុធហត្ថមណ្ឌលគិរី
៨- វរសេនីយ៍ឯក គោត	ចន្ទី	អត្តលេខ ០១១៥១៧	មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថមណ្ឌលគិរី
៩- វរសេនីយ៍ឯក ប៊ិន	ចុន្ទី	អត្តលេខ ០២៦៤៥២	នាយទាហាន កងរាជអាវុធហត្ថមស្ទឹងត្រែង
១០- វរសេនីយ៍ឯក ស្រី	ចុន្ទា	អត្តលេខ ០២៣៣៣៣	មេបញ្ជាការរង កងរាជអាវុធហត្ថមស្វាយរៀង
១១- វរសេនីយ៍ឯក អ៊ុក	អឿន	អត្តលេខ ០១២៥៣៦	មេបញ្ជាការរង កងរាជអាវុធហត្ថមព្រះសីហនុ
១២- វរសេនីយ៍ឯក សេង	ជុក	អត្តលេខ ០១២៥៣៩	មេបញ្ជាការរងជានាយសេនាធិការ កងរាជអាវុធហត្ថមព្រះសីហនុ
១៣- វរសេនីយ៍ឯក ជួន	វិចិត្រ	អត្តលេខ ១៦១៦៣៤	មេបញ្ជាការរងកងរាជអាវុធហត្ថម ស្ទឹងត្រែង
១៤- វរសេនីយ៍ឯក ហ៊ុន	សំអឿន	អត្តលេខ ១៤៨៨១៤	ជំនួយការឯកឧត្តម សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
១៥- វរសេនីយ៍ឯក ហាវ៉ា	ឡុន	អត្តលេខ ១៦៥៥៨៧	ជំនួយការឯកឧត្តម អ៊ុំ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ
១៦- វរសេនីយ៍ទោ សាវ៉ាយ	សែនស្រស់	អត្តលេខ ០៨៤៥០៧	ជំនួយការអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១៧- វរសេនីយ៍ទោ រុន	ជន្មា	អត្តលេខ ២២២៤៩៨	ជំនួយការនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ
១៨- វរសេនីយ៍ទោ ប៊ុន	ស្រួច	អត្តលេខ ០៤៨៥១៤	នាយការិយាល័យរបៀប នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១៩- វរសេនីយ៍ទោ ត្រាវ៉ា	ស៊ីថា	អត្តលេខ ០១៥៩៦៧	ជំនួយការឯកឧត្តម ស៊ី គឹមស៊ុន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
២០- វរសេនីយ៍ទោ តែ	សុខហួត	អត្តលេខ ០២៤៦២១	ជំនួយការអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
២១- វរសេនីយ៍ទោ ម៉ុំ	ស៊ីឡីន	អត្តលេខ ០១៤៥៩៧	ប្រធានមន្ទីរភស្តុភារសាលា កងរាជអាវុធហត្ថមកំបូល
២២- វរសេនីយ៍ទោ សយ	តាំងគឹម	អត្តលេខ ០៣៦៤៣៤	ប្រធានមន្ទីរកិច្ចការហ្វឹកហ្វឺន សាលាកងរាជអាវុធហត្ថមកំបូល
២៣- វរសេនីយ៍ទោ តាន់	ឧត្តរោ	អត្តលេខ ០៣៤៩១៨	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថមទួលគោក រាជធានីភ្នំពេញ
២៤- វរសេនីយ៍ទោ ពិន	ច័ន្ទតារា	អត្តលេខ ០៥៩០៧៧	នាយរងសេនាធិការ កងរាជអាវុធហត្ថមកណ្តាល
២៥- វរសេនីយ៍ទោ អ៊ុន	ចន្ទឡាន	អត្តលេខ ០៣៦៤៥៤	ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថម ស្ទឹងត្រែង
២៦- វរសេនីយ៍ទោ រស់	ជាវី	អត្តលេខ ១៩៦០១៩	នាយរងសេនាធិការ កងរាជអាវុធហត្ថមណ្ឌលគិរី

២៧- វរសេនីយ៍ទោ	អេឡូ	សុភា	អត្តលេខ០៣៦០៨១	មេបញ្ជាការរង និងជាអាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី
២៨- វរសេនីយ៍ទោ	ឈាង	សុវណ្ណ	អត្តលេខ០១២៥៣២	មេបញ្ជាការរង និងជាប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី
២៩- វរសេនីយ៍ទោ	ស្រី	យ៉ុង	អត្តលេខ០២០៤៤៤	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
៣០- វរសេនីយ៍ទោ	វិទ្យា	ចាន់គុណ	អត្តលេខ០៥១៤៤៣	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថកំពង់ធំ
៣១- វរសេនីយ៍ទោ	ខុច	សម្បស្ស	អត្តលេខ០៣៥៩៥៩	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
៣២- វរសេនីយ៍ទោ	ឆាន់	ចន្ទី	អត្តលេខ០៣៥៨២២	ប្រធានមន្ទីរសណ្តាប់ធ្នាប់ និងសន្តិសុខបញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣- វរសេនីយ៍ទោ	ចាប	ចាន់ថេង	អត្តលេខ០៣៥៨៥៤	នាយផ្នែកការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
៣៤- វរសេនីយ៍ទោ	អ៊ុក	ស៊ីនុរក្ស	អត្តលេខ០៣៥៧៧៣	នាយផ្នែកបទល្មើសជួញដូរមនុស្សការិយាល័យបទល្មើសជួញដូរ មនុស្សស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៥- វរសេនីយ៍ទោ	សាម	សាមុត	អត្តលេខ០៤៦៦៥១	នាយផ្នែកពលីមរណៈ និងពិការការិយាល័យការងារគោល នយោបាយស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៦- វរសេនីយ៍ទោ	ហិ	សំរុល	អត្តលេខ០៣១៤៧៦	នាយរងការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៧- វរសេនីយ៍ទោ	យ៉ឹម	សាខន	អត្តលេខ០៣៧១៦៣	នាយផ្នែកការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៨- វរសេនីយ៍ទោ	ឃុន	ម៉ែវណ្ណៈ	អត្តលេខ១៩១២៩២	នាយរងការិយាល័យផ្គត់ផ្គង់ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៩- វរសេនីយ៍ទោ	ស្រីង	ចុន្ទី	អត្តលេខ០២៣៥១៧	នាយរងការិយាល័យវិស្វកម្ម ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤០- វរសេនីយ៍ទោ	ម៉ុន	សេង	អត្តលេខ០១៥៤៧៦	ជំនួយការកងអនុសេនាធិបតីទី២៦ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
៤១- វរសេនីយ៍ទោ	ឡាយ	ឃុនពិសិដ្ឋ	អត្តលេខ១៦១៣៨១	នាយផ្នែកហិរញ្ញវត្ថុ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤២- វរសេនីយ៍ទោ	ឃឹម	ឃុន	អត្តលេខ១៥០០០៦	ប្រធានមន្ទីរសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
៤៣- វរសេនីយ៍ទោ	ឱម	សារុំ	អត្តលេខ០៣៤៩២៩	ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី
៤៤- វរសេនីយ៍ទោ	ឡឹក	ចំរើន	អត្តលេខ០៣៦២៧២	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ខេត្តស្វាយរៀង
៤៥- វរសេនីយ៍ទោ	សយ	ស៊ីថុ	អត្តលេខ០៣៦២៨៨	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

៤៦- វរសេនីយ៍ទោ	ប៉ុល	ស៊ីថា	អត្តលេខ០៣៥៧៤៦	នាយការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៧- វរសេនីយ៍ទោ	ឃឹម	សុផល	អត្តលេខ០៤៦៨២០	នាយផ្នែកគ្រប់គ្រងឯកសារ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៨- វរសេនីយ៍ទោ	ឆេង	ចុន្ទី	អត្តលេខ១៩៩៨៧៣	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៩- វរសេនីយ៍ទោ	ឡុង	ស៊ីណា	អត្តលេខ០២០៧០៣	ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥០- វរសេនីយ៍ទោ	ហ៊ុន	សារ៉ាតុដ	អត្តលេខ០២០៧០២	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥១- វរសេនីយ៍ទោ	ហ៊ុ	សុភ័ក្ត្រ	អត្តលេខ០២០៧០៨	ប្រធានមន្ទីរសម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥២- វរសេនីយ៍ទោ	ហុត	សុខន	អត្តលេខ០២០៧០៤	ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៣- វរសេនីយ៍ទោ	សេ	សុខឿន	អត្តលេខ០៣៦១១២	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៤- វរសេនីយ៍ទោ	យ៉ិន	សារិទ្ធ	អត្តលេខ០៩៣០៨០	យោធាចារ្យមន្ទីរកិច្ចការហ្វឹកហ្វឺន សាលាកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៥- វរសេនីយ៍ទោ	សុខ	សកល	អត្តលេខ០២៣៤១៦	នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៦- វរសេនីយ៍ទោ	អេឡែង	ចេន្ទា	អត្តលេខ១៤៥១២៧	នាយផ្នែកហិរញ្ញវត្ថុ ស្នងការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៧- វរសេនីយ៍ត្រី	អ៊ុន	ចន្ទា	អត្តលេខ១៩១៤៥៧	នាយការិយាល័យប្រឆាំងការជួញដូរមនុស្សមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៨- វរសេនីយ៍ត្រី	ដាត	ចាសនា	អត្តលេខ១៣៥៥០៣	ជំនួយការស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៩- វរសេនីយ៍ត្រី	ខ៊ុ	សុខដា	អត្តលេខ១៣៨៨១០	នាយរងការិយាល័យផែនការស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦០- វរសេនីយ៍ត្រី	មេឡី	គាត	អត្តលេខ១៩៥៨៩៥	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦១- វរសេនីយ៍ត្រី	ខេមរៈ	ដាវី	អត្តលេខ១៦១៣៥៤	នាយផ្នែកព័ត៌មានការិយាល័យអប់រំផ្សព្វផ្សាយ ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦២- វរសេនីយ៍ត្រី	ចុន	ចន្ទា	អត្តលេខ០៣៥៨០២	នាយផ្នែកបច្ចេកទេសសិល្បៈ ការិយាល័យអប់រំផ្សព្វផ្សាយ ស្នង ការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៣- វរសេនីយ៍ត្រី	គួន	សុដាត	អត្តលេខ០៣៥៨៣៦	ជំនួយការការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៤- វរសេនីយ៍ត្រី	គង់	វិទ្យា	អត្តលេខ១៤៤៦១៨	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៥- វរសេនីយ៍ត្រី	រ៉ុន	ច័រៈបុត្រ	អត្តលេខ០៤១៨៣៣	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៦- វរសេនីយ៍ត្រី	ឡុង សៀកម៉េង		អត្តលេខ១៦១៤៤៥	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

៦៧- វរសេនីយ៍ត្រី	ជា	ចុន្ទី	អត្តលេខ ១៩៦៣៥៣	ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថ ខេត្តកណ្តាល
៦៨- វរសេនីយ៍ត្រី	ប៊ុ	ចន្ទី	អត្តលេខ ០៣៦០៨៣	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល
៦៩- វរសេនីយ៍ត្រី	សែន	សារ៉ាន់	អត្តលេខ ១៦២០៤៦	នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តរតនគិរី
៧០- វរសេនីយ៍ត្រី	ទេព	ធីណាល់	អត្តលេខ ១៩៨០២០	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តក្រចេះ
៧១- វរសេនីយ៍ត្រី	ជា	សំណាង	អត្តលេខ ០៣៦១៧១	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៧២- វរសេនីយ៍ត្រី	យ៉ែម	សំអុន	អត្តលេខ ១៩៥៩៨០	នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
៧៣- វរសេនីយ៍ត្រី	គង់	សុដា	អត្តលេខ ០៤១១៨៣	នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
៧៤- វរសេនីយ៍ត្រី	មុល	ស៊ីរ៉ាន់	អត្តលេខ ០២០៦៥៤	អនុប្រធានមន្ទីរព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថ ខេត្តតាកែវ
៧៥- វរសេនីយ៍ត្រី	គង់	សាវេត	អត្តលេខ ១៩៦៩៧១	អនុប្រធានភស្តុភារ កងរាជអាវុធហត្ថខេត្តតាកែវ
៧៦- វរសេនីយ៍ត្រី	នាគ	ចន្ទធី	អត្តលេខ ០១៩៨៦៦	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តតាកែវ
៧៧- វរសេនីយ៍ត្រី	គួង	ចាន់ថា	អត្តលេខ ០៤៦៦៥៥	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត
៧៨- វរសេនីយ៍ត្រី	សេន	ចន្ទា	អត្តលេខ ០១៩៥៧១	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកំពត
៧៩- វរសេនីយ៍ត្រី	ឱន	ដាវិទ្ធ	អត្តលេខ ០៤៦៨៨៨	ជំនួយការឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
៨០- វរសេនីយ៍ត្រី	អ៊ុក	ចាន់ណារិទ្ធ	អត្តលេខ ០២៩០៥៧	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ
៨១- វរសេនីយ៍ត្រី	គឹម	ប៊ុនថាង	អត្តលេខ ១៩៥៩៩៥	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថ ខេត្តកំពង់ធំ
៨២- វរសេនីយ៍ត្រី	រ៉េ	ចន្ទារិទ្ធ	អត្តលេខ ១៩៨០៣៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ ខេត្តកំពង់ធំ
៨៣- វរសេនីយ៍ត្រី	លក	ចង្ស	អត្តលេខ ០១៩១៤០	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ ខេត្តកំពង់ធំ
៨៤- វរសេនីយ៍ត្រី	ជា	ដេវីន	អត្តលេខ ១៩៧២៦៣	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
៨៥- វរសេនីយ៍ត្រី	ឱ	ប៊ុនណេ	អត្តលេខ ១៥០៨៥៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ និង ជាប្រធានស្នាក់ការសន្តិសុខ៩៩៩ ខេត្តបន្ទាយមានជ័យ
៨៦- វរសេនីយ៍ត្រី	ឈុន	ប៊ុនថៃ	អត្តលេខ ០៣៦២៦០	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
៨៧- វរសេនីយ៍ត្រី	ស៊ុម	ពិសី	អត្តលេខ ០៣៦១១៩	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង
៨៨- វរសេនីយ៍ត្រី	ហិន	ស្នី	អត្តលេខ ២០៧៦១៧	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុង
៨៩- វរសេនីយ៍ត្រី	កែវ	សម្បត្តិ	អត្តលេខ ១៩៧៣៧៦	នាយការិយាល័យវិស្វកម្មមន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តសៀមរាប

៩០- វរសេនីយ៍ត្រី	សោ	សិន	អត្តលេខ០៥១៣៥៧	អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៩១- វរសេនីយ៍ត្រី	ហេង	សម្បត្តិ	អត្តលេខ១៩៦០៥៦	អនុប្រធានមន្ទីរសណ្តាប់ធ្នាប់ និងសន្តិសុខបញ្ជាការដ្ឋាន រដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩២- វរសេនីយ៍ត្រី	គង់	ប៊ុនឡារ៉ាត	អត្តលេខ០១២៤៣៨	នាយផ្នែកអង្កេត ការិយាល័យប្រឆាំងអារក្សសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩៣- វរសេនីយ៍ត្រី	ព្រំ	ពៅ	អត្តលេខ០៤៦៨០៦	នាយផ្នែកការពារគីមីសាស្ត្រ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩៤- វរសេនីយ៍ត្រី	គឿន	ពិសិដ្ឋ	អត្តលេខ១៩៩១៧៧	មេបញ្ជាការរងកងអនុសេនាធិបតីទី២ កងអន្តរាគមន៍ កងរាជអាវុធហត្ថ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩៥- វរសេនីយ៍ត្រី	ជុយ	លាងហេង	អត្តលេខ០៥៨២៤៧	មេបញ្ជាការកងអនុសេនាធិបតីទី៣ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស
៩៦- វរសេនីយ៍ត្រី	ផែង	សុផល	អត្តលេខ១៤៥១៩៧	មេបញ្ជាការកងអនុសេនាធិបតីទី៣ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស
៩៧- វរសេនីយ៍ត្រី	គឹម	ស៊ីនួន	អត្តលេខ១៤៥១០៩	មេបញ្ជាការកងអនុសេនាធិបតីទី២ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស
៩៨- វរសេនីយ៍ត្រី	សុំ	ចេឿន	អត្តលេខ០៣៥៧៤៥	នាយរងការិយាល័យផែនការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩៩- វរសេនីយ៍ត្រី	ប៉ក់	ហាវ៉ាឡី	អត្តលេខ០៥៨១៦៣	មេបញ្ជាការកងអនុសេនាធិបតីទី១០ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស
១០០- វរសេនីយ៍ត្រី	ហាម	អេង	អត្តលេខ០៣១៦៧៦	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
១០១- វរសេនីយ៍ត្រី	ឈួន	គឹមលី	អត្តលេខ០៤៦០១៩	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
១០២- វរសេនីយ៍ត្រី	រាន	សុផែង	អត្តលេខ១៦០០១០	នាយការិយាល័យប្រឆាំងអារក្សសេនាធិការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
១០៣- វរសេនីយ៍ត្រី	ផែ	ណារិន្ទ	អត្តលេខ០២៣៦០៧	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
១០៤- វរសេនីយ៍ត្រី	ស្រីន	ប៉ាតូ	អត្តលេខ០២៣៦១៣	នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០៥- វរសេនីយ៍ត្រី	ឃ្វើង	យ៉	អត្តលេខ០២៣៤៣៩	នាយការិយាល័យផែនការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០៦- វរសេនីយ៍ត្រី	រោ	គឹមរាន	អត្តលេខ០៤៩៩៧៣	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០៧- វរសេនីយ៍ត្រី	ម៉ែន	ចន្ទី	អត្តលេខ១៩៩៥៥៨	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
១០៨- វរសេនីយ៍ត្រី	ស៊ី	សុគេន	អត្តលេខ១៦៧៣០២	នាយប្តារងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

១០៩- វរសេនីយ៍ត្រី	សម	សុផល	អត្តលេខ ០២០៥០៧	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១០- វរសេនីយ៍ត្រី	ឡុង	វិចិត្រ	អត្តលេខ ១៩៧៣៩៤	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១១- វរសេនីយ៍ត្រី	រ៉ុប	សាមីត	អត្តលេខ ១៤៤៥៤៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១២- វរសេនីយ៍ត្រី	លី	សេរី	អត្តលេខ ០២៣៦៣០	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១៣- វរសេនីយ៍ត្រី	ឱក	សេរី	អត្តលេខ ១៤៤៧២២	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១៤- វរសេនីយ៍ត្រី	ហិន	ឡុង	អត្តលេខ ១៩៥៦០២	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១៥- វរសេនីយ៍ត្រី	សុទ	សំបូរ	អត្តលេខ ១៩៥៤៤១	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាការមន រាជធានីភ្នំពេញ
១១៦- វរសេនីយ៍ត្រី	ម៉ឺន	សុឆា	អត្តលេខ ០៣៧១៣៣	នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថ ខេត្តកណ្តាល
១១៧- វរសេនីយ៍ត្រី	ឡុង	គឹមលាង	អត្តលេខ ១៤៥៣២៦	នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
១១៨- វរសេនីយ៍ត្រី	យ៉ឹម	ពិសិ	អត្តលេខ ១៦១៥១៨	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
១១៩- វរសេនីយ៍ត្រី	សោម	ចន	អត្តលេខ ០៣៥៨៥៥	នាយរងការិយាល័យបច្ចេកទេសស្នងការដ្ឋានសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១២០- វរសេនីយ៍ត្រី	សេង	ជុំល	អត្តលេខ ០៥៦៩៣៤	នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
១២១- វរសេនីយ៍ត្រី	គួប	ហឿន	អត្តលេខ ១៩៧៧០១	នាយការិយាល័យព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
១២២- វរសេនីយ៍ត្រី	វ៉ាន	ឃាន	អត្តលេខ ០៦៣៦២៣	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ខេត្តរតនគិរី
១២៣- វរសេនីយ៍ត្រី	រស់	ចន្ទឡា	អត្តលេខ ១៩៦២៨១	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី
១២៤- វរសេនីយ៍ត្រី	សេន	រដ្ឋា	អត្តលេខ ០៤៦៩៦២	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង
១២៥- វរសេនីយ៍ត្រី	ថាម	វាសនា	អត្តលេខ ១៩៧៩៨៦	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថ ខេត្តក្រចេះ
១២៦- វរសេនីយ៍ត្រី	ឡុង	សុខា	អត្តលេខ ០៤៦៧៨០	នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ចាម
១២៧- វរសេនីយ៍ត្រី	សាយ	សំណាង	អត្តលេខ ១៥៨៥៩៩	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកំពង់ចាម
១២៨- វរសេនីយ៍ត្រី	ហ៊ុន	រដ្ឋា	អត្តលេខ ១៩៧៥៧១	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តព្រៃវែង
១២៩- វរសេនីយ៍ត្រី	យ៉ឹម	យ៉ុល	អត្តលេខ ០៤៦៨៣៤	នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល

១៣០- វរសេនីយ៍ត្រី	ដាត់	សុដោត	អត្តលេខ ១៩៦៦១៧	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលេខព្រៃវែង
១៣១- វរសេនីយ៍ត្រី	ហេង	សំដេង	អត្តលេខ ០៣៥៧២៧	អនុប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ
១៣២- វរសេនីយ៍ត្រី	ហូ	ចាន់ណារី	អត្តលេខ ០៣៥៨៤៨	នាយការិយាល័យបំភ័ន្តអក្ខរៈកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
១៣៣- វរសេនីយ៍ត្រី	ហុន	វិរៈ	អត្តលេខ ១៩៥៩២៧	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ
១៣៤- វរសេនីយ៍ត្រី	ថៃ	សុដា	អត្តលេខ ១៩៥៩៨២	អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
១៣៥- វរសេនីយ៍ត្រី	អ៊ឹម	ស៊ីណូ	អត្តលេខ ១៩៦០២៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ
១៣៦- វរសេនីយ៍ត្រី	ឡា	សុខត្រី	អត្តលេខ ១៩៥៩៧៦	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ
១៣៧- វរសេនីយ៍ត្រី	ស្រីន	តារា	អត្តលេខ ០២៣៣៣០	នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តតាកែវ
១៣៨- វរសេនីយ៍ត្រី	នាង	រំត្ន	អត្តលេខ ១៦៧៥២២	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកែប
១៣៩- វរសេនីយ៍ត្រី	សៅ	វាសនា	អត្តលេខ ០៤៦៩២៦	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត
១៤០- វរសេនីយ៍ត្រី	រស់	តឿ	អត្តលេខ ០៧១៥៣៩	ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកំពង់ធំ
១៤១- វរសេនីយ៍ត្រី	ឃុន	តារៈ	អត្តលេខ ១០៥៩៨១	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្មោងខេត្តកំពង់ធំ
១៤២- វរសេនីយ៍ត្រី	សុខ	ធី	អត្តលេខ ០២៩៩៧២	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
១៤៣- វរសេនីយ៍ត្រី	ចាន់	សុខា	អត្តលេខ ០៤៦០២៩	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
១៤៤- វរសេនីយ៍ត្រី	ឱម	ចា	អត្តលេខ ១៩៨០៥៤	នាយការិយាល័យផ្គត់ផ្គង់មន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
១៤៥- វរសេនីយ៍ត្រី	ពុទ្ធ	មករា	អត្តលេខ ០២៩៧៥៩	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថឧត្តរមានជ័យ
១៤៦- វរសេនីយ៍ត្រី	ជា	សុមេធន	អត្តលេខ ០២៨៦០៧	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តប៉ៃលិន
១៤៧- វរសេនីយ៍ត្រី	សេង	តារា	អត្តលេខ ០២០៥២៦	នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តបាត់ដំបង
១៤៨- វរសេនីយ៍ត្រី	នឹម	ពិសិដ្ឋ	អត្តលេខ ១៩៩០៤២	នាយការិយាល័យប្រឆាំងរោគកម្មកងរាជអាវុធហត្ថខេត្តបាត់ដំបង
១៤៩- វរសេនីយ៍ត្រី	កែន	សុចន្ទ្រា	អត្តលេខ ១៦១៦២០	នាយការិយាល័យបំពាក់ កងរាជអាវុធហត្ថខេត្តបាត់ដំបង
១៥០- វរសេនីយ៍ត្រី	ណាប	សុចន្ទ្រា	អត្តលេខ ១៩៧៨០២	នាយការិយាល័យអប់រំផ្សព្វផ្សាយ កងរាជអាវុធហត្ថខេត្តតាកែវ
១៥១- វរសេនីយ៍ត្រី	សុខ	ជាសំណាង	អត្តលេខ ១៩៦៩៥៩	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរវេល ខេត្តបាត់ដំបង
១៥២- វរសេនីយ៍ត្រី	ឡាំ	សិទ្ធិ	អត្តលេខ ០៥៨២៩៦	មេបញ្ជាការ កងអនុសេនាធិបតីទី២៥ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស
១៥៣- វរសេនីយ៍ត្រី	អឿង	ពេជ្រ	អត្តលេខ ០៤៦៨៤៨	អនុប្រធានមន្ទីរផែនការប្រតិបត្តិការកងរាជអាវុធហត្ថខេត្តបាត់ដំបង
១៥៤- វរសេនីយ៍ត្រី	ចន្ទ	ចេង	អត្តលេខ ១៤៥០២៥	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តសៀមរាប

១៥៥- វរសេនីយ៍ត្រី	តិល	ពិសិដ្ឋ	អត្តលេខ ១៩៧៧៣៥	នាយការិយាល័យបច្ចេកទេសមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលេខា
១៥៦- វរសេនីយ៍ត្រី	ហេត	វ៉ា	អត្តលេខ ០២០៥៤៧	នាយការិយាល័យសម្ភារៈ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលេខា
១៥៧- វរសេនីយ៍ត្រី	កែត	វិសុទ្ធ	អត្តលេខ ០៤៦៧៣៩	នាយកដ្ឋានការិយាល័យផែនការស្នងការដ្ឋានភស្តុភារ កងរាជ អាវុធហត្ថលេខា
១៥៨- វរសេនីយ៍ត្រី	នួន	ចាន់ថា	អត្តលេខ ០៤៦៩៤៧	នាយការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថលេខា
១៥៩- វរសេនីយ៍ត្រី	អ៊ុន	លក្ខណ៍	អត្តលេខ ០២៣៤៥៥	នាយការិយាល័យកីឡាសាល កងរាជអាវុធហត្ថលេខា
១៦០- វរសេនីយ៍ត្រី	នា	ប៊ុនណា	អត្តលេខ ០៣៧១៣៦	ជំនួយការវរសេនាតូចកងរាជអាវុធហត្ថលេខា កងរាជអាវុធហត្ថលេខា ផ្ទៃប្រទេស
១៦១- វរសេនីយ៍ត្រី	តាំង	ភឹមហេង	អត្តលេខ ១៦៥៥៨៩	ជំនួយការឯកឧត្តម អ៊ុំ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ
១៦២- វរសេនីយ៍ត្រី	គួច	ដេង	អត្តលេខ ០៧២៦២២	ជំនួយការនាយកដ្ឋាន កិច្ចការរដ្ឋបាលអគ្គលេខាធិការ ក្រសួងការពារជាតិ
១៦៣- អនុសេនីយ៍ឯក	អូន	ចន្ទា	អត្តលេខ ១៦៥៦០៤	ជំនួយការឯកឧត្តម ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
១៦៤- អនុសេនីយ៍ឯក	ហុន	ណារ៉ុ	អត្តលេខ ១៨០៤៨០	ជំនួយការ នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការ ក្រសួងការពារជាតិ
១៦៥- អនុសេនីយ៍ឯក	សុរ	សំណាង	អត្តលេខ ០៤៦៨៩៧	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខាស្រុកថ្មប្លែក កងរាជអាវុធហត្ថលេខា ខេត្តបន្ទាយមានជ័យ
១៦៦- អនុសេនីយ៍ឯក	គិត	ប៊ុនធឿន	អត្តលេខ ១១២៧២០	នាយការិយាល័យផែនការ មន្ទីរភស្តុភារ កងរាជអាវុធហត្ថលេខា ខេត្តកំពង់ស្ពឺ
១៦៧- អនុសេនីយ៍ឯក	យ៉ែន	សាវុធ	អត្តលេខ ១៤៤៤៥០	មេកងអនុសេនាតូច កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលេខា
១៦៨- អនុសេនីយ៍ឯក	ថា	ណាច	អត្តលេខ ០២៩៩៦៣	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថលេខា
១៦៩- អនុសេនីយ៍ឯក	វ៉ា	រតនា	អត្តលេខ ១៩៩០៤០	នាយកដ្ឋានសរុប និងសម្ភាពព័ត៌មាន ការិយាល័យព័ត៌មាន និង សន្តិសុខសេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខា
១៧០- អនុសេនីយ៍ឯក	សុខ	ស្រីមុំ	អត្តលេខ ១៩៩៨៥៩	នាយរងការិយាល័យបច្ចេកទេសព្រហ្មទណ្ឌស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលេខា
១៧១- អនុសេនីយ៍ឯក	ហែម	សុភាព	អត្តលេខ ១៩៦៥៧៩	មេបញ្ជាការរងកងដឹកជញ្ជូន ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលេខា
១៧២- អនុសេនីយ៍ឯក	ឡី	ហ៊ុនណា	អត្តលេខ ០៣៥៨៣២	ជំនួយការកងវរសេនាតូចជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ កងរាជអាវុធហត្ថលេខា
១៧៣- អនុសេនីយ៍ឯក	ខាន់	សុខុម	អត្តលេខ ១៤៤៤៨៧	ជំនួយការបច្ចេកទេសសម្ភារៈកងវរសេនាតូច ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលេខា

១៧៤-អនុសេនីយ៍ឯក វ៉ុក	សាតុប	អត្តលេខ០៣៥៨៣២	ជំនួយការកងវរសេនាតូចជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧៥-អនុសេនីយ៍ឯក ជិន	ឡឿន	អត្តលេខ១៩៩១៤៧	មេបញ្ជាការរងកងអនុសេនាធំទី១ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧៦-អនុសេនីយ៍ឯក ម៉ាន់	ជាំវិត	អត្តលេខ១៩៥៧៣៤	នាយផ្នែកប្រវត្តិសាស្ត្រការិយាល័យអប់រំផ្សព្វផ្សាយស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧៧-អនុសេនីយ៍ឯក ជា	សាម៉ឿន	អត្តលេខ១៩៦៤៣៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុង
១៧៨-អនុសេនីយ៍ឯក ជួន	ឡឿន	អត្តលេខ១៩៩០៧២	មេកងអនុសេនាតូច កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧៩-អនុសេនីយ៍ឯក ឃិន	ជាន់	អត្តលេខ១៤៤៨៣៩	ជំនួយការហិរញ្ញវត្ថុ កងវរសេនាតូចរថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨០-អនុសេនីយ៍ឯក ឆាប	សុទិត្យ	អត្តលេខ០៥៨២០៧	មេបញ្ជាការកងអនុសេនាធំចល័តទី១៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨១-អនុសេនីយ៍ឯក ឆ័ង	គុសល	អត្តលេខ០៥៨៤៧៧	មេបញ្ជាការកងអនុសេនាធំចល័តទី២០ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨២-អនុសេនីយ៍ឯក ហ៊ុម	ឌុលនី	អត្តលេខ០៥៨៦០៣	មេបញ្ជាការកងអនុសេនាធំចល័តទី៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៣-អនុសេនីយ៍ឯក ហង់	ស	អត្តលេខ០៥៨៤៤៨	មេបញ្ជាការកងអនុសេនាធំចល័តទី៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៤-អនុសេនីយ៍ឯក ភី	ច័ន	អត្តលេខ០៥៨៥៩១	មេបញ្ជាការរងកងអនុសេនាធំចល័តទី២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៥-អនុសេនីយ៍ឯក ថុន	សិគ្គា	អត្តលេខ០៦៦៦៧១	មេបញ្ជាការរងកងអនុសេនាធំចល័តទី១០ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៦-អនុសេនីយ៍ឯក ផ្លុំ	សារុន	អត្តលេខ១៩៥៤៩៩	ជំនួយការកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៧-អនុសេនីយ៍ឯក ហោ	ចន្ទ	អត្តលេខ១៩១៤៥៣	ជំនួយការការិយាល័យសន្តិសុខ ស្នងការដ្ឋានសន្តិសុខបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៨-អនុសេនីយ៍ឯក យិន	សុវណ្ណ	អត្តលេខ១៩៥៧៤២	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៨៩-អនុសេនីយ៍ឯក ស្នង	ឬទ្ធិ	អត្តលេខ១៩៥៤៥១	ជំនួយការការិយាល័យការពារសន្តិសុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩០-អនុសេនីយ៍ឯក ភិន	វី	អត្តលេខ១៩៤៥២៨	ជំនួយការការិយាល័យប្រឆាំងអារក្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ

១៩១-អនុសេនីយ៍ឯក	តៅ	វិបុល	អត្តលេខ១៤៤៤៩០	ជំនួយការការិយាល័យព័ត៌មាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩២-អនុសេនីយ៍ឯក	ឃុន	ម៉េងអៀង	អត្តលេខ១៤៥១៥៣	ជំនួយការការិយាល័យព័ត៌មាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩៣-អនុសេនីយ៍ឯក	ម៉ម	បូរ៉ាន់	អត្តលេខ០២០៩៥៥	ជំនួយការការិយាល័យព័ត៌មាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩៤-អនុសេនីយ៍ឯក	យ៉ឹម	ដេងលី	អត្តលេខ០២០៧២៣	ជំនួយការការិយាល័យផែនការប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩៥-អនុសេនីយ៍ឯក	សាន់	វ៉ិម៉ីន	អត្តលេខ១១២៥៤៦	មេបញ្ជាការកងវរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩៦-អនុសេនីយ៍ឯក	ទូ	ចន្ទឡី	អត្តលេខ១៩៥៨១០	ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៩៧-អនុសេនីយ៍ឯក	ហង្ស	ឈារិន្ទ	អត្តលេខ១៤៤៩៦៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
១៩៨-អនុសេនីយ៍ឯក	ពេញ	ប៊ុនធឿន	អត្តលេខ១៩៦១៨៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្តាល
១៩៩-អនុសេនីយ៍ឯក	ចាន់	ហឿន	អត្តលេខ១៦១៤៩៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២០០-អនុសេនីយ៍ឯក	អ៊ុន	សាមុត	អត្តលេខ១៩៦៤៦៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្តាល
២០១-អនុសេនីយ៍ឯក	ហាស	ធាន	អត្តលេខ១៩៦០៧០	នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កងរាជអាវុធហត្ថខេត្តកណ្តាល
២០២-អនុសេនីយ៍ឯក	នង	សុភាព	អត្តលេខ១៤៤៣៧៧	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
២០៣-អនុសេនីយ៍ឯក	ថន	រដ្ឋា	អត្តលេខ០៣៦០៧៦	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
២០៤-អនុសេនីយ៍ឯក	គួយ	ឡេប៊ុន	អត្តលេខ១៤៥២៤១	ជំនួយការការិយាល័យបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
២០៥-អនុសេនីយ៍ឯក	ខឹម	ចន្ទឡារិន្ទ	អត្តលេខ១៤៤៨៧៨	នាយការិយាល័យផែនការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
២០៦-អនុសេនីយ៍ឯក	ប៊ុត	សុភ័ក្រ	អត្តលេខ០៣៧១៥៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ប្រធានស្នាក់ការសន្តិសុខ៥០០ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
២០៧-អនុសេនីយ៍ឯក	ត្រី	តិចសែ	អត្តលេខ១៩៦១៧៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ជាប្រធានស្នាក់ការសន្តិសុខបេ០៤ ខេត្តកំពង់ឆ្នាំង
២០៨-អនុសេនីយ៍ឯក	កែម	សុឆា	អត្តលេខ១៩៧៦៩៨	នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
២០៩-អនុសេនីយ៍ឯក	អ៊ុយ	សឿន	អត្តលេខ១៤៤៤៧២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង
២១០-អនុសេនីយ៍ឯក	ហាជ	ចំរើន	អត្តលេខ០៦៣៧៥៦	នាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង

២១១- អនុសេនីយ៍ឯក អ៊ុន	សុខ្សែន	អត្តលេខ១៦១៦០៥	នាយការិយាល័យបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២១២- អនុសេនីយ៍ឯក អ៊ុយ	លីអ៊ុយ	អត្តលេខ០៩១៧៥៩	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២១៣- អនុសេនីយ៍ឯក អ៊ុក	ឈាន់	អត្តលេខ១៩៦១០៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២១៤- អនុសេនីយ៍ឯក គង់	សំណាង	អត្តលេខ១៤៤៨៦៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២១៥- អនុសេនីយ៍ឯក ចាន់	សុខ្សែន	អត្តលេខ០២៣៥៥០	ជំនួយការភស្តុភារ កងវរសេនាតូចចល័តកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង លើផ្ទៃប្រទេស
២១៦- អនុសេនីយ៍ឯក សូ	សែន	អត្តលេខ០២៣៤៩៨	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២១៧- អនុសេនីយ៍ឯក ធួប	រោង	អត្តលេខ១៩៥៨០១	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២១៨- អនុសេនីយ៍ឯក សៀម	សៀម	អត្តលេខ១៣៤៧៣៩	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង ជាប្រធានស្នាក់ការសន្តិសុខ៥០១ ខេត្តកំពង់ឆ្នាំង
២១៩- អនុសេនីយ៍ឯក ហាយ	កេរ្ត	អត្តលេខ០៤៦៩៨១	នាយការិយាល័យបទល្មើសឧក្រិដ្ឋកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២០- អនុសេនីយ៍ឯក ខ៊ុ	ហៀង	អត្តលេខ១៦៧៣៤៤	ប្រធានស្នាក់ការសន្តិសុខ៦០១ កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២១- អនុសេនីយ៍ឯក ម៉ក់	ម៉ុងត្រី	អត្តលេខ១១៤២៨៤	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២២- អនុសេនីយ៍ឯក លីម	ខេនសុខដុម	អត្តលេខ១៩៦០១២	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២៣- អនុសេនីយ៍ឯក ប៉ែន	នុន	អត្តលេខ១៦៧៣៤៨	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២៤- អនុសេនីយ៍ឯក តែ	ម៉ុងស៊ី	អត្តលេខ០៤៦៧៨៥	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២៥- អនុសេនីយ៍ឯក ធួប	រៀម	អត្តលេខ០៩៣០៩៣	នាយការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២៦- អនុសេនីយ៍ឯក ម៉ុក	សារ៉ាន់	អត្តលេខ០២០៤៣៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ
២២៧- អនុសេនីយ៍ឯក សុខ	ម៉ុងឡុន	អត្តលេខ១៦៧៣២១	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២៨- អនុសេនីយ៍ឯក ហាវីម	ការីម	អត្តលេខ១៩០៥៨៤	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២២៩- អនុសេនីយ៍ឯក គង់	ម៉ុងឆៀង	អត្តលេខ១៩៧៨០១	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣០- អនុសេនីយ៍ឯក គីម	សុដា	អត្តលេខ១៦៧៥២០	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣១- អនុសេនីយ៍ឯក ឃួន	សាឡ	អត្តលេខ១៩៧៧៤៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣២- អនុសេនីយ៍ឯក យ៉ាម	សាង	អត្តលេខ១៥៧២៧៧	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣៣- អនុសេនីយ៍ឯក គៀង	គៀង	អត្តលេខ០៦០៤០៣	ប្រធានស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣៤- អនុសេនីយ៍ឯក ប្រៀង	ប្រៀង	អត្តលេខ២១០៧៥៥	ប្រធានស្នាក់ការសន្តិសុខលេខបេ០៦កងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣៥- អនុសេនីយ៍ឯក អ៊ុន	ឆាន់	អត្តលេខ១៩៧៤៦២	នាយការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង
២៣៦- អនុសេនីយ៍ឯក ឈង់	ខៀង	អត្តលេខ១៩៥៣៩៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខកំពង់ឆ្នាំង

២៣៧-អនុសេនីយ៍ឯក	ចាន់	រដ្ឋា	អត្តលេខ ០៣២៥៧៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២៣៨-អនុសេនីយ៍ឯក	សរ	ម៉ាប់	អត្តលេខ ០៣៦៣៣៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
២៣៩-អនុសេនីយ៍ឯក	អ៊ុក	សុវណ្ណ	អត្តលេខ ១៩៦៧៣៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក និងជា ប្រធានស្នាក់ការសន្តិសុខ៥៦៧ ខេត្តបន្ទាយមានជ័យ
២៤០-អនុសេនីយ៍ឯក	នេត	រស់	អត្តលេខ ០៤៦៩៧៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
២៤១-អនុសេនីយ៍ឯក	ច័ន្ទ	គុប	អត្តលេខ ០៦០៥៦៨	នាយការិយាល័យសន្តិសុខ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២៤២-អនុសេនីយ៍ឯក	សុខ	ឆន	អត្តលេខ ១៦៧៥៦៨	នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
២៤៣-អនុសេនីយ៍ឯក	ចាន់	តា	អត្តលេខ ១៩៨១២៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង និងជា ប្រធានស្នាក់ការសន្តិសុខ២០៤ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២៤៤-អនុសេនីយ៍ឯក	សែ	បៀន	អត្តលេខ ០៦៥៩៦៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ខេត្តឧត្តរមានជ័យ
២៤៥-អនុសេនីយ៍ឯក	អ៊ុន	ចន្ទា	អត្តលេខ ១៩៨១២៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងជាប្រធានស្នាក់ការសន្តិសុខ២០៦កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២៤៦-អនុសេនីយ៍ឯក	រោង	អាន់យ៉ា	អត្តលេខ ១៩៦៧០៦	ជំនួយការមន្ទីរស្រាវជ្រាវ កងរាជអាវុធហត្ថខេត្តបាត់ដំបង
២៤៧-អនុសេនីយ៍ឯក	គុច	ពន្ធនា	អត្តលេខ ១៩៦៧៧៦	នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង
២៤៨-អនុសេនីយ៍ឯក	អ៊ុន	វិរៈ	អត្តលេខ ០៣៦២៣៩	ជំនួយការការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តសៀមរាប
២៤៩-អនុសេនីយ៍ឯក	ហ៊ុន	រ៉ូ	អត្តលេខ ១៩៦៩៨១	ជំនួយការស្នាក់ការសន្តិសុខបេស កងរាជអាវុធហត្ថខេត្តសៀមរាប
២៥០-អនុសេនីយ៍ឯក	រឿយ	ចំរើន	អត្តលេខ ១៩៦៧៦៤	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាណន់ ខេត្តបាត់ដំបង
២៥១-អនុសេនីយ៍ឯក	សៀក	សានិត	អត្តលេខ ១៩៦៨២៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង និងជា ប្រធានស្នាក់ការ៥១១ ខេត្តបាត់ដំបង
២៥២-អនុសេនីយ៍ឯក	ឌីម	ខាច	អត្តលេខ ១៩៦៨៧៨	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រូចគីរី ខេត្តបាត់ដំបង
២៥៣-អនុសេនីយ៍ឯក	គីន	សុផល	អត្តលេខ ១៩៦៨០៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចគីរី ខេត្តបាត់ដំបង
២៥៤-អនុសេនីយ៍ឯក	ម៉ុន	សារុន	អត្តលេខ ១៦១៥៣០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុង
២៥៥-អនុសេនីយ៍ឯក	ឈឹម	ជាវិត	អត្តលេខ ១៤៤៩៤៧	នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តសៀមរាប
២៥៦-អនុសេនីយ៍ឯក	ឌុយ	ប្រិមប្រិយ	អត្តលេខ ១៩៧៧៥០	នាយការិយាល័យសម្ភារៈបច្ចេកទេស សាលាកងរាជ អាវុធហត្ថកំបូល

២៥៧-អនុសេនីយ៍ឯក	លីង	អេង	អត្តលេខ០៣៦២៣០	ជំនួយការការិយាល័យផែនការ ស្នងការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលេខ២២២
២៥៨-អនុសេនីយ៍ឯក	យ៉ឹម	ត្រីន	អត្តលេខ០៤៨៥២២	អនុប្រធានមន្ទីរស្ថាប័ន កងរាជអាវុធហត្ថលេខ២២២
២៥៩-អនុសេនីយ៍ឯក	ឆាន	ទុយ	អត្តលេខ១៩៧០៩៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខ២២២ ខេត្តសៀមរាប
២៦០-អនុសេនីយ៍ឯក	តី	សុភា	អត្តលេខ១១៧៤២៦	អនុប្រធានស្នាក់ការមេ០៨ កងរាជអាវុធហត្ថលេខ២២២
២៦១-អនុសេនីយ៍ឯក	ស៊ី	ស៊ាន	អត្តលេខ១០៤៣១៥	នាយការិយាល័យផែនការមន្ទីរស្ថាប័ន:បច្ចេកទេស កងរាជអាវុធហត្ថលេខ២២២
២៦២-អនុសេនីយ៍ឯក	សក្កិ	ភិសត៌	អត្តលេខ២១៧៨៦៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខ២២២ ខេត្តក្រចេះ
២៦៣-អនុសេនីយ៍ឯក	សាឡ	សុខុម	អត្តលេខ១៩៦៥២២	នាយការិយាល័យបំភ្លឺអក្ខរៈ កងរាជអាវុធហត្ថ ខេត្តក្រចេះ
២៦៤-អនុសេនីយ៍ឯក	ផេង	ច័រាប	អត្តលេខ០៥២០៩៥	អនុប្រធានស្នាក់ការសន្តិសុខ៧០៨ កងរាជអាវុធហត្ថក្រចេះ
២៦៥-អនុសេនីយ៍ឯក	សេង	សុវណ្ណារិទ្ធ	អត្តលេខ១១៧៣៦៨	ជំនួយការ លេខាធិការដ្ឋាន កងរាជអាវុធហត្ថកោះកុង
២៦៦-អនុសេនីយ៍ឯក	ជិន	ចន្ទឃីន	អត្តលេខ១១៥៥៤១	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថត្បូងឃ្មុំ
២៦៧-អនុសេនីយ៍ឯក	ឈឿង	ខាណា	អត្តលេខ១១៧៥៨៧	នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថត្បូងឃ្មុំ
២៦៨-អនុសេនីយ៍ឯក	ម៉ៅ	សុភក្កិ	អត្តលេខ០៥៨៤៥៤	មេបញ្ជាការកងអនុសេនាធិបតីទី២១ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស
២៦៩-អនុសេនីយ៍ឯក	សោម	ចន្ទឃីន	អត្តលេខ១៥៧១៦៦	នាយការិយាល័យប្រតិបត្តិការកងរាជអាវុធហត្ថកំពង់ឆ្នាំង
២៧០-អនុសេនីយ៍ឯក	ស៊ី	ធិត	អត្តលេខ២១៤០៦៤	អនុប្រធានស្នាក់ការសន្តិសុខ៧០៨ កងរាជអាវុធហត្ថក្រចេះ
២៧១-អនុសេនីយ៍ឯក	ឈរ	ប៊ុនឈឿង	អត្តលេខ១៩៧០៨១	នាយការិយាល័យផ្គត់ផ្គង់មន្ទីរស្ថាប័ន កងរាជអាវុធហត្ថ ខេត្តសៀមរាប
២៧២-អនុសេនីយ៍ឯក	ច័រា	គុក្កិ	អត្តលេខ០៥៨៥៦៦	មេបញ្ជាការកងអនុសេនាធិបតីទី១៥ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស
២៧៣-អនុសេនីយ៍ឯក	សាណ	គិរីរុក្ខ	អត្តលេខ០៥៨៦២២	មេបញ្ជាការកងអនុសេនាធិបតីទី២១ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស
២៧៤-អនុសេនីយ៍ឯក	អ៊ុយ	សារុន	អត្តលេខ០៣៥៩០៣	នាយការិយាល័យបំភ្លឺអក្ខរៈសេធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ
២៧៥-អនុសេនីយ៍ទោ	បូ	ចន្ទឃីន	អត្តលេខ១៩១៤៤៧	នាយការិយាល័យបំពាក់មន្ទីរស្ថាប័ន:បច្ចេកទេស កងរាជអាវុធហត្ថស្ទឹងត្រែង
២៧៦-អនុសេនីយ៍ទោ	លីម	គា	អត្តលេខ១៤៤៧៨៥	ប្រធានអង្គភាពព័ត៌មានផ្សព្វផ្សាយការិយាល័យអប់រំផ្សព្វផ្សាយ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៧៧-អនុសេនីយ៍ទោ	ប័ន្ទ	វិទ្យា	អត្តលេខ១៩៥៥៤៨	នាយផ្នែក ការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស

២៧៨- អនុសេនីយ៍ទៅ បន	ឆ្មោ	អត្តលេខ១៩៩៨០១	ជំនួយការការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៧៩- អនុសេនីយ៍ទៅ អន	សំយ	អត្តលេខ១៤៤៩៧៥	មេបញ្ជាការអនុសេនាធិការត្រួតពិនិត្យ កងវរសេនាតូចចល័ត កងរាជអាវុធហត្ថ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨០- អនុសេនីយ៍ទៅ រឹម	ស៊ីណារ៉ា	អត្តលេខ១៩៦៥៨៤	ជំនួយការការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨១- អនុសេនីយ៍ទៅ ជាថា	ឆារ៉ា	អត្តលេខ២២៥៣២០	ប្រធានក្រុមកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨២- អនុសេនីយ៍ទៅ ចិន	សុភាព	អត្តលេខ២០០៧៤៥	ប្រធានក្រុមកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨៣- អនុសេនីយ៍ទៅ ខៅ	មឿន	អត្តលេខ១៩៩៨៣២	ជំនួយការការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨៤- អនុសេនីយ៍ទៅ ឆេង	គង់	អត្តលេខ១៤៥១៣៥	មេបញ្ជាការរងកងអនុសេនាតូចកងវរសេនាតូច រថពាសដេក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨៥- អនុសេនីយ៍ទៅ កង	ច័ន្ទតារ៉ា	អត្តលេខ០៦៦៦៨១	មេបញ្ជាការរងកងអនុសេនាធិការចល័តទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨៦- អនុសេនីយ៍ទៅ សេរីន	ចុងសៅវណ្ណនី	អត្តលេខ២០០៣៧៥	មេបញ្ជាការរងកងអនុសេនាធិការចល័តទី១២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨៧- អនុសេនីយ៍ទៅ ឆេង	ចារ៉ាត្ត	អត្តលេខ០៥៨៧០៦	មេបញ្ជាការរងកងអនុសេនាធិការចល័តទី១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨៨- អនុសេនីយ៍ទៅ ម៉ិច	ម៉ារ៉ា	អត្តលេខ១៤៤៧៤៦	នាយការិយាល័យផែនការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៨៩- អនុសេនីយ៍ទៅ យូ	គឹមលី	អត្តលេខ១៩៦៥១៣	នាយការិយាល័យការពារគីមីសាស្ត្រ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៩០- អនុសេនីយ៍ទៅ ជួន	សាវ៉េន	អត្តលេខ១៤៤៨៥៥	កងអនុសេនាធិការចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៩១- អនុសេនីយ៍ទៅ ម៉ិច	អ៊ិនត	អត្តលេខ០៧៦៧៦១	ជំនួយការសេនាធិការ កងវរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៩២- អនុសេនីយ៍ទៅ ម៉េង	លី	អត្តលេខ០៨៤១១៥	មេបញ្ជាការកងអនុសេនាធិការទី១ កងវរសេនាតូច លេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៩៣- អនុសេនីយ៍ទៅ អ៊ុយ	ហ៊ុនវិចិត្រ	អត្តលេខ១៩៥៥២០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ
២៩៤- អនុសេនីយ៍ទៅ ជា	ចន្ទឡា	អត្តលេខ២០០៤៨២	ជំនួយការការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៩៥- អនុសេនីយ៍ទៅ សាន	សុដា	អត្តលេខ១៩៧៤៩៦	មេបញ្ជាការកងអនុសេនាធិការទី៣ កងវរសេនាតូច លេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

២៩៦- អនុសេនីយ៍ទោ អឿន សេងរោង	អត្តលេខ ០៦៧២៦៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកស្រែសុខ រាជធានីភ្នំពេញ
២៩៧- អនុសេនីយ៍ទោ គ្រូប ម៉ាឡាក់	អត្តលេខ ១៩៦៥២៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកស្រែសុខ ខេត្តក្រចេះ
២៩៨- អនុសេនីយ៍ទោ គិន ប៊ុនឆាយ	អត្តលេខ ១៦៧៥៣៩	នាយការិយាល័យផែនការមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលេខាត្រែវ
២៩៩- អនុសេនីយ៍ទោ អ៊ុន សុជាតិ	អត្តលេខ ០១២៨៤៣	ជំនួយការ ការិយាល័យព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលេខាកណ្តាល
៣០០- អនុសេនីយ៍ទោ អ៊ុំ ចន្ទធីន	អត្តលេខ ១៤៩៩១៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
៣០១- អនុសេនីយ៍ទោ កែវ ចាន់ស្មី	អត្តលេខ ១៩៧៨៨១	នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថលេខា ខេត្តបន្ទាយមានជ័យ
៣០២- អនុសេនីយ៍ទោ ក្រូប សាឡើង	អត្តលេខ ១៩៧៤០៨	ជំនួយការការិយាល័យផ្គត់ផ្គង់កងរាជអាវុធហត្ថលេខា ខេត្តបន្ទាយមានជ័យ
៣០៣- អនុសេនីយ៍ទោ ឆាយ ឈុនលី	អត្តលេខ ១៩៧៤៤៤	ជំនួយការសេនាធិការកងរាជអាវុធហត្ថលេខា សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
៣០៤- អនុសេនីយ៍ទោ ស៊ុន សុចន្ទ	អត្តលេខ ០៦២៤៨៩	នាយអាវុធហត្ថលេខា កងរាជអាវុធហត្ថលេខា ខេត្តបន្ទាយមានជ័យ
៣០៥- អនុសេនីយ៍ទោ ម៉េត ឈឿន	អត្តលេខ ១៦៧៥៦៣	នាយការិយាល័យផែនការ កងរាជអាវុធហត្ថលេខា ខេត្តឧត្តរមានជ័យ
៣០៦- អនុសេនីយ៍ទោ ឌី ស៊ុនចាន់ណារិន	អត្តលេខ ១៩៨១៥៧	នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថលេខា ខេត្តឧត្តរមានជ័យ
៣០៧- អនុសេនីយ៍ទោ យី រតនា	អត្តលេខ ១៩៦៩៥១	នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថលេខា ខេត្តបាត់ដំបង
៣០៨- អនុសេនីយ៍ទោ អ៊ឹម សាវេត	អត្តលេខ ១៤៤៤៣៤	នាយការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលេខា ខេត្តបាត់ដំបង
៣០៩- អនុសេនីយ៍ទោ ឌេស ប៊ុនថេង	អត្តលេខ ១៩៦៧៦១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
៣១០- អនុសេនីយ៍ទោ ម៉ែ សុធួ	អត្តលេខ ០៨៩៤៧៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកអង្គស្នួល ខេត្តកណ្តាល
៣១១- អនុសេនីយ៍ទោ ជួរ វិចិត្រ	អត្តលេខ ០៣៦៥៨២	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកអង្គស្នួល ខេត្តកណ្តាល
៣១២- អនុសេនីយ៍ទោ ម៉ែន សាវុឌ	អត្តលេខ ១៩៦៧៦៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
៣១៣- អនុសេនីយ៍ទោ ឆន សំរុល	អត្តលេខ ១៩៦៤៥៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកស្រែអំបិល ខេត្តកោះកុង
៣១៤- អនុសេនីយ៍ទោ ពុំ ពៅថ្ម	អត្តលេខ ១៩១៤៥២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកថាឡាបរិវាត់ ជាប្រធានស្នាក់ការសន្តិសុខ៧២៧ ខេត្តស្ទឹងត្រែង
៣១៥- អនុសេនីយ៍ទោ ខូច សាវេន	អត្តលេខ ១៩៧១៨៧	បញ្ជាការដ្ឋានរដ្ឋបាលកងរាជអាវុធហត្ថលេខាប្រទេស

៣១៦- អនុសេនីយ៍ទោ	ជាន់	រេនា	អត្តលេខ០៥៨៦៨៦	មេបញ្ជាការរងកងអនុសេនាធិចល័តទី២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣១៧- អនុសេនីយ៍ទោ	ហាយ	សុវណ្ណី	អត្តលេខ១៩១៤៦០	មេបញ្ជាការរង កងអនុសេនាធិចល័តទី២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣១៨- អនុសេនីយ៍ត្រី	ឡោ	បូរី	អត្តលេខ១៩៥៨៧៥	មេបញ្ជាការរងកងអនុសេនាគ្រាំទ្រកងវរសេនាតូច ចល័តកងរាជអាវុធហត្ថ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣១៩- អនុសេនីយ៍ត្រី	សុខ	ផានិត	អត្តលេខ១៩១៥៣៦	នាយការិយាល័យផែនការ កងរាជអាវុធហត្ថកំពង់ឆ្នាំង
៣២០- អនុសេនីយ៍ត្រី	នាង	សេរីវឌ្ឍា	អត្តលេខ០៥៣៦៤៩	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
៣២១- អនុសេនីយ៍ត្រី	សំ	ចាន់ណា	អត្តលេខ១១០៧៤៥	នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តបាត់ដំបង
៣២២- អនុសេនីយ៍ត្រី	អ៊ុំ	ស្រស់	អត្តលេខ១៩៦៧២០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល ខេត្តបាត់ដំបង
៣២៣- អនុសេនីយ៍ត្រី	ចន្ទ	សុគុណ	អត្តលេខ១៩៦៨១២	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងកង ខេត្តបាត់ដំបង
៣២៤- អនុសេនីយ៍ត្រី	គង់	ពិសី	អត្តលេខ១៤៥០៧៣	ជំនួយការមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថក្រចេះ
៣២៥- អនុសេនីយ៍ត្រី	ស្រួច	សុផល	អត្តលេខ០៥១២៣១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ខេត្តសៀមរាប
៣២៦- អនុសេនីយ៍ត្រី	ម៉ោញ	ពុទ្ធរតនា	អត្តលេខ០៦៩៦២៥	នាយការិយាល័យការពារគីមីសាស្ត្រមន្ទីរសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថខេត្តសៀមរាប
៣២៧- អនុសេនីយ៍ត្រី	ប៊ុនធឿន	សំណាង	អត្តលេខ ១៩១៩៨៩	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានប្រេងឥន្ធនៈ
៣២៨- នាយចំណាត់	ប៊ុនធឿន	ចម្បុនា	អត្តលេខ ១៩១៩៨៨	ជំនួយការបុគ្គលិក នាយកដ្ឋានប្រេងឥន្ធនៈ
៣២៩- នាយចំណាត់	ប៉េង	សំណាង	អត្តលេខ១៩២៨៣១	ជំនួយការសន្តិសុខ នាយកដ្ឋានប្រេងឥន្ធនៈ
៣៣០- នាយចំណាត់	ក្រួត	អិត	អត្តលេខ០៤៤៨៣២	ជំនួយការហិរញ្ញវត្ថុ កងពលតូចថ្មើរជើងលេខ៥២
៣៣១- នាយចំណាត់	ផែង	សុភក្រ្ត	អត្តលេខ១៤៤៨៥១	ជំនួយការវរសេនាតូចកងរាជអាវុធហត្ថ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣២- នាយចំណាត់	អ៊ុំម	ខេមរិន្ទ	អត្តលេខ១៩៩៩៤៨	ជំនួយការវរសេនាតូច កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៣- នាយចំណាត់	នួន	សុខន	អត្តលេខ២០០៥៨៧	មេបញ្ជាការរងកងអនុសេនាធិចល័តទី៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៤- នាយចំណាត់	ផែង	ជុំឡា	អត្តលេខ២២៥៧៦៧	ជំនួយការសង្គ្រោះគ្រោះមហន្តរាយ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៥- នាយចំណាត់	លឿន	ពុកសានា	អត្តលេខ២០០៦៧៤	ជំនួយការការិយាល័យការពារគីមីសាស្ត្រ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
៣៣៦- នាយចំណាត់	ឌួច	សេរីរតនៈ	អត្តលេខ២០០៥១៩	ជំនួយការការិយាល័យសុខាភិបាល មន្ទីរកសាងសង់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣៣៧- នាយចំណាត់	ហាស	សម្បត្តិ	អត្តលេខ១៩៧៥៣៧	ជំនួយការ ក្រុមជំនួយនីតិវិធី ស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៨- ព្រឹទ្ធាលឯក	លួត	ឡាច	អត្តលេខ១៨០៣០៩	ជំនួយការហិរញ្ញវត្ថុ កងពលតូចថ្មើរជើងលេខ៥២

៣៣៩- ព្រឹទ្ធសភា បេឡាហ្សីយ៉ា អត្តលេខ២០០១៣៨ ជំនួយការលេខាធិការដ្ឋាន ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ខ-មេដាយត្រួតពិនិត្យ

- ចំពោះកងកតាត

- ១-ការិយាល័យផែនការស្នងការដ្ឋានបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ២-មូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ខេត្តរតនគិរី
- ៣-មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនម៉ុំ ខេត្តរតនគិរី
- ៤-មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី
- ៥-មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
- ៦-មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី
- ៧-ស្នាក់ការសន្តិសុខ៧៨១ កងរាជអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី
- ៨-ស្នាក់ការសន្តិសុខ៧៨២ កងរាជអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី
- ៩-ស្នាក់ការសន្តិសុខ៧៨៩ កងរាជអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី
- ១០-មន្ទីរកស្ថានកងរាជអាវុធហត្ថ ខេត្តព្រៃវែង
- ១១-មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រៃវែង
- ១២-មូលដ្ឋានកងរាជអាវុធហត្ថស្រុកមាសប៉ោក ខេត្តស្វាយរៀង
- ១៣-ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ
- ១៤-ការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តតាកែវ
- ១៥-ការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តតាកែវ
- ១៦-ការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តកែប
- ១៧-មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តកែប
- ១៨-សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត
- ១៩-មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកំពត
- ២០-មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស ខេត្តកំពត
- ២១-មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់បាយ ខេត្តកំពត
- ២២-មន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
- ២៣-មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ
- ២៤-ស្នាក់ការសន្តិសុខទំនប់រលក កងរាជអាវុធហត្ថខេត្តព្រះសីហនុ
- ២៥-មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុង
- ២៦-មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មបាំង ខេត្តកោះកុង
- ២៧-សេនាធិការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់
- ២៨-មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
- ២៩-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់

-ចំពោះបុគ្គល

១-វរសេនីយ៍ទោ	ខៀវ	អេង	អត្តលេខ០២៣៣១៥ មេបញ្ជាការរងកងវរសេនាតូចជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២-វរសេនីយ៍ទោ	សោម	ចន្ទី	អត្តលេខ០២០៤៧១ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣-វរសេនីយ៍ទោ	នង	សុធាវី	អត្តលេខ០៣៥៨១៧ នាយរងការិយាល័យផ្គត់ផ្គង់ស្នូលការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤-វរសេនីយ៍ទោ	ខួន	ប៊ុនឡា	អត្តលេខ០២៣៣១២ យោធាចារ្យមន្ទីរកិច្ចការហ្វឹកហ្វឺនសាលា កងរាជអាវុធហត្ថ កំបូល
៥-វរសេនីយ៍ទោ	សាភ	សាវុន	អត្តលេខ១៩៥៥៩៩ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៦-វរសេនីយ៍ទោ	ធីត	សុខឡេង	អត្តលេខ០១៨៥៤៩ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
៧-វរសេនីយ៍ទោ	គុយ	ខៀ	អត្តលេខ០២០៦៨០ ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
៨-វរសេនីយ៍ទោ	ឡាច	គន	អត្តលេខ០៤៦៩៦៨ ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
៩-វរសេនីយ៍ទោ	ធីត	សៀង	អត្តលេខ០១២៥០៣ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង
១០-វរសេនីយ៍ទោ	ប៊ុន	ចាន់ថន	អត្តលេខ០៣៦០៩៤ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង
១១-វរសេនីយ៍ទោ	ឈុន	សុដា	អត្តលេខ០១២៥១៧ ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តតាកែវ
១២-វរសេនីយ៍ទោ	ហង់	សាវេនីត	អត្តលេខ០២០៧០១ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ
១៣-វរសេនីយ៍ត្រី	សៀង	គិត	អត្តលេខ០៤៦៦៩៩ មេបញ្ជាការរងវរសេនាតូចកងរាជអាវុធហត្ថ លើផ្ទៃប្រទេស
១៤-វរសេនីយ៍ត្រី	សេក	ចន្ទី	អត្តលេខ០៣៥៧៨៦ នាយផ្នែកវិទ្យុទូរស័ព្ទការិយាល័យបញ្ជូនសារ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥-វរសេនីយ៍ត្រី	ប៊ុន	ស៊ីនា	អត្តលេខ០៣៥៧៨៩ នាយផ្នែកការិយាល័យផ្គត់ផ្គង់ ស្នូលការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦-វរសេនីយ៍ត្រី	សេង	ភីវី	អត្តលេខ១៤៤៨៤២ ជំនួយការនីតិវិធីកងវរសេនាតូចចល័តកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស
១៧-វរសេនីយ៍ត្រី	សុំ	ធីត	អត្តលេខ០៣៥៧៨៥ នាយរងការិយាល័យផែនការស្នូលការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨-វរសេនីយ៍ត្រី	ផែន	សុខុម្មី	អត្តលេខ០៣៦២០៣ នាយការិយាល័យសម្ភារៈមន្ទីរកិច្ចការហ្វឹកហ្វឺនសាលា កងរាជអាវុធហត្ថកំបូល
១៩-វរសេនីយ៍ត្រី	សេង	ចាន់ថា	អត្តលេខ០២៣៤៦៣ នាយការិយាល័យផ្គត់ផ្គង់មន្ទីរភស្តុភារសាលា កងរាជអាវុធហត្ថកំបូល

២០-វរសេនីយ៍ត្រី	លី	សុណារត្នីត្រី	អត្តលេខ០២៣៣៧៨ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថម្ភខេត្តព្រះវិហារ
២១-វរសេនីយ៍ត្រី	អោម	សុភារិ	អត្តលេខ១៦១៣៥៣ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភខេត្តកណ្តាល
២២-វរសេនីយ៍ត្រី	សន	សុខឿន	អត្តលេខ០៣១៣២៥ អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភខេត្តកណ្តាល
២៣-វរសេនីយ៍ត្រី	កែវ	ចាន់នា	អត្តលេខ០៣៦៤៩៩ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភមណ្ឌលគិរី
២៤-វរសេនីយ៍ត្រី	សាភ	សុគុណ	អត្តលេខ១៩៧៩៨១ មេបញ្ជាការរងកងរាជអាវុធហត្ថម្ភស្រុកកែវសីម៉ា និងជា ប្រធានស្នាក់ការ៧៦១ ខេត្តមណ្ឌលគិរី
២៥-វរសេនីយ៍ត្រី	លាង	ស៊ុនដាវិត្យ	អត្តលេខ០៣៦៣៩០ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថម្ភស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី
២៦-វរសេនីយ៍ត្រី	រស់	បញ្ញា	អត្តលេខ០៣៦៤៤៦ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថម្ភស្រុកកោះព្យែក ខេត្តមណ្ឌលគិរី
២៧-វរសេនីយ៍ត្រី	ជូ	លីម៉ែ	អត្តលេខ១៩៥៩៣៧ នាយការិយាល័យផែនការប្រតិបត្តិការ កងរាជអាវុធហត្ថម្ភខេត្តត្បូងឃ្មុំ
២៨-វរសេនីយ៍ត្រី	លាត	លាវិត	អត្តលេខ១៩៩០០៨ នាយការិយាល័យផែនការប្រតិបត្តិការ កងរាជអាវុធហត្ថម្ភខេត្តត្បូងឃ្មុំ
២៩-វរសេនីយ៍ត្រី	ឡុង	ចន្ទ្រៈ	អត្តលេខ១៤៤៩៩៦ នាយការិយាល័យព័ត៌មាន កងរាជអាវុធហត្ថម្ភខេត្តកំពត
៣០-វរសេនីយ៍ត្រី	ហង្ស	សុនី	អត្តលេខ០៤៩៦១០ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភកំពង់ស្ពឺ
៣១-វរសេនីយ៍ត្រី	នេវ៉ា	ដារិទ្ធ	អត្តលេខ០៣៦២៨៥ នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថម្ភខេត្តកំពង់ស្ពឺ
៣២-វរសេនីយ៍ត្រី	សារិន	ប៊ុនហេង	អត្តលេខ០២៦១០០ នាយការិយាល័យសម្ភារៈ កងរាជអាវុធហត្ថម្ភខេត្តព្រះសីហនុ
៣៣-វរសេនីយ៍ត្រី	ហ៊ុម	សុខន	អត្តលេខ០៤៦៩១២ អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថម្ភខេត្តព្រះសីហនុ
៣៤-វរសេនីយ៍ត្រី	ស៊ុយ	ឌី	អត្តលេខ០៣៦៣៤០ នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថម្ភខេត្តព្រះសីហនុ
៣៥-វរសេនីយ៍ត្រី	មាស	សាខន	អត្តលេខ១៩៧១៥៧ នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថម្ភខេត្តពោធិ៍សាត់
៣៦-វរសេនីយ៍ត្រី	ស	វិសាល	អត្តលេខ០៣៦៤៨៥ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភខេត្តព្រះវិហារ
៣៧-វរសេនីយ៍ត្រី	តេង	គេរ្យៈ	អត្តលេខ០២៧០៧៤ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភខេត្តប៉ៃលិន
៣៨-វរសេនីយ៍ត្រី	ស្រស់	ប៊ុនធឿន	អត្តលេខ០៤៧៦២១ ជំនួយការការិយាល័យបញ្ជូនសារ សេនាធិការដ្ឋាន កងរាជអាវុធហត្ថម្ភលើផ្ទៃប្រទេស
៣៩-វរសេនីយ៍ត្រី	វ៉ា	បញ្ញា	អត្តលេខ០៤៦៧៤៧ នាយផ្នែករដ្ឋបាលការិយាល័យបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថម្ភលើផ្ទៃប្រទេស
៤០-វរសេនីយ៍ត្រី	ស្រីន	ចុន្ទី	អត្តលេខ១៩៧៧៥៩ ជំនួយការការិយាល័យហិរញ្ញវត្ថុ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថម្ភលើផ្ទៃប្រទេស

៤១-វរសេនីយ៍ត្រី	អ៊ិន	ភិរម្យ	អត្តលេខ១៤៥០៩០	ជំនួយការស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤២-វរសេនីយ៍ត្រី	ភឿន	គិត	អត្តលេខ០៤៦៦៩៥	មេបញ្ជាការរងកងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៣-វរសេនីយ៍ត្រី	ផាន់	ស៊ីថា	អត្តលេខ០៤៦៧២១	មេបញ្ជាការរងកងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៤-វរសេនីយ៍ត្រី	នាង	ឈឿត	អត្តលេខ១៥៧០៦៩	នាយការិយាល័យហ្វឹកហ្វឺន មន្ទីរកិច្ចការហ្វឹកហ្វឺនសាលាកងរាជអាវុធហត្ថកំបូល
៤៥-វរសេនីយ៍ត្រី	ធិត្យ	ប៊ុនធី	អត្តលេខ០៣៦០០៣	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៤៦-វរសេនីយ៍ត្រី	ប្អូន	គុសល	អត្តលេខ០៥៩១៧៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៤៧-វរសេនីយ៍ត្រី	សយ	តើម	អត្តលេខ១៩៥៧១៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ
៤៨-វរសេនីយ៍ត្រី	ទួច	សារិត	អត្តលេខ០៤៨៦៦៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៤៩-វរសេនីយ៍ត្រី	ម៉ែន	វិបុល	អត្តលេខ០៣៥៧៩២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ
៥០-វរសេនីយ៍ត្រី	ហេង	រដ្ឋា	អត្តលេខ០៥៥០៨៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៥១-វរសេនីយ៍ត្រី	ម៉ា	វិធីម	អត្តលេខ០៣៦០៧៩	នាយការិយាល័យការពារគីមីសាស្ត្រ កងរាជអាវុធហត្ថខេត្តកណ្តាល
៥២-វរសេនីយ៍ត្រី	ឆេន	ភិរម្យ	អត្តលេខ១៦៧៥៥៦	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
៥៣-វរសេនីយ៍ត្រី	សៅ	ចុត្តា	អត្តលេខ០៣៦១១៨	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
៥៤-វរសេនីយ៍ត្រី	ម៉ីត	ពិយុត	អត្តលេខ១៩៨០២៤	អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តក្រចេះ
៥៥-វរសេនីយ៍ត្រី	សុខ	វិសាល	អត្តលេខ០៣៦១៥៩	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រៃវែង
៥៦-វរសេនីយ៍ត្រី	នេវ៉ា	ម៉ីរ៉ុង	អត្តលេខ០៨១១០៣	នាយការិយាល័យបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
៥៧-វរសេនីយ៍ត្រី	ឡា	សាលី	អត្តលេខ១៩៧៩២៧	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តតាកែវ

៧៩-អនុសេនីយ៍ឯក	កែវ	លីដា	អត្តលេខ០៤៦៨១៥	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ខេត្តស្វាយរៀង
៨០-អនុសេនីយ៍ឯក	ថោង	តីរី	អត្តលេខ១៩១៣២៦	នាយរដ្ឋបាលការិយាល័យបំបាក់ ស្នងការដ្ឋានសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨១-អនុសេនីយ៍ឯក	ប៊ិន	ចាន់បូរី	អត្តលេខ១៤៥១៧៥	មេបញ្ជាការរងកងអនុសេនាតូច កងវរសេនាតូចយានយន្ត កិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨២-អនុសេនីយ៍ឯក	អ៊ុច	ជ័រ	អត្តលេខ១១៦១៤១២	មេបញ្ជាការរងកងម៉ូតូអម កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨៣-អនុសេនីយ៍ឯក	អោម	គង់	អត្តលេខ០៥៨៥៨៦	មេបញ្ជាការរងកងអនុសេនាធិចល័តទី១៣ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
៨៤-អនុសេនីយ៍ឯក	តោម	ប៊ុនណា	អត្តលេខ០៥៨២៧៤	មេបញ្ជាការរងកងអនុសេនាធិចល័តទី៥ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
៨៥-អនុសេនីយ៍ឯក	អោង	សារី	អត្តលេខ០៤៦០៣៩	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៨៦-អនុសេនីយ៍ឯក	ដល	សុភាព	អត្តលេខ០៣២៤០៥	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
៨៧-អនុសេនីយ៍ឯក	ពិន	ជារិទ្ធ	អត្តលេខ១៩៥៧២០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៨៨-អនុសេនីយ៍ឯក	ប្រាក់	សេរី	អត្តលេខ១១៦១៣៤៨	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថ ខេត្តកណ្តាល
៨៩-អនុសេនីយ៍ឯក	គង់	ចន្ទី	អត្តលេខ១៩៦១៧៥	នាយការិយាល័យបំបាក់ កងរាជអាវុធហត្ថខេត្តកណ្តាល
៩០-អនុសេនីយ៍ឯក	ទុត	ចន្ទា	អត្តលេខ១៩៦០៩១	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៩១-អនុសេនីយ៍ឯក	កែវ	សុវណ្ណ	អត្តលេខ០២០៧១៨	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល
៩២-អនុសេនីយ៍ឯក	ស្ម័គ្រ	សំរោត	អត្តលេខ១៩៦១៩០	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល
៩៣-អនុសេនីយ៍ឯក	ដេង	ប្រុស	អត្តលេខ០៣៦៣៦៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល
៩៤-អនុសេនីយ៍ឯក	ឈុប	ស៊ី	អត្តលេខ១៤៤៦៦៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាល ខេត្តកណ្តាល
៩៥-អនុសេនីយ៍ឯក	ដំរី	ស៊ីណាស់	អត្តលេខ១៤៤៨៣២	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាល ខេត្តកណ្តាល
៩៦-អនុសេនីយ៍ឯក	សេង	សុភី	អត្តលេខ១៩៦១៣៤	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្តាល

៩៧-អនុសេនីយ៍ឯក	វី	ឡឿម	អត្តលេខ០៣៥៩៨ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ ខេត្តកណ្តាល
៩៨-អនុសេនីយ៍ឯក	សុខ	ដល	អត្តលេខ១៩៦០៨២ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
៩៩-អនុសេនីយ៍ឯក	ឡឿម	សុធី	អត្តលេខ១០៣៦២៨ ជំនួយការការិយាល័យបទប្បញ្ញត្តិប្រឡូក កងរាជអាវុធហត្ថខេត្តកណ្តាល
១០០-អនុសេនីយ៍ឯក	សុំ	ធិត	អត្តលេខ១០៣៦២៨ អនុប្រធានស្នាក់ការសន្តិសុខ៧០៨ កងរាជអាវុធហត្ថ ខេត្តក្រចេះ
១០១-អនុសេនីយ៍ឯក	កើត	សម្បត្តិ	អត្តលេខ១៩៦០៣០ អនុប្រធានស្នាក់ការសន្តិសុខ៧១០ កងរាជអាវុធហត្ថ ខេត្តក្រចេះ
១០២-អនុសេនីយ៍ឯក	សេង	ជាតិវិទ្យា	អត្តលេខ១៩៩០៤៧ នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
១០៣-អនុសេនីយ៍ឯក	អុំ	សម្បត្តិ	អត្តលេខ១៩១៤៨២ នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
១០៤-អនុសេនីយ៍ឯក	យិន	សុវណ្ណបុរី	អត្តលេខ១៩៤៧៣៣នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
១០៥-អនុសេនីយ៍ឯក	ជ័យ	មេត្តា	អត្តលេខ១៩៤២២៥ នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
១០៦-អនុសេនីយ៍ឯក	ធិប	សិទ្ធិ	អត្តលេខ១៣៣៤៥នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ
១០៧-អនុសេនីយ៍ត្រី	សេង	ម៉េងហេង	អត្តលេខ១៩៧២១៦ បុគ្គលិកការិយាល័យបុគ្គលិក កងរាជ អាវុធហត្ថខេត្តក្រចេះ
១០៨-អនុសេនីយ៍ឯក	នួន	កៅ	អត្តលេខ១៩៩៩៣៩ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
១០៩-អនុសេនីយ៍ឯក	ចន	គឹមចុះ	អត្តលេខ០៥៧៤២៧ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ខេត្តកំពង់ចាម
១១០-អនុសេនីយ៍ឯក	ស៊ុន	ចាន់ដ៏ល្អ	អត្តលេខ០៤៦៧១១ នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តព្រៃវែង
១១១-អនុសេនីយ៍ឯក	ដេង	សុដល	អត្តលេខ០៤៩៣៩៨ នាយអាវុធហត្ថ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
១១២-អនុសេនីយ៍ឯក	ចាន់	ថេត	អត្តលេខ១៩៩៩២៦ នាយអាវុធហត្ថ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
១១៣-អនុសេនីយ៍ឯក	ម៉ម	ភ្លឺង	អត្តលេខ០៤៦៧៨៦ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រចេះ ខេត្តត្បូងឃ្មុំ
១១៤-អនុសេនីយ៍ឯក	ឡឿម	សុំណា	អត្តលេខ១៩៩៩០២ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮក ខេត្តត្បូងឃ្មុំ
១១៥-អនុសេនីយ៍ឯក	សេង	សាវុធ	អត្តលេខ១៩៩៩៤៥ ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ
១១៦-អនុសេនីយ៍ឯក	ធិត្យា	រិន	អត្តលេខ១៦៧៣៤៥ អនុប្រធានស្នាក់ការសន្តិសុខ៧០២ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ
១១៧-អនុសេនីយ៍ឯក	ជួន	សុខឿន	អត្តលេខ១៩៧៨៩៩ អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តតាកែវ

១១៨-អនុសេនីយ៍ឯក	និង	សុភាព	អត្តលេខ១៩៧៧៩០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធស្រុកត្រាំកក់ ខេត្តតាកែវ
១១៩-អនុសេនីយ៍ឯក	អៀង	ប៊ុនហិត	អត្តលេខ០២០៥០០	ជំនួយការការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តព្រះសីហនុ
១២០-អនុសេនីយ៍ឯក	វ៉ា	សុដា	អត្តលេខ០៨០៥៥៩	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ
១២១-អនុសេនីយ៍ឯក	ញ៉ែម	តុប	អត្តលេខ០៣៦៣១៤	ជំនួយការការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ
១២២-អនុសេនីយ៍ឯក	សាម៉	សែ	អត្តលេខ២០៩៣៦៧	នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តព្រះវិហារ
១២៣-អនុសេនីយ៍ឯក	ឆែម	ស៊ីថា	អត្តលេខ១៦១៦៤៣	នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថខេត្តព្រះវិហារ
១២៤-អនុសេនីយ៍ឯក	សាយ	បិត្រា	អត្តលេខ២១៧៩៩០	នាយការិយាល័យការពារគីមីសាស្ត្រមន្ទីរសម្ភារៈ បច្ចេកទេសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១២៥-អនុសេនីយ៍ឯក	ឈឹម	សុភានីន	អត្តលេខ១៤៧៥១៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង និងជា ប្រធានស្នាក់ការអូរស្មាច់ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១២៦-អនុសេនីយ៍ឯក	ស៊ិន	ចាន់ស្ន	អត្តលេខ១០៧០៤៦	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១២៧-អនុសេនីយ៍ឯក	ប៊ុ	ស៊ីណា	អត្តលេខ១៦៧៣៧៣	នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយកងរាជអាវុធហត្ថខេត្តប៉ៃលិន
១២៨-អនុសេនីយ៍ឯក	កង	សាម៉េន	អត្តលេខ០៤៦៨៣០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ ខេត្តប៉ៃលិន
១២៩-អនុសេនីយ៍ឯក	ប៊ុន	ស្រីន	អត្តលេខ១៩៦៥១៧	នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តប៉ៃលិន
១៣០-អនុសេនីយ៍ឯក	ស៊ុត	ចាន់រ័ត្ន	អត្តលេខ១៩៦៧៤៣	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តបាត់ដំបង
១៣១-អនុសេនីយ៍ឯក	ឌុប	សាវេត	អត្តលេខ១៩៦៧៩៩	ជំនួយការ ការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តបាត់ដំបង
១៣២-អនុសេនីយ៍ឯក	ហេង	ណាត	អត្តលេខ០៧៦៦៧៥	នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តកោះកុង
១៣៣-អនុសេនីយ៍ឯក	ចន	សុខុម	អត្តលេខ១៩៦៤៧៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ខេត្តកោះកុង
១៣៤-អនុសេនីយ៍ឯក	ទូ	សុត្រាបុត្រ	អត្តលេខ០៦១៥២៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះកុង ខេត្តកោះកុង
១៣៥-អនុសេនីយ៍ឯក	ប៊ុន	ឈូ	អត្តលេខ០៣៦១១៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីសាគរ ខេត្តកោះកុង
១៣៦-អនុសេនីយ៍ឯក	ស្នួស	ប៊ីថុនា	អត្តលេខ១៩៦៤៤៦	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មបាំង ខេត្តកោះកុង
១៣៧-អនុសេនីយ៍ឯក	គង់	ជំនួរ	អត្តលេខ១៩៦៤២០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា និងជាប្រធានស្នាក់ការសន្តិសុខចាំយាម ខេត្តកោះកុង

១៣៨-អនុសេនីយ៍ឯក	នាថ	រដ្ឋា	អត្តលេខ០៣១៧០០	នាយការិយាល័យផែនការមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខ២១២
១៣៩-អនុសេនីយ៍ឯក	សំ	សារី	អត្តលេខ១៩៧០១៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤០-អនុសេនីយ៍ឯក	ឌុយ	សារិន	អត្តលេខ០៥១០៦០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤១-អនុសេនីយ៍ឯក	ដេង	តែលន់	អត្តលេខ១៩៧០១៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤២-អនុសេនីយ៍ឯក	ឌុយ	ជី	អត្តលេខ០៣៧១៦៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤៣-អនុសេនីយ៍ឯក	មិន	ស៊ុយ	អត្តលេខ០៣៦២៣៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤៤-អនុសេនីយ៍ឯក	មុយ	តុធី	អត្តលេខ០៤៦៨៧៤	ជំនួយការការិយាល័យបំពាក់ កងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤៥-អនុសេនីយ៍ឯក	ស៊ឹម	សុដ្ឋាវិ	អត្តលេខ១៤៤៤០៨	ជំនួយការស្នងការបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
១៤៦-អនុសេនីយ៍ទោ	ឡឹម	មករា	អត្តលេខ១៦៤៤០៥	ជំនួយការនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
១៤៧-អនុសេនីយ៍ទោ	សេង	សារី	អត្តលេខ១៩៧០៥០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២១២ ខេត្តសៀមរាប
១៤៨-អនុសេនីយ៍ទោ	ឆា	ចន្ទី	អត្តលេខ១៩៩០២៨	ជំនួយការអង្គភាពជំនួយនីតិវិធី ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៩-អនុសេនីយ៍ទោ	ឌុប	សំរុន	អត្តលេខ១៤៥២៤២	ជំនួយការហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥០-អនុសេនីយ៍ទោ	តុប	ចំណាន	អត្តលេខ១៩៩៨១១	ជំនួយការប្រតិបត្តិការកងអនុវត្តកម្ម កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
១៥១-អនុសេនីយ៍ទោ	សុខ	សំរុន	អត្តលេខ២០០៥១៤	ប្រធានក្រុមកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥២-អនុសេនីយ៍ទោ	ម៉ុន	ខេមរា	អត្តលេខ២២៤៧៩៣	ប្រធានក្រុមកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៣-អនុសេនីយ៍ទោ	ដា	រំដេត	អត្តលេខ២០០៧២៥	ប្រធានក្រុមកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៤-អនុសេនីយ៍ទោ	សៀង	ប៊ុនណាត	អត្តលេខ១៩៦៥៦២	មេបញ្ជាការរងកងអនុវត្តកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៥-អនុសេនីយ៍ទោ	សេង	សំរើង	អត្តលេខ១៦១៤០៦	ជំនួយការកងអនុវត្តកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស

១៥៦-អនុសេនីយ៍ទោ	គុយ	ពៅ	អត្តលេខ១៤៤៦៦៣	ជំនួយការកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៧-អនុសេនីយ៍ទោ	ស	ប្រុស	អត្តលេខ១៩៦៤៣៥	ជំនួយការកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៨-អនុសេនីយ៍ទោ	ម៉ី	ចាន់ថា	អត្តលេខ១៦១៤០០	ជំនួយការកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៩-អនុសេនីយ៍ទោ	សុខ	ប្រុស	អត្តលេខ០៦៧៣៣១	មេបញ្ជាការកងអនុសេនាធំចល័តទី១៤ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦០-អនុសេនីយ៍ទោ	សុខា	សុចិត្រា	អត្តលេខ១៩៩៨០២	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
១៦១-អនុសេនីយ៍ទោ	ធីតា	ស៊ី	អត្តលេខ១៩៩៨៣៥	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៦២-អនុសេនីយ៍ទោ	កែវ	សុប្បីច	អត្តលេខ១៦១៥០៧	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៦៣-អនុសេនីយ៍ទោ	អេង	ដូងពិសិដ្ឋ	អត្តលេខ១៩១៥០៦	ជំនួយការការិយាល័យព័ត៌មាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៦៤-អនុសេនីយ៍ទោ	សុខ	សំបូរ	អត្តលេខ១៤៤៤៣៨	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៦៥-អនុសេនីយ៍ទោ	គឹម	វិធី	អត្តលេខ១៩៩៥៩៧	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៦៦-អនុសេនីយ៍ទោ	ខៀវ	ចាន់វិទ្យា	អត្តលេខ១៩៦០៦៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
១៦៧-អនុសេនីយ៍ទោ	ជា	សុផុន	អត្តលេខ១៩៩៥៦៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
១៦៨-អនុសេនីយ៍ទោ	លៀង	គូ	អត្តលេខ០៦៣៦៧០	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាល
១៦៩-អនុសេនីយ៍ទោ	សួន	ពិសិដ្ឋ	អត្តលេខ១៤៤៨៦៩	ជំនួយការការិយាល័យផែនការមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ ខេត្តកណ្តាល
១៧០-អនុសេនីយ៍ទោ	ជ័យ	ជារិទ្ធ	អត្តលេខ១៩៩២៥៥	នាយការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថខេត្តកណ្តាល
១៧១-អនុសេនីយ៍ទោ	យ៉ាន់	រតនាភារ	អត្តលេខ១៩៩៨៨០	នាយការិយាល័យផ្គត់ផ្គង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល
១៧២-អនុសេនីយ៍ទោ	ផៃ	សុភត្តិ	អត្តលេខ១៩៩៥១១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
១៧៣-អនុសេនីយ៍ទោ	ថេន	បូរី	អត្តលេខ១៨៩០៧៣	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

១៧៤-អនុសេនីយ៍ទោ	ឡាច	វ៉ាន់	អត្តលេខ១៩៦៨៨៨	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបាត់ដំបង
១៧៥-អនុសេនីយ៍ទោ	ហាស	សំខាន់	អត្តលេខ០៤៣៨៦១	កងអនុសេនាធិបតីទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧៦-អនុសេនីយ៍ត្រី	សំ	សាន	អត្តលេខ២២៤៨២៩	ជំនួយការមន្ទីរស៊ើបអង្កេត កងរាជអាវុធហត្ថ ខេត្តក្រចេះ
១៧៧-អនុសេនីយ៍ត្រី	គួន	សុគន្ធ	អត្តលេខ២២៥០៦៦	ជំនួយការមន្ទីរស៊ើបអង្កេត កងរាជអាវុធហត្ថ ខេត្តក្រចេះ
១៧៨-អនុសេនីយ៍ទោ	ហឿន	ហាស	អត្តលេខ១៤៤៤១១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
១៧៩-អនុសេនីយ៍ទោ	សា	រតនៈ	អត្តលេខ១៩៩២៣៧	នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ កងរាជអាវុធហត្ថខេត្តរតនគិរី
១៨០-អនុសេនីយ៍ទោ	ម៉ែន	សីហា	អត្តលេខ១៤៩៨៨១	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តរតនគិរី
១៨១-អនុសេនីយ៍ទោ	ធិត្យ	ប៊ុនណារិន្ទ	អត្តលេខ១១៧៣៧៦	នាយការិយាល័យសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថ ខេត្តរតនគិរី
១៨២-អនុសេនីយ៍ទោ	វ៉ាត	ចុន្ទី	អត្តលេខ១៩៩៥៨៨	នាយការិយាល័យសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថ ខេត្តកំពង់ចាម
១៨៣-អនុសេនីយ៍ទោ	សុខ	រតនៈ	អត្តលេខ១៩៦០២៦	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម
១៨៤-អនុសេនីយ៍ទោ	លីម	តាយ	អត្តលេខ១១៦១៦០៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
១៨៥-អនុសេនីយ៍ទោ	ជា	និយមន័យច័ន្ទជារា	អត្តលេខ១៩៦០០៧	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តព្រៃវែង
១៨៦-អនុសេនីយ៍ទោ	ពោធិ៍	ប៊ុនរុច	អត្តលេខ១៩៦៦០៣	នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តព្រៃវែង
១៨៧-អនុសេនីយ៍ទោ	អ៊ុច	ចុន្ទី	អត្តលេខ១៩៩២២៣	នាយការិយាល័យបំពាក់ កងរាជអាវុធហត្ថខេត្តព្រៃវែង
១៨៨-អនុសេនីយ៍ទោ	ជួន	សុវណ្ណតារា	អត្តលេខ១៩៧៩៤១	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តតាកែវ
១៨៩-អនុសេនីយ៍ទោ	ង៉ែ	តន	អត្តលេខ១១៧៥២៩	នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថខេត្តកែប
១៩០-អនុសេនីយ៍ទោ	ឈុំ	ចំរើន	អត្តលេខ១៩៧៧៦៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្កើរ ខេត្តកែប
១៩១-អនុសេនីយ៍ទោ	កែត	សំរោត	អត្តលេខ១៩៧៧៦១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ខេត្តកែប
១៩២-អនុសេនីយ៍ទោ	ខូ	បូរី	អត្តលេខ១៩៧៤២២	នាយការិយាល័យផែនការមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ
១៩៣-អនុសេនីយ៍ទោ	អឿន	យ៉ូរ៉ាន់	អត្តលេខ១៩៩១៩៥	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

១៩៤-អនុសេនីយ៍ទោ	ឡូក	ឡា	អត្តលេខ១០៦៨៥៥ នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះវិហារ
១៩៥-អនុសេនីយ៍ទោ	ប៊ូ	សុភាព	អត្តលេខ១៩៧២៥៩ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គរវែង និងជាប្រធានស្នាក់ការ២០២ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១៩៦-អនុសេនីយ៍ទោ	នូ	ស៊ីម	អត្តលេខ២១៧៧៨១ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
១៩៧-អនុសេនីយ៍ទោ	គន្ធី	សាវ័ន្យ	អត្តលេខ១៩៨១១៧ នាយការិយាល័យផែនការ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១៩៨-អនុសេនីយ៍ទោ	កែត	ការម្យ	អត្តលេខ១៩៨១៣៦ នាយការិយាល័យសម្ភារៈ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
១៩៩-អនុសេនីយ៍ទោ	កែត	ចន្ទា	អត្តលេខ១៦៧៥៧៤ ជំនួយការការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
២០០-អនុសេនីយ៍ទោ	ព្រាហ្ម	ប៊ុន្ទី	អត្តលេខ១៩៦៥៧១ នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តប៉ៃលិន
២០១-អនុសេនីយ៍ទោ	នង	សារិទ្ធ	អត្តលេខ១៩៦៨១៧ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ ខេត្តបាត់ដំបង
២០២-អនុសេនីយ៍ទោ	ត្រី	ជាតិ	អត្តលេខ២២៨១៦៩ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបង
២០៣-អនុសេនីយ៍ទោ	នូ	សាវ័ន្យ	អត្តលេខ១៩៦៨៤២ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរេល ខេត្តបាត់ដំបង
២០៤-អនុសេនីយ៍ទោ	កែត	សារិន	អត្តលេខ១៦៧៤៣៣ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ខេត្តសៀមរាប
២០៥-អនុសេនីយ៍ទោ	ត្រី	ប៊ីត	អត្តលេខ០៥១៣៥៥ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ ខេត្តសៀមរាប
២០៦-អនុសេនីយ៍ទោ	ប៊ី	ឈុន	អត្តលេខ១៩៧០៣២ អនុប្រធានស្នាក់ការសន្តិសុខ៦១០ កងរាជអាវុធហត្ថ ខេត្តសៀមរាប
២០៧-អនុសេនីយ៍ទោ	នាង	សុវិន្ទី	អត្តលេខ១៩៦៥១២ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២០៨-អនុសេនីយ៍ទោ	រី	សារីម	អត្តលេខ១៩៦៧៨៤ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងក្នំ ខេត្តបាត់ដំបង
២០៩-អនុសេនីយ៍ទោ	ម៉ី	រដ្ឋា	អត្តលេខ១៤៤៦១៤ ជំនួយការស្នងការស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១០-អនុសេនីយ៍ត្រី	ស្វង	សុភ័ក្ត្រ	អត្តលេខ១៤៤៦០២ នាយការិយាល័យផ្គត់ផ្គង់ និងបច្ចេកទេសបញ្ជាការដ្ឋាន រដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស

២១១-អនុសេនីយ៍ត្រី	ហ៊ុន	ណារ៉ុន	អត្តលេខ១៦៧៥៥៤	ជំនួយការការិយាល័យប្រឆាំងកេរ្តិ៍រកម្មសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១២-អនុសេនីយ៍ត្រី	ឡុង	សិលា	អត្តលេខ២២៥៦៥៩	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១៣-អនុសេនីយ៍ត្រី	សេង	ចុត្តា	អត្តលេខ១៩៩០៣៨	ជំនួយការហិរញ្ញវត្ថុ កងរវសេនាតូចជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១៤-អនុសេនីយ៍ត្រី	សុខ	ខេង	អត្តលេខ០៧៦១០៩	នាយកការិយាល័យការពារគីមីសាស្ត្រ រាជអាវុធហត្ថ ខេត្តប៉ៃលិន
២១៥-អនុសេនីយ៍ត្រី	ដូង	នាត	អត្តលេខ១៩៧០៦១	មេបញ្ជាការរងកងអនុសេនាធិវត្ថុរាវាំង កងរវសេនាតូចចល័ត កងរាជអាវុធហត្ថ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១៦-អនុសេនីយ៍ត្រី	ស្នួន	មករា	អត្តលេខ០៦៧៤៩៤	មេបញ្ជាការរង កងអនុសេនាធិចល័តទី២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១៧-អនុសេនីយ៍ត្រី	ដុន	សម្បត្តិ	អត្តលេខ០៦៦៦៧៥	មេបញ្ជាការរងកងអនុសេនាធិចល័តទី២៤ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១៨-អនុសេនីយ៍ត្រី	ដូច	ចិន	អត្តលេខ០៩២៣៤៤	ជំនួយការកងសេនាតូចកងអនុសេនាធិចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១៩-អនុសេនីយ៍ត្រី	ផែង	សុខហេង	អត្តលេខ១៩៩០៣១	ជំនួយការកងសេនាតូចកងអនុសេនាធិចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២០-អនុសេនីយ៍ត្រី	ម៉ៅ	រឿម	អត្តលេខ១៦១៤០៧	មេបញ្ជាការកងអនុសេនាតូច កងអនុសេនាធិ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២១-អនុសេនីយ៍ត្រី	អ៊ុំ	រិដ្ឋល	អត្តលេខ២២៥៥៩៣	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២២២-អនុសេនីយ៍ត្រី	សៀង	ពុទ្ធាវត្ត	អត្តលេខ២២៥៦១៤	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២២៣-អនុសេនីយ៍ត្រី	សោម	បូរិន	អត្តលេខ២២៥៦៥៨	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២២៤-អនុសេនីយ៍ត្រី	ដុន	សុខ	អត្តលេខ២២៥៨៣៣	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្រសព្វ ខេត្តក្រចេះ
២២៥-អនុសេនីយ៍ត្រី	សេក	គាលី	អត្តលេខ១៦៤៣១៩	ជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តក្រចេះ
២២៦-អនុសេនីយ៍ត្រី	សែម	រតនា	អត្តលេខ២៤៥១០៩	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្អួល ខេត្តក្រចេះ
២២៧-អនុសេនីយ៍ត្រី	ចក់	យ៉េង	អត្តលេខ០៥៦៨២៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

២២៨-អនុសេនីយ៍ត្រី	ឌីម	វីដា	អត្តលេខ១៩១៥៣៥	ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថកំពង់ឆ្នាំង
២២៩-អនុសេនីយ៍ត្រី	ហ៊ាន	គឹមហឿង	អត្តលេខ១៩១៥៣៧	ជំនួយការការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថកំពង់ឆ្នាំង
២៣០-អនុសេនីយ៍ត្រី	រ៉ុ	ស្រីលក្ខិណា	អត្តលេខ២២៥៥៩៥	ជំនួយការការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថកំពង់ឆ្នាំង
២៣១-អនុសេនីយ៍ត្រី	សេង	ស៊ីណាត	អត្តលេខ១១៤៣៣២	នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថកំពង់ឆ្នាំង
២៣២-អនុសេនីយ៍ត្រី	ឈឿង	ឈឿយ	អត្តលេខ១៩៧៧១១	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
២៣៣-អនុសេនីយ៍ត្រី	កែវ	ចាន់ធឿន	អត្តលេខ១៩១៥៣១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង
២៣៤-អនុសេនីយ៍ត្រី	ឈឹម	ម៉េងហុង	អត្តលេខ០៦៥៧២៧	ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តរតនគិរី
២៣៥-អនុសេនីយ៍ត្រី	គ្រុយ	ស៊ីដីន	អត្តលេខ១៩១៤៩៦	នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តរតនគិរី
២៣៦-អនុសេនីយ៍ត្រី	ម៉េត	សាឡើង	អត្តលេខ១៩៥៤២៧	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តព្រៃវែង
២៣៧-អនុសេនីយ៍ត្រី	ឱម	ណារុណ	អត្តលេខ១៩៦៣៦៩	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
២៣៨-អនុសេនីយ៍ត្រី	ឈឹម	ឈន	អត្តលេខ១៩៦៧៥៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ខេត្តបាត់ដំបង
២៣៩-អនុសេនីយ៍ត្រី	ថា	សាឡើង	អត្តលេខ១៩៦៩៦៦	មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកងកង និងជាប្រធានស្នាក់ការ៥០៨ ខេត្តបាត់ដំបង
២៤០-អនុសេនីយ៍ត្រី	ឡេង	សុភ័ក្រ	អត្តលេខ១៩៦៧២៦	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២៤១-អនុសេនីយ៍ត្រី	យឹម	ហាន	អត្តលេខ១៩៦៨៤០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរវេល ខេត្តបាត់ដំបង
២៤២-អនុសេនីយ៍ត្រី	ម៉ៅ	ស៊ីតុត្តា	អត្តលេខ១៩៦៧១៣	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រវាញ ខេត្តបាត់ដំបង
២៤៣-អនុសេនីយ៍ត្រី	សេង	ចុល	អត្តលេខ០៧០២៤២	ជំនួយការការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថ ខេត្តសៀមរាប
២៤៤-អនុសេនីយ៍ត្រី	មិត	មករា	អត្តលេខ១១៧៤៣៧	ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តសៀមរាប
២៤៥-អនុសេនីយ៍ត្រី	ព្រាង	សុខណ្ណ	អត្តលេខ០៦០២៦៧	ជំនួយការការិយាល័យប្រឆាំងអារក្ស កងរាជអាវុធហត្ថ ខេត្តសៀមរាប
២៤៦-អនុសេនីយ៍ត្រី	ស៊ុន	ពិសិដ្ឋដាឌីរ៉ូ	អត្តលេខ១៩៨៩៥៦	ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តសៀមរាប

២៤៧-អនុសេនីយ៍ត្រី	ក្រុង	សារ៉ូ	អត្តលេខ២២៥៦៧៩	ជំនួយការការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថសៀមរាប
២៤៨-អនុសេនីយ៍ត្រី	សរ	សីលា	អត្តលេខ២១១១៨១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង ខេត្តសៀមរាប
២៤៩-អនុសេនីយ៍ត្រី	ស្វយ	ស៊ាម	អត្តលេខ១០២៩៨០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន ខេត្តសៀមរាប
២៥០-អនុសេនីយ៍ត្រី	គិន	គួន	អត្តលេខ០៨៩៤៣៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន ខេត្តសៀមរាប
២៥១-អនុសេនីយ៍ត្រី	សុខ	រតនា	អត្តលេខ១៩៨០៩៩	ជំនួយការការិយាល័យបុគ្គលិកមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថសៀមរាប
២៥២-អនុសេនីយ៍ត្រី	សាន	សែន	អត្តលេខ១០៤៥៧៤	ជំនួយការការិយាល័យបំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថ ខេត្តសៀមរាប
២៥៣-អនុសេនីយ៍ត្រី	យ៉ឹម	អង	អត្តលេខ ០៩៤០៤០	ជំនួយការបុគ្គលិក វរសេនាតូចលេខ១១៣ កងពលតូចអន្តរាគមន៍លេខ១១
២៥៤-អនុសេនីយ៍ត្រី	ធន	ស្នួនសីហា	អត្តលេខ ២៣៩៣១៥	ជំនួយការ សាកលវិទ្យាល័យការពារជាតិ
២៥៥-នាយចំណង់	កង	សុដានិត	អត្តលេខ ១៦៤១៧៦	ជំនួយការវិទ្យាស្ថាន បច្ចេកទេសយោធាគេជោ ហ៊ុន សែន
២៥៦-នាយចំណង់	ស្នួន	ឆែន	អត្តលេខ២១៥៥៧៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងក្នុង ខេត្តបាត់ដំបង
២៥៧-នាយចំណង់	ឡុក	ចាន់ធឿន	អត្តលេខ១៩៩៨៤៩	បុគ្គលិកផ្ទះបាយកងវរសេនាតូចជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៨-នាយចំណង់	សយ	សីហា	អត្តលេខ១៩៩៧៧១	ជំនួយការហិរញ្ញវត្ថុកងវរសេនាតូចជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៩-នាយចំណង់	ខុច	សុភាវឌ្ឍនៈ	អត្តលេខ០៣២៣៤៣	មេបញ្ជាការរងកងអនុសេនាធិកងវរសេនាតូចជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦០-នាយចំណង់	ពៅ	គា	អត្តលេខ១១២២៣៩	ជំនួយការសេនាធិការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថភ្នំព្រឹក កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
២៦១-នាយចំណង់	ខ្ញុំ	សាត	អត្តលេខ១៩៨២៦១	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
២៦២-នាយចំណង់	ខូ	ឆេត	អត្តលេខ១៩៩៨៧៨	មេបញ្ជាការរងកងតូច៣កងធំកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៣-នាយចំណង់	ស្ម័	សុចន្ទ្រា	អត្តលេខ១៩៩១៨៩	មេបញ្ជាការកងតូច១កងធំ៤ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៤-នាយចំណង់	គីម	ស៊ីណេត	អត្តលេខ២០០៧៤៣	សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៥-នាយចំណង់	កៅ	ចន្ទ្រៈ	អត្តលេខ២២៥៣៥១	សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស

២៦៦-នាយចំណង់	ស្រេង	សុមុនី	អត្តលេខ១៤៥២៦២	អ្នកបាញ់ក្រុម២កងវរសេនាតូចរថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៧-នាយចំណង់	អ៊ុន	ដង្ហិត	អត្តលេខ២០០៣៥៧	មេបញ្ជាការរងកងអនុសេនាធំចល័តទី២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៨-នាយចំណង់	គឹម	សុជាតិ	អត្តលេខ២០០៦៣៨	មេបញ្ជាការរងកងអនុសេនាធំចល័តទី៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៩-នាយចំណង់	តាង	ដង់	អត្តលេខ១៩៩៧៦៩	មេបញ្ជាការរងកងអនុសេនាធំចល័តទី១០ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៧០-នាយចំណង់	ឃុត	សុខេង	អត្តលេខ២២៥១០៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៧១-នាយចំណង់	លឿម	ចំរើន	អត្តលេខ២២៥៩២៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៧២-នាយចំណង់	ហុន	សុភ័ណ	អត្តលេខ២០០៥៩២	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
២៧៣-នាយចំណង់	ឈឹម	សុវណ្ណដា	អត្តលេខ២០០៥៥៦	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
២៧៤-នាយចំណង់	ដន	ហ៊ុន	អត្តលេខ១៩៩៧០១	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៧៥-នាយចំណង់	ឆួន	ដង្ហី	អត្តលេខ២០០២២៤	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៧៦-នាយចំណង់	ឈាន	តារ៉ា	អត្តលេខ២០០០៨៧	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៧៧-នាយចំណង់	ជី	ម៉ោង	អត្តលេខ២០០២៥៦	ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៧៨-នាយចំណង់	ឡា	ចាន់ស្មី	អត្តលេខ២២៤៨៣៦	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
២៧៩-នាយចំណង់	យិន	សុភាព	អត្តលេខ២២៥០០៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
២៨០-នាយចំណង់	ពេជ	ចិត	អត្តលេខ២០០៥៣៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៨១-នាយចំណង់	ភី	ចន្ទី	អត្តលេខ២២៥៣២៥	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៨២-នាយចំណង់	អ៊ិន	សុខរ៉ា	អត្តលេខ២២៥១៦៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២៨៣-នាយចំណង់	ហេង	ឧត្តមធិការី	អត្តលេខ២២៤៩៦៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២២៤៩៦៩
២៨៤-នាយចំណង់	វ៉ាត	វីន្ទ	អត្តលេខ២០០៤៥៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២០០៤៥៨
២៨៥-នាយចំណង់	ជាំ	ប៊ុនថាត	អត្តលេខ២២៧២៨០	មេបញ្ជាការកងអនុសេនាភូមិការពារ កងរាជអាវុធហត្ថលេខ២២៧២៨០
២៨៦-នាយចំណង់	សម្បត្តិ	សុវត្ថា	អត្តលេខ១៩៥៥៩៦	ជំនួយការការិយាល័យសុខាភិបាល កងរាជអាវុធហត្ថលេខ១៩៥៥៩៦
២៨៧-នាយចំណង់	បូ	សុភី	អត្តលេខ០៧០១៧៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ០៧០១៧៤
២៨៨-នាយចំណង់	ឡេង	ចិន្តា	អត្តលេខ២០៦៩៨៣	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២០៦៩៨៣
២៨៩-នាយចំណង់	វ៉ាន	ប៊ុនហេង	អត្តលេខ១៥១១២៥	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខ១៥១១២៥
២៩០-នាយចំណង់	សាន	ឈុននី	អត្តលេខ២០០០៥០	ជំនួយការការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថលេខ២០០០៥០
២៩១-នាយចំណង់	ហ៊ឹម	សំណាង	អត្តលេខ២០០៤៨៧	ជំនួយការស្នាក់ការសន្តិសុខលេខ២០០៤៨៧
២៩២-នាយចំណង់	នាង	សុស៊ីហាវីរៈ	អត្តលេខ១១៧៤៨៤	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខ១១៧៤៨៤
២៩៣-នាយចំណង់	ចេង	សុខហ៊ុយ	អត្តលេខ២០០១៣៨	ជំនួយការស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខ២០០១៣៨
២៩៤-នាយចំណង់	ស្រេង	ហ៊ុន	អត្តលេខ១៩៩៧៥២	ជំនួយការគិលានដ្ឋាន កងរាជអាវុធហត្ថលេខ១៩៩៧៥២
២៩៥-នាយចំណង់	ចិន	ច័ន្ទជារី	អត្តលេខ១៩៧៥១៦	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខ១៩៧៥១៦
២៩៦-នាយចំណង់	សុខ	សុវណ្ណ	អត្តលេខ២១៧៨៥៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ២១៧៨៥៤
២៩៧-នាយចំណង់	ឈុន	ចាសនា	អត្តលេខ១១៨១៧៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ១១៨១៧៩
២៩៨-នាយចំណង់	ខ៊ុ	លីម	អត្តលេខ១៩៦៨៨៦	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខ១៩៦៨៨៦
២៩៩-នាយចំណង់	ហេង	សាឡើង	អត្តលេខ០៨៧៣១៦	ជំនួយការការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថលេខ០៨៧៣១៦
៣០០-នាយចំណង់	គន	សុខលេង	អត្តលេខ២២៥៦៦៤	ជំនួយការការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលេខ២២៥៦៦៤
៣០១-នាយចំណង់	ជួន	សុឈាន	អត្តលេខ១១៧៤១៧	ជំនួយការការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថលេខ១១៧៤១៧

- ១៥-ស្នាក់ការសន្តិសុខ៦០២ កងរាជអាវុធហត្ថខេត្តកំពង់ចាម
- ១៦-ការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តព្រៃវែង
- ១៧-ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រៃវែង
- ១៨-ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រៃវែង
- ១៩-ការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រៃវែង
- ២០-មូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ខេត្តស្វាយរៀង
- ២១-មន្ទីរភស្តុភារ កងរាជអាវុធហត្ថកំពត
- ២២-មន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តកំពត
- ២៣-មូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ខេត្តកំពត
- ២៤-ស្នាក់ការសន្តិសុខ៣០៣ កងរាជអាវុធហត្ថកំពត
- ២៥-មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តព្រះសីហនុ
- ២៦-មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
- ២៧-ស្នាក់ការសន្តិសុខ៤០១ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
- ២៨-មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
- ២៩-មូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ខេត្តកោះកុង
- ៣០-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង
- ៣១-មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន ខេត្តប៉ៃលិន
- ៣២-មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ ខេត្តប៉ៃលិន

-ចំពោះបុគ្គល

១-វរសេនីយ៍ឯក	លី	គឹមនាយ	អត្តលេខ ០៣១៧៧៤ ជំនួយការអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
២-វរសេនីយ៍ទោ	ឌិន	ឌីណា	អត្តលេខ ០៣៥៨២៤ នាយរងសេនាធិការកងរាជអាវុធហត្ថកណ្តាល
៣-វរសេនីយ៍ទោ	ឌុំ	សួន	អត្តលេខ ១៩៨០០២ នាយសេនាធិការរង កងរាជអាវុធហត្ថមណ្ឌលគិរី
៤-វរសេនីយ៍ទោ	ហែម	រដ្ឋា	អត្តលេខ ០២៥៦៨៥ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី
៥-វរសេនីយ៍ទោ	ត្រាត់	ចន្ទ្រា	អត្តលេខ ០២៤៤១៦ នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប
៦-វរសេនីយ៍ទោ	ឃួន	ហេម	អត្តលេខ ០២៣៣៧៧ នាយផ្នែកការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះ គ្រោះមហន្តរាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧-វរសេនីយ៍ទោ	អុត	ចាន់គុណ្ណា	អត្តលេខ ០២០៤៧០ ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តស្វាយរៀង
៨-វរសេនីយ៍ទោ	យ៉ន្ទ	សេង	អត្តលេខ ០៣៦១០១ ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង
៩-វរសេនីយ៍ទោ	គង់	ជឿ	អត្តលេខ ០៣៦៤៧៦ នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ
១០-វរសេនីយ៍ទោ	ជុំ	ចំរុះ	អត្តលេខ ០១៦៨៤៥ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះវិហារ
១១-វរសេនីយ៍ទោ	ច័ន	ចាន់	អត្តលេខ ០១២៥៥៥ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះវិហារ
១២-វរសេនីយ៍ទោ	តេច	សុចន្ទ្រា	អត្តលេខ ១៦៧៥៨១ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះវិហារ

១៣-វរសេនីយ៍ទោ	បិន	តុន	អត្តលេខ ០៤៦៩៦៥	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថល្មើស្រុកគិរីសាគរ ខេត្តកោះកុង
១៤-វរសេនីយ៍ត្រី	ឡុង	ដំណា	អត្តលេខ ១៤៤៦៧១	ជំនួយការការិយាល័យផែនការស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថល្មើស្រុកប្រទេស
១៥-វរសេនីយ៍ត្រី	ភី	គីម៉េង	អត្តលេខ ០៤០០៩៨	នាយរងការិយាល័យបច្ចេកទេសស្នងការដ្ឋាន សម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថល្មើស្រុកប្រទេស
១៦-វរសេនីយ៍ត្រី	យ៉េវៀន	ថាវី	អត្តលេខ ០៣៥៨៧១	នាយការិយាល័យសុខាភិបាលមន្ទីរភស្តុភារ សាលាកងរាជអាវុធហត្ថល្មើស្រុកប្រទេស
១៧-វរសេនីយ៍ត្រី	ឡេង	ម៉ាវីឌី	អត្តលេខ ១៩៩២៤៦	មេបញ្ជាការរងកងរាជអាវុធហត្ថល្មើស្រុកកណ្តាល
១៨-វរសេនីយ៍ត្រី	ឡេង	វិរៈ	អត្តលេខ ២៣២២០៦	នាយរងសេនាធិការ កងរាជអាវុធហត្ថល្មើស្រុកកណ្តាល
១៩-វរសេនីយ៍ត្រី	ជី	ប៊ុនឈឿន	អត្តលេខ ១៩១៣៦៥	អនុប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថល្មើស្រុកកណ្តាល
២០-វរសេនីយ៍ត្រី	ឡាំ	ណារុំ	អត្តលេខ ០២៣៤៧៦	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថល្មើស្រុកកោះធំ ខេត្តកណ្តាល
២១-វរសេនីយ៍ត្រី	ឡាំ	សុផល	អត្តលេខ ០៣៦៥០២	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថល្មើស្រុកមណ្ឌលគិរី
២២-វរសេនីយ៍ត្រី	សូ	សំរោត	អត្តលេខ ០៣៦៤៤៥	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថល្មើស្រុកអូររាំង ខេត្តមណ្ឌលគិរី
២៣-វរសេនីយ៍ត្រី	មាស	សុវណ្ណ	អត្តលេខ ០៣៦១០៦	ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថល្មើស្រុកស្វាយរៀង
២៤-វរសេនីយ៍ត្រី	ឡាត់	សុខេង	អត្តលេខ ០២០៤៦៧	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថល្មើស្រុកស្វាយរៀង
២៥-វរសេនីយ៍ត្រី	ឡាង	សុភាព	អត្តលេខ ១៦១៦១២	នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថល្មើស្រុកតាកែវ
២៦-វរសេនីយ៍ត្រី	ប៊ុក	ពុទ្ធិវិទ្យា	អត្តលេខ ០២០៦៤៨	នាយការិយាល័យផែនការ សេនាធិការដ្ឋាន កងរាជអាវុធហត្ថល្មើស្រុកតាកែវ
២៧-វរសេនីយ៍ត្រី	ឈុន	សាវៀន	អត្តលេខ ២០៧៦៩៨	នាយការិយាល័យបំពាក់មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថល្មើស្រុកព្រៃវែង
២៨-វរសេនីយ៍ត្រី	ជួន	ជឿន	អត្តលេខ ១៩៧៣២១	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជ អាវុធហត្ថល្មើស្រុកព្រៃវែង
២៩-វរសេនីយ៍ត្រី	សុភ័ក្ត្រ	សាន	អត្តលេខ ០២០៥៨៦	អនុប្រធានមន្ទីរភស្តុភារបច្ចេកទេស កងរាជអាវុធហត្ថល្មើស្រុកព្រៃវែង
៣០-វរសេនីយ៍ត្រី	រុន	ស្នី	អត្តលេខ ១៣៤២១៨	នាយការិយាល័យវិស្វកម្មកងរាជអាវុធហត្ថល្មើស្រុកព្រៃវែង

៣១-វរសេនីយ៍ត្រី	ប្រឹក	ដាវ៉ា	អត្តលេខ ១៤៤៨៩០	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជ អាវុធហត្ថលេខាធិការ
៣២-វរសេនីយ៍ត្រី	ឡាយ	ពិន	អត្តលេខ ០៤៦៩១៨	អនុប្រធានមន្ទីរភស្តុភារ និងបច្ចេកទេសកងរាជ អាវុធហត្ថលេខាធិការ
៣៣-វរសេនីយ៍ត្រី	លីម	តុច្ឆិ	អត្តលេខ ០៥៥៣៣	នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថ លេខាធិការ
៣៤-វរសេនីយ៍ត្រី	លី	ចន្ទ្រៈ	អត្តលេខ ១៤៤៤១៦	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលេខាធិការ
៣៥-វរសេនីយ៍ត្រី	អ៊ុន	សុចន្ទ្រា	អត្តលេខ ០១២៥៥២	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថលេខាធិការ
៣៦-វរសេនីយ៍ត្រី	អ៊ុន	ចក្រាបុរៈ	អត្តលេខ ១៤៤៦៨៣	នាយផ្នែកឧបករណ៍បំពាក់ស្នងការដ្ឋានសម្ភារៈ បច្ចេកទេសកងរាជអាវុធហត្ថលេខាធិការ
៣៧-វរសេនីយ៍ត្រី	ម៉េង	ឡា	អត្តលេខ ០៤៦៧០៩	មេបញ្ជាការរងកងអន្តរាគមន៍កងរាជអាវុធហត្ថ លេខាធិការ
៣៨-វរសេនីយ៍ត្រី	យិន	យ៉េង	អត្តលេខ ០៣៦០៥៩	មេបញ្ជាការរងកងអន្តរាគមន៍កងរាជអាវុធហត្ថ លេខាធិការ
៣៩-វរសេនីយ៍ត្រី	ហ៊ុ	ជន់រិន	អត្តលេខ ០២០៦៤៦	ជំនួយការយុត្តិធម៌កងអន្តរាគមន៍កងរាជអាវុធហត្ថ លេខាធិការ
៤០-វរសេនីយ៍ត្រី	ម៉ែន	រតនា	អត្តលេខ ១៩៨៣៣៤	នាយការិយាល័យផែនការ កងរាជអាវុធហត្ថលេខាធិការ
៤១-វរសេនីយ៍ត្រី	ឡា	សាន	អត្តលេខ ១៩៨០០៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា និងជាប្រធានស្នាក់ការ៧៦២ ខេត្តមណ្ឌលគិរី
៤២-វរសេនីយ៍ត្រី	សុខ	វិទ្យា	អត្តលេខ ០៣២៣៣០	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង
៤៣-វរសេនីយ៍ត្រី	ត្រី	ចន្ទ្រៈ	អត្តលេខ ០៤៦៩៣៩	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថលេខាធិការ
៤៤-វរសេនីយ៍ត្រី	ចា	សុខេន	អត្តលេខ ១៤៩៧៧៣	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលេខាធិការ
៤៥-វរសេនីយ៍ត្រី	កើត	សារ៉ុ	អត្តលេខ ០៤៦៩០៥	នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយកងរាជអាវុធហត្ថលេខាធិការ
៤៦-វរសេនីយ៍ត្រី	សុខ	សុចន្ទ្រាវិទ្យា	អត្តលេខ ១៩៦០២៨	នាយការិយាល័យសម្ភារៈ កងរាជអាវុធហត្ថលេខាធិការ
៤៧-វរសេនីយ៍ត្រី	សុខ	សារ៉ាត់	អត្តលេខ ១៩៥៩២៤	នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថលេខាធិការ
៤៨-វរសេនីយ៍ត្រី	ម៉ែន	ចន្ទ្រៈ	អត្តលេខ ១៩៧៨៨៥	នាយការិយាល័យប្រឆាំងគោរវកម្ម កងរាជអាវុធហត្ថលេខាធិការ
៤៩-វរសេនីយ៍ត្រី	អ៊ុន	វ៉ាន់	អត្តលេខ ០៣៦៣១៦	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខាធិការ

៥០-វរសេនីយ៍ត្រី	ម៉ាត់	យ៉ា	អត្តលេខ ១៩៧៩១៨	នាយការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថកាតែវ
៥១-វរសេនីយ៍ត្រី	សំរិត	វិជ្ជល	អត្តលេខ ១៩៧៩៣៤	នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថកាតែវ
៥២-វរសេនីយ៍ត្រី	មីន	តារាតុឡូ	អត្តលេខ ១៩៧៦១១	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថកាតែវ
៥៣-វរសេនីយ៍ត្រី	ឈុប	សុវណ្ណារ៉ា	អត្តលេខ ១៩៧៨០២	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថកាតែវ
៥៤-វរសេនីយ៍ត្រី	ស៊ុន	វិធី	អត្តលេខ ១៩៤៨៦១	នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថកាតែវ
៥៥-វរសេនីយ៍ត្រី	កៅ	ភិរិដា	អត្តលេខ ១៩៧៩៤៦	នាយការិយាល័យផែនការ មន្ទីរកស្ថាន កងរាជអាវុធហត្ថកាតែវ
៥៦-វរសេនីយ៍ត្រី	សៅ	សារ៉ាត់	អត្តលេខ ២០០៦៩៤	នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថកាតែវ
៥៧-វរសេនីយ៍ត្រី	សៀម	ធាន	អត្តលេខ ១៩៧៤៧១	នាយការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថ ខេត្តកំពត
៥៨-វរសេនីយ៍ត្រី	រុន	ម៉េង	អត្តលេខ ១៦៧៤៩៩	នាយការិយាល័យកសិកម្ម កងរាជអាវុធហត្ថកំពត
៥៩-វរសេនីយ៍ត្រី	ស៊ីម	សំរោត	អត្តលេខ ០៨៣០៦៧	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ខេត្តកំពត
៦០-វរសេនីយ៍ត្រី	កាស៍	ស៊ីច	អត្តលេខ ១៩៦៣៨១	អនុប្រធានមន្ទីរកសិកម្ម កងរាជអាវុធហត្ថព្រះសីហនុ
៦១-វរសេនីយ៍ត្រី	ប៊ាង	ជារ៉ា	អត្តលេខ ១៩៤៤៨៤	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថព្រះសីហនុ
៦២-វរសេនីយ៍ត្រី	តាំង	ចេង	អត្តលេខ ០៣៥៩២៦	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថព្រះសីហនុ
៦៣-វរសេនីយ៍ត្រី	សួន	ចៀត	អត្តលេខ ០៤៦៩៧៧	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថព្រះវិហារ
៦៤-វរសេនីយ៍ត្រី	ស៊ុន	គីរី	អត្តលេខ ០៣៥៨៣៣	នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កងរាជអាវុធហត្ថប៉ៃលិន
៦៥-វរសេនីយ៍ត្រី	ចេង	សុភាព	អត្តលេខ ០៣៦១៤០	អនុប្រធានមន្ទីរកសិកម្ម និងបច្ចេកទេស កងរាជអាវុធហត្ថប៉ៃលិន
៦៦-វរសេនីយ៍ត្រី	រ៉េង	ត្រី	អត្តលេខ ១៩៦៣៨៨	នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថកោះកុង
៦៧-អនុសេនីយ៍ឯក	ស៊ីង	សុភារ៉ា	អត្តលេខ ១៩៩០៤៦	មេរងកងតូចទី២ អង្គភាពស្រាវជ្រាវព័ត៌មាន សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៨-អនុសេនីយ៍ឯក	ប៊ូ	កន	អត្តលេខ ១៧៩០៦១	មេបញ្ជាការរងកងអនុសេនាតូចទី១ អង្គភាពសន្តិ សុខសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៩-អនុសេនីយ៍ឯក	ប៊ូ	សុបន្និ	អត្តលេខ ០៤៦៧៦២	មេបញ្ជាការរងកងអនុសេនាធិការដ្ឋាន ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស

៧០-អនុសេនីយ៍ឯក	តែ	រដ្ឋា	អត្តលេខ ១៩៨៩៧៩ ជំនួយការកងអនុសេនាធំដឹកជញ្ជូន ស្នងការដ្ឋាន សម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧១-អនុសេនីយ៍ឯក	រំត្ន	វិចិត្រ	អត្តលេខ ១៦៧២៦១ នាយផ្នែកកោសល្យវិថីរាជអាវុធ ការិយាល័យស្រាវជ្រាវ បទល្មើសឧក្រិដ្ឋ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧២-អនុសេនីយ៍ឯក	ម៉ែ	ប៊ុនឆេង	អត្តលេខ ០៦៤០៦១ មេបញ្ជាការរងកងអនុសេនាធំប៉ះទង្គិច កងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៣-អនុសេនីយ៍ឯក	មាង	ចន្ទ្រៈ	អត្តលេខ ១៦១៥១៩ ជំនួយការស្នងការ ស្នងការដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៤-អនុសេនីយ៍ឯក	ហេង	ប៊ុនណាត	អត្តលេខ ១៩៦១២៨ ជំនួយការកងអនុសេនាតូច កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៥-អនុសេនីយ៍ឯក	ជាំ	ស្រីស្រី	អត្តលេខ ១៩៥៥៥៣ ជំនួយការកងអនុសេនាតូច កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៦-អនុសេនីយ៍ឯក	ត្បែង	សាខាន	អត្តលេខ ១៤៥១៨៦ ជំនួយការកងអនុសេនាតូច កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៧-អនុសេនីយ៍ឯក	មាឃ	ស៊ុនណាត	អត្តលេខ ១៩៥៧៨៦ ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
៧៨-អនុសេនីយ៍ឯក	វ៉ែម	សម្បស្ស	អត្តលេខ ១៩៧៩០៩ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៧៩-អនុសេនីយ៍ឯក	ម៉ែ	ច័ន្ទសុជាតិ	អត្តលេខ ០៥០៨៥៥ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៨០-អនុសេនីយ៍ឯក	ជូ	សារឿន	អត្តលេខ ១៧៧៨៣៧ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៨១-អនុសេនីយ៍ឯក	កង	ព្យាណមុនី	អត្តលេខ ១៩១៣២៤ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
៨២-អនុសេនីយ៍ឯក	ឡុង	សុភក្តិ	អត្តលេខ ១៩៥៦៤១ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ
៨៣-អនុសេនីយ៍ឯក	អ៊ុំ	សុខា	អត្តលេខ ១៩៥៦០១ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ
៨៤-អនុសេនីយ៍ឯក	ម៉ែ	សុណាត	អត្តលេខ ១៦៧២៩៤ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ
៨៥-អនុសេនីយ៍ឯក	សុខ	យ៉ាន	អត្តលេខ ២៣២១៥៧ អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកណ្តាល
៨៦-អនុសេនីយ៍ឯក	ហេង	ប្រុស	អត្តលេខ ១៩៥៤៤៩ ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកណ្តាល
៨៧-អនុសេនីយ៍ឯក	នោត	សុភក្តិ	អត្តលេខ ១៩៦២៣៥ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល

៨៨-អនុសេនីយ៍ឯក	សុន	ធី	អត្តលេខ ១០៥៣៩២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាងខេត្តកណ្តាល
៨៩-អនុសេនីយ៍ឯក	ហិរាង	សេងហុន	អត្តលេខ ០៥៦៧៣៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំខេត្តកណ្តាល
៩០-អនុសេនីយ៍ឯក	ធាន	ហ្វៀងជូណា	អត្តលេខ ១៦១៥១៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលខេត្តកណ្តាល
៩១-អនុសេនីយ៍ឯក	ទូច	សាវឿន	អត្តលេខ ១៩៦១០២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែកខេត្តកណ្តាល
៩២-អនុសេនីយ៍ឯក	ផែ	សុផន	អត្តលេខ ១៩៨២៤៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្ពស់ខេត្តរតនគិរី
៩៣-អនុសេនីយ៍ឯក	ទេព	ចុន្ទា	អត្តលេខ ០២០៧២១	នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
៩៤-អនុសេនីយ៍ឯក	ទូច	ប៊ុនសុន	អត្តលេខ ០៣៦៥០៣	នាយការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
៩៥-អនុសេនីយ៍ឯក	ប៊ែ	លិន	អត្តលេខ ១៤៥៣១១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមាខេត្តមណ្ឌលគិរី
៩៦-អនុសេនីយ៍ឯក	សិទ្ធិ	ចន្ទី	អត្តលេខ ១៩៨៨១៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមាខេត្តមណ្ឌលគិរី
៩៧-អនុសេនីយ៍ឯក	ហៀវ	សុវណ្ណគន្ធី	អត្តលេខ ០៦៤៨៧១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំងខេត្តមណ្ឌលគិរី
៩៨-អនុសេនីយ៍ឯក	ស៊ុច	សាម៉េត	អត្តលេខ ០៧៦៨៣១	នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌខេត្តស្ទឹងត្រែង
៩៩-អនុសេនីយ៍ឯក	អ៊ុំ	សុវណ្ណារិទ្ធ	អត្តលេខ ១៩១៤៦២	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថស្ទឹងត្រែង
១០០-អនុសេនីយ៍ឯក	អ៊ុំត	ប៊ុនណា	អត្តលេខ ១៩១៤៨១	ជំនួយការស្នាក់ការសន្តិសុខ៧០៩ កងរាជអាវុធហត្ថខេត្តក្រចេះ
១០១-អនុសេនីយ៍ឯក	ចាន់	រដ្ឋា	អត្តលេខ ០៦៥១៧៤	ប្រធានស្នាក់ការសន្តិសុខ៧០៨ កងរាជអាវុធហត្ថខេត្តក្រចេះ
១០២-អនុសេនីយ៍ឯក	ស្រួន	សារី	អត្តលេខ ០៣៦៤៤៧	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ
១០៣-អនុសេនីយ៍ឯក	ហិរាង	ជឿន	អត្តលេខ ១៩៧៩៨៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វខេត្តក្រចេះ
១០៤-អនុសេនីយ៍ឯក	ជិន	សុផល	អត្តលេខ ១៥១៨២១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើខេត្តកំពង់ចាម
១០៥-អនុសេនីយ៍ឯក	វីក	ចន្ទា	អត្តលេខ ១៩៥៩៨៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជើងព្រៃខេត្តកំពង់ចាម
១០៦-អនុសេនីយ៍ឯក	ឃុន	ហុច	អត្តលេខ ១៤៤៩៩០	នាយអាវុធហត្ថ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

១០៧-អនុសេនីយ៍ឯក	ឈុយ	នៃអីន	អត្តលេខ ១៩៦០១៨ នាយការិយាល័យការពារគីមីសាស្ត្រ កងរាជអាវុធហត្ថក្នុងឃុំ
១០៨-អនុសេនីយ៍ឯក	ឃុយ	សុធី	អត្តលេខ ០២៣៥៤៤ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តក្រចេះ
១០៩-អនុសេនីយ៍ឯក	ឆាន	ពុទ្ធី	អត្តលេខ ១៨៧៥៦២ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តក្រចេះ
១១០-អនុសេនីយ៍ឯក	ដូង	ច័ន្ទ	អត្តលេខ ០៥៧២៨៨ នាយអាវុធហត្ថក្នុងឃុំ កងរាជអាវុធហត្ថក្នុងឃុំ
១១១-អនុសេនីយ៍ឯក	គង់	ច័ន្ទ	អត្តលេខ ០២១០១៦ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តស្វាយរៀង
១១២-អនុសេនីយ៍ឯក	សោម	ហេង	អត្តលេខ ០៣៦៤១០ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១១៣-អនុសេនីយ៍ឯក	តែវ	ចាន់នា	អត្តលេខ ១៩៧៨៨៣ ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថក្នុងឃុំ
១១៤-អនុសេនីយ៍ឯក	អ៊ុន	ហ៊ុន	អត្តលេខ ១៩៧៧៨៧ ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថក្នុងឃុំ
១១៥-អនុសេនីយ៍ឯក	ឡាន	សុភាព	អត្តលេខ ១៩៧៨០៨ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១១៦-អនុសេនីយ៍ឯក	សោម	ចន្ទ្រៈ	អត្តលេខ ០៣៦៤១៧ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១១៧-អនុសេនីយ៍ឯក	ឈឿន	ឡាន	អត្តលេខ ១៩៧៨៥៤ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១១៨-អនុសេនីយ៍ឯក	ឃុន	សាមុត	អត្តលេខ ១៩៧៩៦១ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ប្រធានស្នាក់ការ៣០១ ខេត្តតាកែវ
១១៩-អនុសេនីយ៍ឯក	នួន	ម៉ៅ	អត្តលេខ ១៦១៦១៨ នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយកងរាជអាវុធហត្ថក្នុងឃុំ
១២០-អនុសេនីយ៍ឯក	អុល	សុផាន់ណាវ៉ា	អត្តលេខ ១៩៧៧៨១ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១២១-អនុសេនីយ៍ឯក	ឡាន	អៈម៉ាត់	អត្តលេខ ១៩៧៩៣២ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១២២-អនុសេនីយ៍ឯក	គុយ	សាវៀន	អត្តលេខ ១៩៧៩៤០ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្នុងឃុំ ខេត្តតាកែវ
១២៣-អនុសេនីយ៍ឯក	អ៊ុន	ឡាន	អត្តលេខ ១៩៧៧៩១ អនុប្រធានមន្ទីរសង្គ្រោះបច្ចេកទេស កងរាជអាវុធហត្ថក្នុងឃុំ
១២៤-អនុសេនីយ៍ឯក	នួន	ឡាន	អត្តលេខ ០៤៤៩៤៦ អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថក្នុងឃុំ

១២៥-អនុសេនីយ៍ឯក	អឿង	សាអឿង	អត្តលេខ ១៦១៦១០	នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថលេខកែប
១២៦-អនុសេនីយ៍ឯក	សម	សារិន្ទ	អត្តលេខ ១៦៧៣៧១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងជាប្រធានស្នាក់ការសន្តិសុខ៤០៣ ខេត្តកំពង់ស្ពឺ
១២៧-អនុសេនីយ៍ឯក	លី	លេង្រៀង	អត្តលេខ ១៩៦៤២៣	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
១២៨-អនុសេនីយ៍ឯក	យ៉ាន់	ចុល	អត្តលេខ ១៦១៦១៤	នាយការិយាល័យបទល្មើសឃោរឃៅ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ
១២៩-អនុសេនីយ៍ឯក	សេន	ចន្ទស័ក្ត	អត្តលេខ ១៩៦២២៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១៣០-អនុសេនីយ៍ឯក	ហង្ស	សុបិន	អត្តលេខ ១៩៧៦១២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ខេត្តកំពង់ស្ពឺ
១៣១-អនុសេនីយ៍ឯក	សុខ	អគ្គី	អត្តលេខ ០៣៦២៩៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១៣២-អនុសេនីយ៍ឯក	ប៊ុន	គឹមឈឿង	អត្តលេខ ១៩៧៥៨៣	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ
១៣៣-អនុសេនីយ៍ឯក	ខឹម	សុផល	អត្តលេខ ១៩៧៥៦៨	ជំនួយការការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ
១៣៤-អនុសេនីយ៍ឯក	ឈុន	ឈា	អត្តលេខ ១៦១៥៩៨	ប្រធានស្នាក់ការទំនប់រលក កងរាជអាវុធហត្ថខេត្តព្រះសីហនុ
១៣៥-អនុសេនីយ៍ឯក	ខាន់	បុណ្ណា	អត្តលេខ ១៩៧៦៣០	ជំនួយការស្នាក់ការសន្តិសុខ ៤០១ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
១៣៦-អនុសេនីយ៍ឯក	វិទ្យា	ចាន់វិទ្យា	អត្តលេខ ២១០៧៦៧	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ ខេត្តកំពង់ធំ
១៣៧-អនុសេនីយ៍ឯក	ស៊ាម	ចាន់ធីន	អត្តលេខ ០៣២៧២៥	មេបញ្ជាការកងការពារទីតាំងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តបាត់ដំបង
១៣៨-អនុសេនីយ៍ឯក	រ៉ុន	សារ៉េន	អត្តលេខ ១៩១៨៥៨	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ ខេត្តបាត់ដំបង
១៣៩-អនុសេនីយ៍ឯក	ឈឹម	ចិន	អត្តលេខ ១៩១៥១៩	នាយការិយាល័យព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថខេត្តកោះកុង
១៤០-អនុសេនីយ៍ឯក	ឈន	ឌីណា	អត្តលេខ ១៩៦៤៤១	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តកោះកុង
១៤១-អនុសេនីយ៍ឯក	ហេង	សេងហួត	អត្តលេខ ១៩៦៣៨៧	នាយការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថខេត្តកោះកុង
១៤២-អនុសេនីយ៍ឯក	សេង	សុដា	អត្តលេខ ០៣៦២៤១	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ខេត្តសៀមរាប
១៤៣-អនុសេនីយ៍ឯក	ព័ន្ធ	រ៉េត	អត្តលេខ ០៥១៣៦៥	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សៀមរាប ខេត្តសៀមរាប

១៤៤-អនុសេនីយ៍ឯក	យូ	ភីឌី	អត្តលេខ ០៣៦២៤៧ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្នួលទឹកម ខេត្តសៀមរាប
១៤៥-អនុសេនីយ៍ឯក	ហាន	សារុន	អត្តលេខ ០៣៦២៣៨ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
១៤៦-អនុសេនីយ៍ឯក	សូត្រ	សាត់	អត្តលេខ ១៦៧៤៣៩ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
១៤៧-អនុសេនីយ៍ឯក	កែវ	កុសល្យ	អត្តលេខ ០៧៩៦៩៩ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយលើ ខេត្តសៀមរាប
១៤៨-អនុសេនីយ៍ឯក	ញឹប	សុខុម	អត្តលេខ ០៩៣៩៦៦ ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានបុគ្គលិក
១៤៩-អនុសេនីយ៍ឯក	នុំន	ចាន់នី	អត្តលេខ ០៤៤៨៣៧ ជំនួយការហិរញ្ញវត្ថុ កងពលតូចថ្មើរជើងលេខ៥២
១៥០-អនុសេនីយ៍ទោ	ពុទ្ធី	នាហ៍	អត្តលេខ ២៣៩១៣២ ជំនួយការ នាយកដ្ឋានបញ្ជូនសារ
១៥១-អនុសេនីយ៍ទោ	ស៊ុន	សុខ	អត្តលេខ ១៩៧៧១៦ សមាជិកក្រុមទី៣ កងតូច២ អង្គភាពស្រាវជ្រាវព័ត៌មាន សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥២-អនុសេនីយ៍ទោ	ខឹម	ដារ៉ា	អត្តលេខ ០៦៦៩៣៥ នាយផ្នែករៀបចំបញ្ជា ការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៣-អនុសេនីយ៍ទោ	ម៉ុន	មុនី	អត្តលេខ ១៦១៤៦០ នាយផ្នែកការិយាល័យវិស្វកម្មស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៤-អនុសេនីយ៍ទោ	មុត	ថា	អត្តលេខ ១៩៩៩១៤ នាយក្រុមទី១ កងអនុសេនាតូចទី១ កងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៥-អនុសេនីយ៍ទោ	ស្រួន	ម៉ុ	អត្តលេខ ០៨៦៦៦០ មេបញ្ជាការកងអនុសេនាតូចសន្តិសុខគាំទ្រចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៦-អនុសេនីយ៍ទោ	ជួន	សាវ៉ាន	អត្តលេខ ១៩៧៨៥៥ មេបញ្ជាការរងកងអនុសេនាធុរត្តរាវ៉ានកងវរសេនាតូច ចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥៧-អនុសេនីយ៍ទោ	នាង	យុននាង	អត្តលេខ ០៤៦៧៥៥ ជំនួយការការិយាល័យហ្វឹកហ្វឺនមន្ទីរកិច្ចការ ហ្វឹកហ្វឺនសាលា កងរាជអាវុធហត្ថកំបូល
១៥៨-អនុសេនីយ៍ទោ	ញ៉ែម	មិថុនា	អត្តលេខ ១៩៦២៩៨ នាយឃ្លាំងមន្ទីរបច្ចេកទេសសាលា កងរាជអាវុធហត្ថកំបូល
១៥៩-អនុសេនីយ៍ទោ	បូ	សាឡើន	អត្តលេខ ០៦៧៦៩៤ នាយគណនេយ្យមន្ទីរភស្តុភារ សាលាកងរាជអាវុធហត្ថកំបូល
១៦០-អនុសេនីយ៍ទោ	នាយ	គាត	អត្តលេខ ២២៥១៣៧ អនុប្រធានក្រុមកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦១-អនុសេនីយ៍ទោ	ម៉ែន	សំអៀត	អត្តលេខ ២២៥៣៤៨សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦២-អនុសេនីយ៍ទោ	ភិន	ដើរ	អត្តលេខ ២២៥១៦៦ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស

១៦៣-អនុសេនីយ៍ទោ	ឡឺង	ឧត្តម	អត្តលេខ ២២៤៧៧៤ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦៤-អនុសេនីយ៍ទោ	ជ័យ	បុណ្យ	អត្តលេខ ២២៥៣១៣ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦៥-អនុសេនីយ៍ទោ	ប៊ុន	សុខញ៉ា	អត្តលេខ ២០០៦០៤ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦៦-អនុសេនីយ៍ទោ	ជួន	ស៊ីមុន	អត្តលេខ ១៩៩០៦៤ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦៧-អនុសេនីយ៍ទោ	សុខ	សារិន	អត្តលេខ ១៩៨៩០៤ មេបញ្ជាការរងកងអនុសេនាតូចកងវរសេនាតូច រថពាសដែកកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦៨-អនុសេនីយ៍ទោ	ជ័យ	ចិត្រា	អត្តលេខ ០៦៧២៦៩ មេបញ្ជាការរងកងអនុសេនាតូចល័តទី៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦៩-អនុសេនីយ៍ទោ	ធីត	រដ្ឋា	អត្តលេខ ០៦៧៥៤៨ មេបញ្ជាការរងកងអនុសេនាតូចល័តទី១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧០-អនុសេនីយ៍ទោ	សុខ	ពិសិដ្ឋ	អត្តលេខ ០៦៧៦០៤ មេបញ្ជាការរងកងអនុសេនាតូចល័តទី១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧១-អនុសេនីយ៍ទោ	សយ	វ៉ាន់ម៉ូលី	អត្តលេខ ០៦៦៩៧១ ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
១៧២-អនុសេនីយ៍ទោ	សួស	គុច	អត្តលេខ ០៨៣១១៥ ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តកណ្តាល
១៧៣-អនុសេនីយ៍ទោ	ឈឹម	សុខខ្សសតា	អត្តលេខ ១៦៤៣១១ ជំនួយការគិលានដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
១៧៤-អនុសេនីយ៍ទោ	សុខន្ត ជន្មា		អត្តលេខ ២២៦៦៤៣ ជំនួយការការិយាល័យផែនការ កងរាជអាវុធហត្ថ ខេត្តកណ្តាល
១៧៥-អនុសេនីយ៍ទោ	ចេន	វិរៈ	អត្តលេខ ១០៦០៤០ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
១៧៦-អនុសេនីយ៍ទោ	កែវ	ហស្តឧត្តម	អត្តលេខ ០២២០២១ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល
១៧៧-អនុសេនីយ៍ទោ	គុច	ប្រស	អត្តលេខ ១០៦០៤៣ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល
១៧៨-អនុសេនីយ៍ទោ	សាយ	នង	អត្តលេខ ១៨៧៧៩២ ជំនួយការការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថ ខេត្តកណ្តាល
១៧៩-អនុសេនីយ៍ទោ	សុខា	គន្ធី	អត្តលេខ ១៥៨១៧៦ មេបញ្ជាការរងកងអនុសេនាតូចការពារ កងរាជអាវុធហត្ថខេត្តកណ្តាល
១៨០-អនុសេនីយ៍ទោ	ម៉ែន	ស៊ីមុន	អត្តលេខ ០៤១៤៦៦ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល

១៨១-អនុសេនីយ៍ទោ	ស៊ុន	សុដ៌ត	អត្តលេខ ១៦៦៧៥៥ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល
១៨២-អនុសេនីយ៍ទោ	កាន់	សុចារិ	អត្តលេខ ១១០៣៥៨ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល
១៨៣-អនុសេនីយ៍ទោ	អ៊ុំ	តារក្ស	អត្តលេខ ០៩៣៧៧០ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល
១៨៤-អនុសេនីយ៍ទោ	ធិត្យ	វ៉ាតី	អត្តលេខ ១៨៧៨២៦ នាយការិយាល័យផែនការ កងរាជអាវុធហត្ថ ខេត្តកណ្តាល
១៨៥-អនុសេនីយ៍ទោ	ដល	វីរៈ	អត្តលេខ ១៧៧៧៩៦ នាយឃ្លាំងមន្ទីរសម្ភារៈបច្ចេកទេសបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
១៨៦-អនុសេនីយ៍ទោ	ឱន	សទ្វា	អត្តលេខ ០២៣៤២៣ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
១៨៧-អនុសេនីយ៍ទោ	ចី	សុវណ្ណារ៉ា	អត្តលេខ ២២៦៩៩៣ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
១៨៨-អនុសេនីយ៍ទោ	លន់	តារុំ	អត្តលេខ ០៩០៧២៥ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
១៨៩-អនុសេនីយ៍ទោ	ធឿន	ស៊ីនា	អត្តលេខ ១០៣៩១៧ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
១៩០-អនុសេនីយ៍ទោ	ឈួន	វណ្ណធី	អត្តលេខ ១៥៧០៧០ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាល
១៩១-អនុសេនីយ៍ទោ	ឈឹម	វណ្ណធី	អត្តលេខ ០៧៣៩១៦ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល
១៩២-អនុសេនីយ៍ទោ	អ៊ុំ	ចំរើន	អត្តលេខ ១០៨៧៣០ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល
១៩៣-អនុសេនីយ៍ទោ	អ៊ុំ	វណ្ណធី	អត្តលេខ ១១៣៣៣៤ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល
១៩៤-អនុសេនីយ៍ទោ	ហេង	សារិទ្ធ	អត្តលេខ ០៧០៦២៨ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល
១៩៥-អនុសេនីយ៍ទោ	ហាស	ចន្ទា	អត្តលេខ ១០៨៤៣៤ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល
១៩៦-អនុសេនីយ៍ទោ	ឆឹក	ចុត្តា	អត្តលេខ ២២៣៤៨៥ ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
១៩៧-អនុសេនីយ៍ទោ	ចង់	លឹមច័ត	អត្តលេខ ១៩៥០៩៨ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ែនសៃ ខេត្តរតនគិរី
១៩៨-អនុសេនីយ៍ទោ	ឈឹម	ប៊ុនថន	អត្តលេខ ១៤៤៧៥១ នាយការិយាល័យផែនការកងរាជអាវុធហត្ថក្រចេះ
១៩៩-អនុសេនីយ៍ទោ	ពៅថ្លៃ	មេឡីន	អត្តលេខ ០៨៧៣៤០ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ខេត្តកំពង់ចាម
២០០-អនុសេនីយ៍ទោ	ស៊ឹម	ឡែងន់	អត្តលេខ ១៦៧៣៣៨ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម
២០១-អនុសេនីយ៍ទោ	ខែ	ឈួនសេង	អត្តលេខ ១៩៥៩៦៩ ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម
២០២-អនុសេនីយ៍ទោ	អ៊ុំ	ចុន្ទី	អត្តលេខ ១៩៥៩១៩ នាយការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថខេត្តកំពង់ចាម
២០៣-អនុសេនីយ៍ទោ	ជរ	ពិសិដ្ឋ	អត្តលេខ ១១៤៣៦៩ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២០៤-អនុសេនីយ៍ទោ	គង់	សុដ៌ល	អត្តលេខ ១៩៥៩៤៦ ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ ខេត្តកំពង់ចាម

២០៥-អនុសេនីយ៍ទោ	ស	វណ្ណៈ	អត្តលេខ ០៤៨០៥៦	នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តព្រៃវែង
២០៦-អនុសេនីយ៍ទោ	លៀង	ធីន	អត្តលេខ ១៩៥៩៦២	នាយអាវុធហត្ថ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
២០៧-អនុសេនីយ៍ទោ	ចិន	សុដា	អត្តលេខ ១៩៧២៥២	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថត្បូងឃ្មុំ
២០៨-អនុសេនីយ៍ទោ	ឈិន	ចុន្ទី	អត្តលេខ ១១៤៣៥៨	ជំនួយការការិយាល័យផែនការកងរាជអាវុធហត្ថត្បូងឃ្មុំ
២០៩-អនុសេនីយ៍ទោ	សិទ្ធិ	ស្រីមុំ	អត្តលេខ ១៦១៥៧៦	នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ
២១០-អនុសេនីយ៍ទោ	ឡេង	ដាត	អត្តលេខ ១៩៧៩២០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ខេត្តតាកែវ
២១១-អនុសេនីយ៍ទោ	ម៉ុន	សុខហេង	អត្តលេខ ១៤៤៤២២	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ខេត្តតាកែវ
២១២-អនុសេនីយ៍ទោ	ដា	ថៃ	អត្តលេខ ១៩៧៧៥៣	នាយការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តកែប
២១៣-អនុសេនីយ៍ទោ	មិន	ដា	អត្តលេខ ១៩៧៧៣៨	នាយការិយាល័យសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តកែប
២១៤-អនុសេនីយ៍ទោ	សេង	ដាលីសិដ្ឋ	អត្តលេខ ១៩៦៤៥៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២១៥-អនុសេនីយ៍ទោ	សេង	ឌួច	អត្តលេខ ១៩៧៧៣៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២១៦-អនុសេនីយ៍ទោ	ស្វាយ	ហ៊ុន	អត្តលេខ ១៩៧២៦០	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
២១៧-អនុសេនីយ៍ទោ	គង់	គឹមសាយ	អត្តលេខ ០៤៦៩១៤	នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
២១៨-អនុសេនីយ៍ទោ	ហ៊ុន	ហេម	អត្តលេខ ១០៦៣៦៥	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ
២១៩-អនុសេនីយ៍ទោ	ម៉ឺន	វិណណា	អត្តលេខ ១១២៥៦៨	ជំនួយការការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ
២២០-អនុសេនីយ៍ទោ	ដា	លាងលី	អត្តលេខ ១៦៧៤៤៨	ជំនួយការសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
២២១-អនុសេនីយ៍ទោ	ស៊ុន	រាជបុត្រ	អត្តលេខ ១៩៨០៤៦	ជំនួយការ ការិយាល័យសន្តិសុខផ្ទៃក្នុង មន្ទីរបច្ចេក ទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២២២-អនុសេនីយ៍ទោ	ជ័យ	រ៉ា	អត្តលេខ ១៤៦៤៧៨	ជំនួយការការិយាល័យសន្តិសុខផ្ទៃក្នុង មន្ទីរបច្ចេក ទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២២៣-អនុសេនីយ៍ទោ	នី	ចុន	អត្តលេខ ១៩៨០៤៨	នាយប្តូររ៉ាង មន្ទីរសម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
២២៤-អនុសេនីយ៍ទោ	ឈឿក	តាប	អត្តលេខ ១៤៦០៧៣	នាយការិយាល័យជួញដូរមនុស្ស មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

២២៥-អនុសេនីយ៍ទោ	លាង	ចំណាន	អត្តលេខ ១៩៨១០៣	ជំនួយការ ការិយាល័យព័ត៌មានសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខមានជ័យ
២២៦-អនុសេនីយ៍ទោ	ហុន	ជារ៉ា	អត្តលេខ ០៤៦៨២៨	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថលេខប៉ៃលិន ខេត្តប៉ៃលិន
២២៧-អនុសេនីយ៍ទោ	ហាស	យ៉ុង	អត្តលេខ ១៩៩៧៨៣	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលេខប៉ៃលិន
២២៨-អនុសេនីយ៍ទោ	យិន	រស់	អត្តលេខ ២២៨០៣១	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបាត់ដំបង
២២៩-អនុសេនីយ៍ទោ	ហាម	សុភាព	អត្តលេខ ២២៧៤១០	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
២៣០-អនុសេនីយ៍ទោ	ជ័យ	ចិន្ដា	អត្តលេខ ១៣១៣០៨	នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
២៣១-អនុសេនីយ៍ទោ	ចាន់	គឹមស៊ុន	អត្តលេខ ១៩៦៧៣៣	នាយការិយាល័យសម្ភារៈកងរាជអាវុធហត្ថខេត្តបាត់ដំបង
២៣២-អនុសេនីយ៍ទោ	អ៊ុច	ចាន់ថុល	អត្តលេខ ១៩៦៨០៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង
២៣៣-អនុសេនីយ៍ទោ	នូ	មិត្ត	អត្តលេខ ២១៥៤៨៧	ជំនួយការការិយាល័យបច្ចេកទេសកងរាជអាវុធហត្ថ ខេត្តបាត់ដំបង
២៣៤-អនុសេនីយ៍ទោ	សេង	ដាន	អត្តលេខ ០៦៤០១៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ខេត្តកោះកុង
២៣៥-អនុសេនីយ៍ទោ	ស៊ុន	វី	អត្តលេខ ០៥០៥៨២	ជំនួយការការិយាល័យប្រឆាំងអារក្ស កងរាជអាវុធហត្ថខេត្តសៀមរាប
២៣៦-អនុសេនីយ៍ទោ	សុខ	រោងវីរ៉ា	អត្តលេខ ១៩៧០៩២	នាយគណនេយ្យ កងរាជអាវុធហត្ថខេត្តសៀមរាប
២៣៧-អនុសេនីយ៍ទោ	គាត	វិធី	អត្តលេខ ០៧២០១៤	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ ខេត្តសៀមរាប
២៣៨-អនុសេនីយ៍ទោ	ពៅ	ហូ	អត្តលេខ ០៨០៣៧៤	ជំនួយការស្នាក់ការសន្តិសុខ៦០៨ កងរាជអាវុធហត្ថខេត្តសៀមរាប
២៣៩-អនុសេនីយ៍ទោ	ជួន	អៀងជ័យ	អត្តលេខ ១៩៧០៩៣	អនុប្រធានស្នាក់ការសន្តិសុខ៦០៨ កងរាជអាវុធហត្ថខេត្តសៀមរាប
២៤០-អនុសេនីយ៍ទោ	ចាប	ចាន់ជារ៉ា	អត្តលេខ ០៧១៩១៨	ប្រធានស្នាក់ការសន្តិសុខ៦១០ កងរាជអាវុធហត្ថខេត្តសៀមរាប
២៤១-អនុសេនីយ៍ទោ	នី	សុវិយា	អត្តលេខ ០២៣៣៨៦	ជំនួយការការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤២-អនុសេនីយ៍ទោ	យូ	គុណ	អត្តលេខ ១៩៧៤៥៥	ជំនួយការការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

២៤៣-អនុសេនីយ៍ទៅ	ប្រាក់	សុចន្ទ	អត្តលេខ ២០០៦២២ ជំនួយការការិយាល័យអភិវឌ្ឍន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៤-អនុសេនីយ៍ទៅ	ដេវៀង	វិបុល	អត្តលេខ ១៩៥៥២៣ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណ្ឌព្រៃកញ្ចោ រាជធានីភ្នំពេញ
២៤៥-អនុសេនីយ៍ត្រី	ស	ឃើន	អត្តលេខ ១៤៥០២៦ សមាជិកក្រុមទី១ កងតូច៣ អង្គភាពស្រាវជ្រាវព័ត៌មាន សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៦-អនុសេនីយ៍ត្រី	ឈិន	សុចន្ទ	អត្តលេខ ១៦៣៥០១ នាយផ្នែកការិយាល័យបំភ្លឺអក្ខរៈសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៧-អនុសេនីយ៍ត្រី	គុល	គីមឈន់	អត្តលេខ ១៩៩២០៥ ជំនួយការអង្គភាពជំនួយនីតិវិធីស្នងការដ្ឋាន យុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៨-អនុសេនីយ៍ត្រី	គន់	មន្តល	អត្តលេខ ១៩៩១៨៦ ជំនួយការការិយាល័យបុគ្គលិកស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៩-អនុសេនីយ៍ត្រី	អ៊ុយ	ចាន់ដារ៉ា	អត្តលេខ ២២៤៩៦៧ ជំនួយការការិយាល័យហិរញ្ញវត្ថុស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥០-អនុសេនីយ៍ត្រី	សេង	សុផាត	អត្តលេខ ១៩១៤៨៥ មេបញ្ជាការរងកងអនុសេនាតូចកងវរសេនាតូច ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥១-អនុសេនីយ៍ត្រី	សាស្ស័	សំ	អត្តលេខ ២២៥៧៨២ មេបញ្ជាការរងកងអនុសេនាតូចកងវរសេនាតូច ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥២-អនុសេនីយ៍ត្រី	ខៀវ	បញ្ញា	អត្តលេខ ២០០៣៧៧ ជំនួយការការិយាល័យសន្តិសុខផ្ទៃក្នុង ស្នងការដ្ឋាន បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៣-អនុសេនីយ៍ត្រី	សុខ	សោភា	អត្តលេខ ២២៥៦២៨ ជំនួយការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៤-អនុសេនីយ៍ត្រី	ស៊ី	បូរី	អត្តលេខ ១៩៩៩០០ នាយក្រុមទី២ កងអនុសេនាតូចទី២ កងអនុសេនាធិវត្ថុរាវាំង កងវរសេនាតូចលត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៥-អនុសេនីយ៍ត្រី	ម៉េម	វាសនា	អត្តលេខ ១៩៩២០៤ មេបញ្ជាការរងកងតូច២កងធំ១ កងអនុភាគមន្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៦-អនុសេនីយ៍ត្រី	ហួន	សំណាង	អត្តលេខ ១៩៧៩៩៨ ជំនួយការិយាល័យកសិកម្មមន្ត្រីរាស្ត្រការ សាលា កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៧-អនុសេនីយ៍ត្រី	ធុត	សាម៉េត	អត្តលេខ ២២០៨៨៥ មេបញ្ជាការកងអនុសេនាតូចការពារទី១ មជ្ឈមណ្ឌល ហ្វឹកហ្វឺនភ្នំជំរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៨-អនុសេនីយ៍ត្រី	ចង្គំ	និមិត្ត	អត្តលេខ ២០០៧០៨ អនុប្រធានក្រុមកងវរសេនាតូចយានយន្តកិច្ចិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៥៩-អនុសេនីយ៍ត្រី	ឆេង	រដ្ឋា	អត្តលេខ ២២៤៧៧៦ អនុប្រធានក្រុមកងវរសេនាតូចយានយន្តកិច្ចិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស

២៦០-អនុសេនីយ៍ត្រី	សែម	មករា	អត្តលេខ ២២៥២៥៣ អនុប្រធានក្រុមកងវេសនាតូចមានយន្តកម្លាំងស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦១-អនុសេនីយ៍ត្រី	ដូន	ដានិត	អត្តលេខ ១៤៤៦៨១ សមាជិកកងយានយន្តចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦២-អនុសេនីយ៍ត្រី	ឆៀង	សារិន	អត្តលេខ ១៤៤៧២៥ ជំនួយការកងអនុសេនាតូចកងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៣-អនុសេនីយ៍ត្រី	ថា	ចិនាន	អត្តលេខ ១៥១៥៤០ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៤-អនុសេនីយ៍ត្រី	អ៊ុន	ចន្ទាវរិន	អត្តលេខ ១៤៤៨៨៤ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៦៥-អនុសេនីយ៍ត្រី	ដា	សុដានី	អត្តលេខ ២២៥២៣៥ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៦៦-អនុសេនីយ៍ត្រី	ហេង	បញ្ញាវុធន	អត្តលេខ ១៩៧៦១៦ ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៦៧-អនុសេនីយ៍ត្រី	លង់	ច័ន្ទត្រីស្វា	អត្តលេខ ១៦០០០០ ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៦៨-អនុសេនីយ៍ត្រី	ពៅ	ពិសី	អត្តលេខ ២២៤៩៦៥ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៦៩-អនុសេនីយ៍ត្រី	នេវ	សុគា	អត្តលេខ ១៩៦៤១៦ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកលើកដែក ខេត្តកណ្តាល
២៧០-អនុសេនីយ៍ត្រី	សៅ	ដង្ហា	អត្តលេខ ១៦៤៣០៤ នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថ ខេត្តកណ្តាល
២៧១-អនុសេនីយ៍ត្រី	សំ	បុរិណ	អត្តលេខ ១៩៦១៦៨ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកណ្តាល
២៧២-អនុសេនីយ៍ត្រី	រុំ	សារ៉ាត់	អត្តលេខ ២៣១៧២៦ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល
២៧៣-អនុសេនីយ៍ត្រី	ម៉ម	បុរិ	អត្តលេខ ១៩៦០៣៩ នាយឃ្លាំងមន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តកណ្តាល
២៧៤-អនុសេនីយ៍ត្រី	យ៉ង់	សុដាន់ណា	អត្តលេខ ០៣៣៧៦៩ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាល
២៧៥-អនុសេនីយ៍ត្រី	រស់	សុគា	អត្តលេខ ១៦៧២៨៧ ជំនួយការការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តកណ្តាល
២៧៦-អនុសេនីយ៍ត្រី	ហេង	ប៊ុនស្រីន	អត្តលេខ ០៥១៤៩៧ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
២៧៧-អនុសេនីយ៍ត្រី	ស៊ុន	កែវ	អត្តលេខ ២២៥៦៧៤ ជំនួយការការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តរតនគិរី
២៧៨-អនុសេនីយ៍ត្រី	វ៉ាយ	រិដូល	អត្តលេខ ២២៥៦៧៣ ជំនួយការការិយាល័យស្រាវជ្រាវប្រឆាំងការជួញ ដូរមនុស្ស កងរាជអាវុធហត្ថខេត្តរតនគិរី

២៧៩-អនុសេនីយ៍ត្រី	ឌុប	បូរ៉ាមី	អត្តលេខ ១៦១៦១១	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថក្រចេះ
២៨០-អនុសេនីយ៍ត្រី	មឿន	រំតូ	អត្តលេខ ១៩៧២៦៩	ជំនួយការការិយាល័យសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថកំពង់ចាម
២៨១-អនុសេនីយ៍ត្រី	ច័ន	សុដា	អត្តលេខ ០៣៥៩៨២	ជំនួយការការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម
២៨២-អនុសេនីយ៍ត្រី	ឆន	សុគន្ធា	អត្តលេខ ២២៥៦៣៤	នាយការិយាល័យផែនការ កងរាជអាវុធហត្ថព្រៃវែង
២៨៣-អនុសេនីយ៍ត្រី	ធន	ជាតិ	អត្តលេខ ០២៤៤៦១	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថព្រៃវែង
២៨៤-អនុសេនីយ៍ត្រី	អ៊ុន	សុដាត	អត្តលេខ ១៩៩៨៩៥	ជំនួយការគិលានដ្ឋាន កងរាជអាវុធហត្ថត្បូងឃ្មុំ
២៨៥-អនុសេនីយ៍ត្រី	សុត្រ	សា	អត្តលេខ ០៥៧៣២៥	នាយអាវុធហត្ថ កងរាជអាវុធហត្ថត្បូងឃ្មុំ
២៨៦-អនុសេនីយ៍ត្រី	ស្រី	ស្រីម	អត្តលេខ ១៩៩០៧៤	ជំនួយការការិយាល័យសម្ភារៈ កងរាជអាវុធហត្ថត្បូងឃ្មុំ
២៨៧-អនុសេនីយ៍ត្រី	សំ	វិទូ	អត្តលេខ ០៤៦៩៣៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជុំគិរី ខេត្តកំពត
២៨៨-អនុសេនីយ៍ត្រី	យ៉ម	សុខលី	អត្តលេខ ១៩៧៣៣០	ជំនួយការការិយាល័យព័ត៌មានកងរាជអាវុធហត្ថកំពង់ស្ពឺ
២៨៩-អនុសេនីយ៍ត្រី	ចួន	ចន្ទធី	អត្តលេខ ១៩៧៣៣៧	នាយការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថកំពង់ស្ពឺ
២៩០-អនុសេនីយ៍ត្រី	អ៊ុ	មឿន	អត្តលេខ ១៩៧២៨០	ជំនួយការការិយាល័យកសិកម្ម កងរាជអាវុធហត្ថកំពង់ស្ពឺ
២៩១-អនុសេនីយ៍ត្រី	សរ	ឆន	អត្តលេខ ១៩៧៣១៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
២៩២-អនុសេនីយ៍ត្រី	ឧក	អុរ	អត្តលេខ ១៩៧៣០៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្តៀងខេត្តកំពង់ស្ពឺ
២៩៣-អនុសេនីយ៍ត្រី	ខៀវ	ប្រដិ	អត្តលេខ ១៩១៣៣៥	ប្រធានស្នាក់ការសន្តិសុខកងរាជអាវុធហត្ថគិរីវិម្ស កងរាជអាវុធហត្ថកំពង់ស្ពឺ
២៩៤-អនុសេនីយ៍ត្រី	គិះ	ឧត	អត្តលេខ ១០៧៤៧៧	ជំនួយការមន្ទីរប្រតិបត្តិការ កងរាជអាវុធហត្ថកំពង់ធំ
២៩៥-អនុសេនីយ៍ត្រី	ជីម	ចន្ទនា	អត្តលេខ ២២៥៦១៧	នាយលេខាធិការ កងរាជអាវុធហត្ថកំពង់ធំ
២៩៦-អនុសេនីយ៍ត្រី	ប៊ុយ	ក្រូច	អត្តលេខ ១៩៨២២២	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថព្រះវិហារ
២៩៧-អនុសេនីយ៍ត្រី	ហៀវ	ចន្ទី	អត្តលេខ ២២៥៦៦៩	ជំនួយការ ការិយាល័យបទល្មើសជួញដូរមនុស្ស មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខត្តមានជ័យ
២៩៨-អនុសេនីយ៍ត្រី	សេន	សុដល	អត្តលេខ ២២៥៦៦៨	ជំនួយការ ការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខត្តមានជ័យ
២៩៩-អនុសេនីយ៍ត្រី	ជួប	យ៉េន	អត្តលេខ ២២៥៦៦៦	នាយការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខត្តមានជ័យ
៣០០-អនុសេនីយ៍ត្រី	ជា	ជិនោរ	អត្តលេខ ២១៨១៣៤	នាយការិយាល័យបំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថ ខេត្តខត្តមានជ័យ
៣០១-អនុសេនីយ៍ត្រី	ចំរើន	យូរិន	អត្តលេខ ២២៥៥៩១	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថបាត់ដំបង
៣០២-អនុសេនីយ៍ត្រី	ម៉ែ	ចំរើន	អត្តលេខ ១៩៩៨៦៧	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថបាត់ដំបង

៣០៣-អនុសេនីយ៍ត្រី	ព្រះ	សារីន	អត្តលេខ ០៥៥១០៤	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបង
៣០៤-អនុសេនីយ៍ត្រី	ដូង	សំណាង	អត្តលេខ ០៧៧២៥៦	ជំនួយការកងការពារទីតាំងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
៣០៥-អនុសេនីយ៍ត្រី	គឹម	ឌីណា	អត្តលេខ ១៥៨១០២	ជំនួយការការិយាល័យសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តកោះកុង
៣០៦-អនុសេនីយ៍ត្រី	បូ	តុដ្ឋា	អត្តលេខ ២២៣៦៣០	ជំនួយការការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តកោះកុង
៣០៧-អនុសេនីយ៍ត្រី	តូច	ឌីណា	អត្តលេខ ១៩៦៤៧៣	ជំនួយការ ការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកោះកុង
៣០៨-អនុសេនីយ៍ត្រី	អាន	ប៊ុនថៃ	អត្តលេខ ១៩៧២៤២	ជំនួយការការិយាល័យផែនការមន្ទីរកសិកម្ម កងរាជអាវុធហត្ថខេត្តកោះកុង
៣០៩-អនុសេនីយ៍ត្រី	តុន	នៃយ៉ា	អត្តលេខ ១៦៧៣៦៧	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តកោះកុង
៣១០-អនុសេនីយ៍ត្រី	សេ	ពូក	អត្តលេខ ១៩៦៤០៦	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មបាំង ខេត្តកោះកុង
៣១១-អនុសេនីយ៍ត្រី	ស៊ុយ	ម៉ុ	អត្តលេខ ១០២៦៦៧	ជំនួយការគិលានដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប
៣១២-អនុសេនីយ៍ត្រី	ចាន់	ប៊ុនចេន	អត្តលេខ ១៤៤៥៤៣	ជំនួយការកងអនុសេនាធិបតីកងព្រួញ ស្នងការដ្ឋាន សម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣១៣-អនុសេនីយ៍ត្រី	ចាន់	សារិន្ទ	អត្តលេខ ០៨៦៤៦៨	ជំនួយការ ការិយាល័យស្រាវជ្រាវប្រឆាំង គ្រឿងញៀន កងរាជអាវុធហត្ថខេត្តកោះកុង
៣១៤-អនុសេនីយ៍ត្រី	សិន	គឹមហួត	អត្តលេខ ១០៤៦៩១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ខេត្តសៀមរាប
៣១៥-អនុសេនីយ៍ត្រី	វ៉ិច	រីន	អត្តលេខ ១០១១១៧	ជំនួយការការិយាល័យប្រឆាំងភេរវកម្ម កងរាជអាវុធហត្ថខេត្តសៀមរាប
៣១៦-អនុសេនីយ៍ត្រី	សែម	ចន	អត្តលេខ ១៨៨៧១១	ជំនួយការឃ្លាំងមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តសៀមរាប
៣១៧-អនុសេនីយ៍ត្រី	សុខ	សំបូរ	អត្តលេខ ១៩៧៨៤៣	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រែកឃ្លាស ខេត្តតាកែវ
៣១៨-អនុសេនីយ៍ត្រី	ហ៊ុន	ចំរើន	អត្តលេខ ១៣២៦៣៧	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រែកឃ្លាស ខេត្តតាកែវ
៣១៩-អនុសេនីយ៍ត្រី	សុភ	ណារុន	អត្តលេខ ១៩៥៤៤២	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រែកឃ្លាស ខេត្តតាកែវ

៣២០-អនុសេនីយ៍ត្រី	គាំ	សាវ៉ែ	អត្តលេខ ១៩៩១៣៩	នាយការិយាល័យស្រាវជ្រាវ បទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២១-អនុសេនីយ៍ត្រី	គឹម	ហុន	អត្តលេខ ២២៥០៤៤	ជំនួយការខុទ្ទកាល័យស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២២-នាយចំណាត់	ប្រាក់	សុវណ្ណ	អត្តលេខ ២០០៣៤៥	ជំនួយការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៣-នាយចំណាត់	ហួន	សាវ៉ែ	អត្តលេខ ២០០៧១៥	នាយផ្នែកផែនការសរុបការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៤-នាយចំណាត់	វិច	សីហា	អត្តលេខ ២២៥១៧០	នាយផ្នែកគ្រប់គ្រងប្រជាសាស្ត្រភូមិសាស្ត្រ និងផែនទី ការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៥-នាយចំណាត់	ឈុន	វិសាល	អត្តលេខ ១៦៤៣១២	នាយផ្នែកការិយាល័យវិស្វកម្មស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៦-នាយចំណាត់	ម៉េន	សារីន	អត្តលេខ ២០០០៩៣	នាយផ្នែកការិយាល័យវិស្វកម្មស្នងការដ្ឋាន ភស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៧-នាយចំណាត់	ឡែង	ចាន់នាថ	អត្តលេខ ១៦៤៣១៤	ជំនួយការការិយាល័យវិស្វកម្មស្នងការដ្ឋាន ភស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៨-នាយចំណាត់	ពេជ្រ	អុន	អត្តលេខ ១៤៤៥៣៨	ជំនួយការអនុសេនាតូចដឹកជញ្ជូនស្នងការដ្ឋាន សម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២៩-នាយចំណាត់	ជាំ	វាសនា	អត្តលេខ ២២៥៣៣១	ជំនួយការការិយាល័យផែនការស្នងការដ្ឋានសម្ភារៈ បច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣០-នាយចំណាត់	លី	សារីន	អត្តលេខ ១៩៩៨៦២	បុគ្គលិកផ្ទះបាយជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣១-នាយចំណាត់	កែវ	រតនៈ	អត្តលេខ ១៩៩០២៧	នាយរងក្រុមទី១ជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣២-នាយចំណាត់	ចន្ទី	ចំរើន	អត្តលេខ ២០០៦៩២	ជំនួយការរដ្ឋបាលសរុប កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៣-នាយចំណាត់	សុខ	ជាំ	អត្តលេខ ១៩៦៨១១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបាត់ដំបង
៣៣៤-នាយចំណាត់	ម៉េន	ចូចណ	អត្តលេខ ១៩៦៧០៧	ជំនួយការការិយាល័យផ្គត់ផ្គង់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបាត់ដំបង
៣៣៥-នាយចំណាត់	ជល	សៅលី	អត្តលេខ ១៩៦៨២៩	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបាត់ដំបង
៣៣៦-នាយចំណាត់	នន	សុខី	អត្តលេខ ២០០៣១១	ជំនួយការការិយាល័យហិរញ្ញវត្ថុ មជ្ឈមណ្ឌល ហ្វឹកហ្វឺនអ៊ុំជារាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

៣៣៧-នាយចំណង់	ឆីង	គីមយ៉ិន	អត្តលេខ ២០០៣៧៨ ជំនួយការការិយាល័យផែនការ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៨-នាយចំណង់	អ៊ែន	គុចងារ៉ា	អត្តលេខ ២២៥៧២៦ ជំនួយការការិយាល័យសម្ភារៈសិក្សា មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣៩-នាយចំណង់	ឡី	ប៊ុនឡារ៉ុន	អត្តលេខ ២០០៤៤៩ មេបញ្ជាការកងអនុសេនាតូចការពារទឹក មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤០-នាយចំណង់	ដុន	សារុន	អត្តលេខ ២០០៧៤៤ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤១-នាយចំណង់	ឆេស	ដារ៉ាដាត់	អត្តលេខ ២២៤៨២៥ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤២-នាយចំណង់	ចិន	វិសាល	អត្តលេខ ១៤៥១៨៩ សមាជិកកងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៣-នាយចំណង់	អៀង	សុធាវិទ្យា	អត្តលេខ ១៩៦២៩១ មេបញ្ជាការរងកងអនុសេនាធំចល័តទី៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៤-នាយចំណង់	ធនា	បូរ៉ា	អត្តលេខ ២០០៦៧៥ មេបញ្ជាការរងកងអនុសេនាធំចល័តទី២១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៥-នាយចំណង់	ឈុំ	ចំរើន	អត្តលេខ ១៩១៣៥១ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៦-នាយចំណង់	អៀង	ចាន់រិទ្ធ	អត្តលេខ ១៤៤៦៨៩ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៧-នាយចំណង់	សាយ	ចាសនា	អត្តលេខ ១៩១៤១០ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៨-នាយចំណង់	សេក	ចម្បុនា	អត្តលេខ ១៩១៥៥៥ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤៩-នាយចំណង់	ចេង	ឈុន	អត្តលេខ ១០៦០៩៧ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៥០-នាយចំណង់	សាយ	ធីត្យុតិសិដ្ឋ	អត្តលេខ ១៣៩៧៧៤ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៥១-នាយចំណង់	អោម	តែ	អត្តលេខ ១៨០១៩៥ ជំនួយការកងអនុសេនាតូច កងអនុសេនាធំចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៥២-នាយចំណង់	ខែម	រ៉ូហ្សា	អត្តលេខ ២០០២៣៦ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣៥៣-នាយចំណង់	អឿន	ចាន់រី	អត្តលេខ ២២៥៦៨៩ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣៥៤-នាយចំណង់	គង់	សុផល	អត្តលេខ ២០០៤៣១ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

៣៥៥-នាយចំណង់	ហ៊ុន	វិទ្យា	អត្តលេខ ២០០៥៩៩ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ជ្រោយចង្វារ រាជធានីភ្នំពេញ
៣៥៦-នាយចំណង់	លឿន	ពុកសាវា	អត្តលេខ ២០០៦៧៤ ជំនួយការការិយាល័យការពារគីមីសាស្ត្រ
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៥៧-នាយចំណង់	ឆេវ៉ែម	ច័ន្ទតារា	អត្តលេខ ២២៥៣១១ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៥៨-នាយចំណង់	សៀង	ច័ន្ទឌី	អត្តលេខ ២០០២២២ ជំនួយការកងការពារទីបញ្ជាការ
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៥៩-នាយចំណង់	ចាន់	ចន្ទឌី	អត្តលេខ ២២៥៧៨៤ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៦០-នាយចំណង់	ឌុ	សុផល	អត្តលេខ ១៤៤៥០០ ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៦១-នាយចំណង់	អង់	ចន្ទឌី	អត្តលេខ ២០០៤៥១ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៦២-នាយចំណង់	ដាត់	ហ៊ាច	អត្តលេខ ១៩៦២៧០ ជំនួយការការិយាល័យហិរញ្ញវត្ថុ
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៦៣-នាយចំណង់	លាង	រដ្ឋធានី	អត្តលេខ ២២៤៩៣៥ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ដូនពេញ រាជធានីភ្នំពេញ
៣៦៤-នាយចំណង់	ហ៊ុន	ឌុយ	អត្តលេខ ២០០៧៧៩ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ដូនពេញ រាជធានីភ្នំពេញ
៣៦៥-នាយចំណង់	យន	សុខលី	អត្តលេខ ១៩៩៨២១ ជំនួយការការិយាល័យហិរញ្ញវត្ថុ
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៦៦-នាយចំណង់	លឿន	ចិន្ទ	អត្តលេខ ២០០៣៨១ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣៦៧-នាយចំណង់	ឌុ	ម៉ុងធានា	អត្តលេខ ២២៤៨៧៦ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣៦៨-នាយចំណង់	ម៉ុង	សុស្រី	អត្តលេខ ២០០៤៩០ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣៦៩-នាយចំណង់	ឃុ	ចាន់រត្ន	អត្តលេខ ១១២៤៣៦ ជំនួយការការិយាល័យប្រឆាំងគោរកម្ម
			កងរាជអាវុធហត្ថឧស្សា រាជធានីភ្នំពេញ
៣៧០-នាយចំណង់	សុយ	សុឡើង	អត្តលេខ ២២៤៨៨៥ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			ជ្រោយចង្វារ រាជធានីភ្នំពេញ
៣៧១-នាយចំណង់	ច័ន	សុភា	អត្តលេខ ២០០៣៦៨ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថឧស្សា
			លើកដែក ខេត្តកណ្តាល

៣៧២-នាយចំណង់	ឡូឡា	និម្មន	អត្តលេខ ១៩៩២៥៩ ជំនួយការកងអនុសេនាភូមិការពារ កងរាជអាវុធហត្ថកណ្តាល
៣៧៣-នាយចំណង់	យ៉ែម	វិធី	អត្តលេខ ១៩០៤៧៦ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក លើកដៃក ខេត្តកណ្តាល
៣៧៤-នាយចំណង់	យ៉ែម	ណារិន្ទ	អត្តលេខ ០៨៩២៣៤ ជំនួយការការិយាល័យសម្ភារៈ កងរាជអាវុធហត្ថ កណ្តាល
៣៧៥-នាយចំណង់	ហួន	គឹមហាត់	អត្តលេខ ០៨៤៨០៨ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថកពញាឮ ខេត្តកណ្តាល
៣៧៦-នាយចំណង់	ស៊ី	ផៃរស្រី	អត្តលេខ ២១១១៣៣ ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថកណ្តាល
៣៧៧-នាយចំណង់	យ៉ែន	រួន	អត្តលេខ ១៩៧៨៣៥ ជំនួយការការិយាល័យកសិកម្ម កងរាជអាវុធហត្ថកតាកែវ
៣៧៨-នាយចំណង់	ធី	សុភា	អត្តលេខ ២២៥២៤៨ ជំនួយការការិយាល័យការពារប្រតិបត្តិការ កងរាជអាវុធហត្ថកំពង់ឆ្នាំង
៣៧៩-នាយចំណង់	ឯម	សាត	អត្តលេខ ២២៤៩៥៨ ជំនួយការការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថកំពង់ឆ្នាំង
៣៨០-នាយចំណង់	ដាន	សុភក្តិ	អត្តលេខ ២២៥៧១៤ នាយការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថកំពង់ឆ្នាំង
៣៨១-នាយចំណង់	មាស	សុភន្ទ	អត្តលេខ ២២៥០៨៤ ជំនួយការស្នាក់ការសន្តិសុខ៥០១ កងរាជអាវុធហត្ថកំពង់ឆ្នាំង
៣៨២-នាយចំណង់	យន	កុសល	អត្តលេខ ២២៥០៦៨ ជំនួយការការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថកំពង់ឆ្នាំង
៣៨៣-នាយចំណង់	យ៉ែន	ចន្ទ្រៈ	អត្តលេខ ២២៥០៧៣ ជំនួយការការិយាល័យបំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថកំពង់ឆ្នាំង
៣៨៤-នាយចំណង់	ណាច់	ម៉ឺនហាត់	អត្តលេខ ២២៥៧០៧ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
៣៨៥-នាយចំណង់	សិទ្ធិ	ចន្ទា	អត្តលេខ ២២៥០៦១ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថកក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
៣៨៦-នាយចំណង់	សៅ	ថេន	អត្តលេខ ២២៥៧០២ ជំនួយការការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថកតនគិរី
៣៨៧-នាយចំណង់	សន	សំណាង	អត្តលេខ ១៩១៤៩៨ ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថកតនគិរី
៣៨៨-នាយចំណង់	ឡូ	ថាវិន្ទ	អត្តលេខ ១៩១៤៨៧ ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថកតនគិរី
៣៨៩-នាយចំណង់	ទាន	ដារ៉ា	អត្តលេខ ២០០០៣៤ សមាជិកមូលដ្ឋានកងរាជអាវុធហត្ថក អណ្តូងមាស ខេត្តតនគិរី

៣៩០-នាយចំណាង់	គង់	ចន្ទេន្ទ្រ	អត្តលេខ ១៩១៥០២	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលេខាធិការ
៣៩១-នាយចំណាង់	យន់	សុខនាង	អត្តលេខ ២២៥៨១៦	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខាធិការ
៣៩២-នាយចំណាង់	អ៊ុន	វ៉ិស្វា	អត្តលេខ ១៩១៤៩៥	ជំនួយការគណនេយ្យ កងរាជអាវុធហត្ថលេខាធិការ
៣៩៣-នាយចំណាង់	ធី	សុភិក្ខុ	អត្តលេខ ២២៥០៨៧	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលេខាធិការ
៣៩៤-នាយចំណាង់	ជិន	ឌីណុល	អត្តលេខ ២២៥៣៤៦	ជំនួយការការិយាល័យផែនការកងរាជអាវុធហត្ថលេខាធិការ
៣៩៥-នាយចំណាង់	ហេង	សងហេង	អត្តលេខ ១៩១៥៩០	ជំនួយការការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថលេខាធិការ
៣៩៦-នាយចំណាង់	សេង	គឹមលី	អត្តលេខ ១៩៧២៥២	អនុប្រធានស្នាក់ការសន្តិសុខ៦០២ កងរាជអាវុធហត្ថលេខាធិការ
៣៩៧-នាយចំណាង់	សិន	ម៉ៅ	អត្តលេខ ០៥៧២៩០	អនុប្រធានស្នាក់ការសន្តិសុខ៦០១ កងរាជអាវុធហត្ថលេខាធិការ
៣៩៨-នាយចំណាង់	នី	មុន្និជ	អត្តលេខ ១៩៩០០៤	ជំនួយការការិយាល័យផែនការកងរាជអាវុធហត្ថលេខាធិការ
៣៩៩-នាយចំណាង់	ត្រាំ	ស្រេង	អត្តលេខ ១៩៦៦០២	ជំនួយការការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថលេខាធិការ
៤០០-នាយចំណាង់	អឿន	ចាសនា	អត្តលេខ ១៩៩២៤៨	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលេខាធិការ
៤០១-នាយចំណាង់	កាយ	សំណាង	អត្តលេខ ១៩៧៣៣៤	ជំនួយការការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថលេខាធិការ
៤០២-នាយចំណាង់	កៅ	សុខគុណ	អត្តលេខ ២២៥០២៨	ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខាធិការ
៤០៣-នាយចំណាង់	យ៉ង់	សុខា	អត្តលេខ ០៥៧៤៦៧	នាយអាវុធហត្ថលេខាធិការ កងរាជអាវុធហត្ថលេខាធិការ
៤០៤-នាយចំណាង់	ជ៉ា	សីហា	អត្តលេខ ១៩១៥៤៧	ជំនួយការការិយាល័យផែនការមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខាធិការ
៤០៥-នាយចំណាង់	ឱក	សុខារ៉ា	អត្តលេខ ១១៤៣៦២	សមាជិកមូលដ្ឋានកងរាជអាវុធហត្ថលេខាធិការ កងរាជអាវុធហត្ថលេខាធិការ
៤០៦-នាយចំណាង់	សំ	ពិសិដ្ឋ	អត្តលេខ ១៩១៥៤៨	ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខាធិការ
៤០៧-នាយចំណាង់	ចាន់	ចាន់ធី	អត្តលេខ ០៩៣០៣០	បុគ្គលិកឃ្លាំងមន្ទីរស្រុក កងរាជអាវុធហត្ថលេខាធិការ
៤០៨-នាយចំណាង់	អ៊ុយ	ប៊ុនធឿន	អត្តលេខ ២០០១៣៦	បុគ្គលិកលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខាធិការ
៤០៩-នាយចំណាង់	នាត់	នាយនេត្តន	អត្តលេខ ១៩៧៣៩៥	ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលេខាធិការ
៤១០-នាយចំណាង់	រស់	សុភ័ក្ត្រ	អត្តលេខ ២២៥៦៨៧	ជំនួយការសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថលេខាធិការ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

៤១១-នាយចំណង់	ស្រុក	សាវ័ត	អត្តលេខ ០៧៤០១៧ នាយអាវុធហត្ថ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
៤១២-នាយចំណង់	ខ្ពស់	វណ្ណៈ	អត្តលេខ ០៧៤០២៩ ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
៤១៣-នាយចំណង់	ពេញ	ឃឹក	អត្តលេខ ១៤៦៤៥២ ជំនួយការឃ្លាំង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ
៤១៤-នាយចំណង់	ឡើង	សារិន	អត្តលេខ ១៩៨១៤២ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ខេត្តឧត្តរមានជ័យ
៤១៥-នាយចំណង់	ឡើង	ឈុន	អត្តលេខ ១១៧៥៧៣ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ
៤១៦-នាយចំណង់	ម៉ុង	ម៉ុង	អត្តលេខ ០៧០៩៨៩ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ
៤១៧-នាយចំណង់	រិន	សារីន	អត្តលេខ ២២៥៧៥២ សមាជិកការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
៤១៨-នាយចំណង់	នាង	កាន	អត្តលេខ ១៩៦៨០៧ ជំនួយការកងការពារទីតាំងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
៤១៩-នាយចំណង់	វ៉ាន	ពិសិដ្ឋ	អត្តលេខ ១៩៦៩៦៥ នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
៤២០-នាយចំណង់	ផ្លុន	សេដ្ឋា	អត្តលេខ ០៧៧១៧៩ ជំនួយការការិយាល័យបុគ្គលិកកងរាជអាវុធហត្ថ ខេត្តបាត់ដំបង
៤២១-នាយចំណង់	ឈឹម	សេង	អត្តលេខ ០៦២៦៩២ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មោងឫស្សី ខេត្តបាត់ដំបង
៤២២-នាយចំណង់	គាត	ចាន់រ៉ា	អត្តលេខ ១១១៦២២ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សំពៅលូន ខេត្តបាត់ដំបង
៤២៣-នាយចំណង់	ភេង	ភន	អត្តលេខ ១៩៦៧៤៨ ជំនួយការស្នាក់ការសន្តិសុខលេខ ៥០៤ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
៤២៤-នាយចំណង់	ស៊ុន	សីហា	អត្តលេខ ១៩៦៨៥៣ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាត់ដំបង ខេត្តបាត់ដំបង
៤២៥-នាយចំណង់	ផ្លុន	ដា	អត្តលេខ ១៩៦៨០២ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សំពៅលូន ខេត្តបាត់ដំបង
៤២៦-នាយចំណង់	សេង	សុខលីន	អត្តលេខ ២០០១៣០ សមាជិកកងអនុសេនាតូចការពារ កងរាជ អាវុធហត្ថខេត្តសៀមរាប
៤២៧-នាយចំណង់	រ៉ុន	ចាន់ណា	អត្តលេខ ២០០៤៥០ ប្រធានក្រុមកងអនុសេនាតូចការពារ កងរាជអាវុធហត្ថ ខេត្តសៀមរាប

៤២៨-នាយចំណង់	អេឡុង	សំរោង	អត្តលេខ ២០០១៩២	ប្រធានកងអនុសេនាតូចការពារ កងរាជអាវុធហត្ថលេខ្យមរាប
៤២៩-នាយចំណង់	មេឡុង	ឈាត់	អត្តលេខ ២២៥៩៣១	អនុប្រធានកងអនុសេនាតូចការពារ កងរាជអាវុធហត្ថលេខ្យមរាប
៤៣០-នាយចំណង់	ត្រី	ដាណាង	អត្តលេខ ២០០១៦៤	ប្រធានក្រុមកងអនុសេនាតូចការពារ កងរាជអាវុធហត្ថលេខ្យមរាប
៤៣១-នាយចំណង់	ស៊ុន	ឌីណា	អត្តលេខ ២២៥៧១១	ប្រធានក្រុមកងអនុសេនាតូចការពារ កងរាជអាវុធហត្ថលេខ្យមរាប
៤៣២-នាយចំណង់	ឌីម	វីរៈ	អត្តលេខ ០៧១៨៤៦	ជំនួយការការិយាល័យបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថលេខ្យមរាប
៤៣៣-នាយចំណង់	រ៉េម	ស៊ីម៉ា	អត្តលេខ ១៦៧៤០០	ជំនួយការការិយាល័យផែនការ កងរាជអាវុធហត្ថលេខ្យមរាប
៤៣៤-នាយចំណង់	សាយ	សេង	អត្តលេខ ១០៤៩១៩	ជំនួយការការិយាល័យអប់រំផ្សព្វផ្សាយ កងរាជអាវុធហត្ថលេខ្យមរាប
៤៣៥-នាយចំណង់	សាន	សៀង	អត្តលេខ ០៥១១២១	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលេខ្យមរាប
៤៣៦-នាយចំណង់	ញឹម	សោភ័ណ	អត្តលេខ ០៨៣៤០៩	ជំនួយការហិរញ្ញវត្ថុ កងពលតូចថ្មើរជើងលេខ៥២
៤៣៧-នាយចំណង់	លីម	ចន្ទឡា	អត្តលេខ ២៤២៦៦០	ជំនួយការការិយាល័យនីតិកម្ម នាយកដ្ឋានបុគ្គលិក
៤៣៨-នាយចំណង់	ទុំន	ភិចឡុង	អត្តលេខ ១៧៧២៣២	ជំនួយការហិរញ្ញវត្ថុ កងពលតូចថ្មើរជើងលេខ៥២
៤៣៩-ព្រឹទ្ធបាលឯក	ពុទ្ធិ	ស្រីហឿន	អត្តលេខ ១៦៤៤៣១	ជំនួយការវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ក.ម
៤៤០-ព្រឹទ្ធបាលឯក	ខឹម	ស្រាថ្នា	អត្តលេខ ០៨៦២៨៨	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលេខ្យមរាប
៤៤១-ព្រឹទ្ធបាលឯក	មេឡុង	សុភារត្ន	អត្តលេខ ១៩៦០៦៩	ជំនួយការការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខ្យមរាប
៤៤២-ព្រឹទ្ធបាលឯក	ឡុង	ចន្ទ	អត្តលេខ ២២៥២៧៩	សមាជិកកងវរសេនាតូចជំនួយមនុស្សធម៌និងសង្គ្រោះ គ្រោះមហន្តរាយកងរាជអាវុធហត្ថលេខ្យមរាប
៤៤៣-ព្រឹទ្ធបាលឯក	ឌុប	ចន្ទឡា	អត្តលេខ ២៤៥៧៦៨	ជំនួយការការិយាល័យផែនការ កងរាជអាវុធហត្ថលេខ្យមរាប
៤៤៤-ព្រឹទ្ធបាលឯក	ជាន	ឌុន	អត្តលេខ ២២៤៩៦៦	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលេខ្យមរាប
៤៤៥-ព្រឹទ្ធបាលឯក	អុំន	រតនា	អត្តលេខ ២៤៥០៨៦	ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថលេខ្យមរាប
៤៤៦-ព្រឹទ្ធបាលឯក	ស្នង	ស៊ីណា	អត្តលេខ ១១០១៩៥	បុគ្គលិកការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលេខ្យមរាប

៤៤៧-ព្រឹទ្ធបាលឯក	ពៅ	សាលូត	អត្តលេខ ១០៨៥២០	បុគ្គលិកការិយាល័យប្រឆាំងអារកម្ម កងរាជអាវុធហេត្តកណ្តាល
៤៤៨-ព្រឹទ្ធបាលឯក	គឹម	ចំឡើងស្នា	អត្តលេខ ២២៥៧៦៨	បុគ្គលិកការិយាល័យបំភ្លឺអក្ខរៈ កងរាជអាវុធហេត្តកណ្តាល
៤៤៩-ព្រឹទ្ធបាលឯក	ចក់	ទូច	អត្តលេខ ១៩៨៩៦៣	បុគ្គលិកការិយាល័យផែនការ កងរាជអាវុធហេត្តកណ្តាល
៤៥០-ព្រឹទ្ធបាលឯក	លាប	ឡាយ	អត្តលេខ ០៧៣១១៨	សមាជិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកពញាឮ ខេត្តកណ្តាល
៤៥១-ព្រឹទ្ធបាលឯក	អ៊ុច	សម្បូរ	អត្តលេខ ១០៨៥៥៨	សមាជិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកស្អាង ខេត្តកណ្តាល
៤៥២-ព្រឹទ្ធបាលឯក	កែន	ឈន	អត្តលេខ ១០៩៧៦០	សមាជិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកកៀនស្វាយ ខេត្តកណ្តាល
៤៥៣-ព្រឹទ្ធបាលឯក	លី	ចាន់សុខុម	អត្តលេខ ០៧០៥៥៩	បុគ្គលិកការិយាល័យផែនការប្រតិបត្តិការខេត្តកណ្តាល
៤៥៤-ព្រឹទ្ធបាលឯក	សាន	ច្រើន	អត្តលេខ ១០៣១២៥	សមាជិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកលើកដែក ខេត្តកណ្តាល
៤៥៥-ព្រឹទ្ធបាលឯក	ឌុច	ស៊ីនិត	អត្តលេខ ១៣១៧៩៥	សមាជិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកលើកដែក ខេត្តកណ្តាល
៤៥៦-ព្រឹទ្ធបាលឯក	ហ្វូច	យ៉េន	អត្តលេខ ១៩៦៧៩៥	បុគ្គលិកការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហេត្តកណ្តាល
៤៥៧-ព្រឹទ្ធបាលឯក	ត្រាត់	សុមន្ទា	អត្តលេខ ២០០៤៩៩	បុគ្គលិកការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហេត្តកណ្តាល
៤៥៨-ព្រឹទ្ធបាលឯក	ជាំម	ចន្ទា	អត្តលេខ ២០០៤៣៩	បុគ្គលិកការិយាល័យបុគ្គលិក កងរាជអាវុធហេត្តកណ្តាល
៤៥៩-ព្រឹទ្ធបាលឯក	ពៅ	សុភាព	អត្តលេខ ២២៩៦៤១	បុគ្គលិកការិយាល័យបំភ្លឺអក្ខរៈ កងរាជអាវុធហេត្តកណ្តាល
៤៦០-ព្រឹទ្ធបាលឯក	ពុទ្ធ	ស្រីលីក្ខ	អត្តលេខ ២៤៥៧៩០	បុគ្គលិកការិយាល័យបទប្បញ្ញត្តិសង្គមនុស្ស កងរាជអាវុធហេត្តកណ្តាល
៤៦១-ព្រឹទ្ធបាលឯក	ពៅ	សុភ័ណ្ឌឈារី	អត្តលេខ ២៤៥៧៩១	បុគ្គលិកការិយាល័យប្រារព្ធបទប្បញ្ញត្តិសង្គម កងរាជអាវុធហេត្តកណ្តាល
៤៦២-ព្រឹទ្ធបាលឯក	ហេង	សីលា	អត្តលេខ ២៤៥៧៩២	បុគ្គលិកការិយាល័យបទប្បញ្ញត្តិសង្គម កងរាជអាវុធហេត្តកណ្តាល
៤៦៣-ព្រឹទ្ធបាលឯក	ឡាយ	សំរិទ្ធ	អត្តលេខ ១៩៥៩៥៩	បុគ្គលិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៤៦៤-ព្រឹទ្ធបាលឯក	រស់	សុភាព	អត្តលេខ ១៩៥៨៧៩	បុគ្គលិកមូលដ្ឋានកងរាជអាវុធហេត្តកណ្តាល ស្រុកបាធាយ ខេត្តកំពង់ចាម
៤៦៥-ព្រឹទ្ធបាលឯក	ហាស់	សុខេនឈារី	អត្តលេខ ២៤៥៨០២	បុគ្គលិកលេខាធិការដ្ឋាន កងរាជអាវុធហេត្តកណ្តាល ព្រៃវែង
៤៦៦-ព្រឹទ្ធបាលឯក	រ៉េត	ជាលេត	អត្តលេខ ២៤៥៨០១	បុគ្គលិកលេខាធិការដ្ឋាន កងរាជអាវុធហេត្តកណ្តាល ព្រៃវែង
៤៦៧-ព្រឹទ្ធបាលឯក	នាង	ម៉ឺនឆៀន	អត្តលេខ ២២៥៣៤៤	សមាជិក ស្នាក់ការសន្តិសុខ២០៦ កងរាជអាវុធហេត្តកណ្តាល
៤៦៨-ព្រឹទ្ធបាលឯក	សយ	ឈារី	អត្តលេខ ២២៥៨៥១	សមាជិក ស្នាក់ការសន្តិសុខ២០៤ កងរាជអាវុធហេត្តកណ្តាល

៤៦៩-ព្រឹទ្ធបាលឯក	ខែត	សាវ្យត	អត្តលេខ ២១៧៨៦០	បុគ្គលិកលេខាធិការដ្ឋាន កងរាជអាវុធហត្ថ
				ខេត្តឧត្តរមានជ័យ
៤៧០-ព្រឹទ្ធបាលឯក	លាង	ចាន់រី	អត្តលេខ ២១៧៨៥២	សមាជិកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង
				ខេត្តឧត្តរមានជ័យ
៤៧១-ព្រឹទ្ធបាលឯក	សាវ្យ	ច័ន្ទ	អត្តលេខ ១៩៨១៣៨	សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំង
				ប្រាសាទ ខេត្តឧត្តរមានជ័យ
៤៧២-ព្រឹទ្ធបាលឯក	តាន់	ផាត	អត្តលេខ ១៤៦៥៥៨	សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំង
				ប្រាសាទ ខេត្តឧត្តរមានជ័យ
៤៧៣-ព្រឹទ្ធបាលឯក	លង់	ញ៉ាញ៉ា	អត្តលេខ ០៨៣៣៩៣	សមាជិកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង
				ខេត្តបាត់ដំបង
៤៧៤-ព្រឹទ្ធបាលឯក	មាស	សារីន	អត្តលេខ ០៧៧២៧១	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង
				ខេត្តបាត់ដំបង
៤៧៥-ព្រឹទ្ធបាលឯក	ចាន់	គី	អត្តលេខ ១៩៦៨៦៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង
				ខេត្តបាត់ដំបង
៤៧៦-ព្រឹទ្ធបាលឯក	ចាន់	សារុន	អត្តលេខ ១៣១៥៧៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក
				ខេត្តបាត់ដំបង
៤៧៧-ព្រឹទ្ធបាលឯក	ជ សុវណ្ណរតន		អត្តលេខ ២២៥៨៨២	ជំនួយការការិយាល័យផែនការ កងរាជអាវុធហត្ថ
				ខេត្តសៀមរាប
៤៧៨-ព្រឹទ្ធបាលឯក	ជួប	ចាន់ថន	អត្តលេខ ២០០៦៧៦	សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង
				ខេត្តសៀមរាប
៤៧៩-ព្រឹទ្ធបាលឯក	លាង	ណយ	អត្តលេខ ១៩៨០៨៣	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ
				ខេត្តសៀមរាប
៤៨០-ពលបាលឯក	ម៉ែន	គន្ធី	អត្តលេខ ២២៤៩៥៣	ជំនួយការការិយាល័យអធិការកិច្ច ស្នងការដ្ឋានរដ្ឋបាល
				និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧.១.៤.៧.២២ ក.តត



អនុក្រឹត្យ

ស្តីពី

ការសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១ .-** សម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចំនួន ០៣ រូប នៃក្រសួងបរិស្ថាន ដូចមានរាយនាមខាងក្រោម ៖
- ១- លោក **ម៉ីន មករា** ពីអគ្គាធិការរងនៃអគ្គាធិការដ្ឋាន មកជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
 - ២- លោក **ផុល ចាន់ថុល** ពីប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ មកជាអធិការនៃអគ្គាធិការដ្ឋាន
 - ៣- លោក **ធិត ពេនរ៉ា** ជាប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ ជំនួសលោក ផុល ចាន់ថុល ដែលត្រូវទទួលភារកិច្ចថ្មី។
- មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧.១៤.៧.២.២០១៧.២០១៧



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឧស្ម័នស្រពិចស្រពិល សហមេត្រី

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឧស្ម័នស្រពិចស្រពិល នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ គ្រឿងឧស្ម័នស្រពិចស្រពិល សហមេត្រី ថ្នាក់ដឹកនាំ ផ្តល់ជូនលោកស្រី **Fiona Ramsey** កុងស៊ុល និងជាប្រធានផ្នែកសហប្រតិបត្តិការរបស់សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យការ និងវិស័យហិរញ្ញវត្ថុជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងរយៈពេលកន្លងមក ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧២០.៧៧.ក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតាំងសម្លាប់ក្របខ័ណ្ឌមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រសួងរ៉ែ និងថាមពល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសម្លាប់ក្របខ័ណ្ឌ ដល់មន្ត្រីរាជការចំនួន ០៤ រូប ទៅក្នុងឋានន្តរស័ក្តិក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ នៅក្រសួងរ៉ែ និងថាមពល ដូចមានរាយនាមខាងក្រោម ៖

-តាំងសម្លាប់ចាប់ពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧

១- លោកស្រី **ជានីខ ស្រីលក្ខណ៍**

ក្រមការ ថ្នាក់លេខ ៤

-តាំងសិបបាត់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧

២- លោកស្រី ឈុន ស៊ីណា	ក្រុមការ	ថ្នាក់លេខ ១
៣- លោក ហ៊ុយ ម៉េងហុង	ក្រុមការ	ថ្នាក់លេខ ១
៤- លោក ហេង ស៊ីនឡាង	ក្រុមការ	ថ្នាក់លេខ ១

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៣២.១.៤៤.ក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- | | | | |
|--------------|--------------------------|----------------|--|
| ១-វរសេនីយ៍ទោ | អ៊ុយ ចាន់ណា | អត្តលេខ ០៣៥៩២០ | ស្នងការរង ស្នងការដ្ឋានយុត្តិធម៌
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស |
| ២-វរសេនីយ៍ទោ | ពិន ឌុន្ទីម៉ុនឡើន | អត្តលេខ ០៤៨៤០៩ | មេបញ្ជាការរង
តំបន់ប្រតិបត្តិការសឹករងតាកែវ |
| ៣-វរសេនីយ៍ទោ | ណួត ម៉ន្ត | អត្តលេខ ០២៨៨៦៣ | នាយរង ការិយាល័យអភិវឌ្ឍន៍
កងទ័ពជើងគោក |
| ៤-វរសេនីយ៍ទោ | ឆេត ជា | អត្តលេខ ០២៨៨៧៧ | នាយ មណ្ឌលអភិវឌ្ឍន៍
ការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក |

៥-វសេនីយ៍ទោ	កេង	សាម៉ាត	អត្តលេខ ០៥៣៥៩៦	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
៦-វសេនីយ៍ទោ	តាយ	ពលៈ	អត្តលេខ ០១៥០៦៣	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
៧-វសេនីយ៍ទោ	សៀង	សេងលីម	អត្តលេខ ០២២៨២០	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
៨-វសេនីយ៍ទោ	ចាន់	ចិន្តា	អត្តលេខ ២២៩៦៤៤	ជំនួយការ ឯកឧត្តម ម៉ម សំ
៩-វសេនីយ៍ទោ	អ៊ុច	វិចិត្រ	អត្តលេខ ១៩៥៧០៣	ជំនួយការ ឯកឧត្តម ឥត សាវ៉ាត់
១០-វសេនីយ៍ទោ	អ៊ុំ	ឌុក្ខា	អត្តលេខ ០៣៩០៤៤	ជំនួយការ ឯកឧត្តម ឥត សាវ៉ាត់
១១-វសេនីយ៍ទោ	សូ	ម៉ីនឈឿន	អត្តលេខ ០២៥៩២៥	ជំនួយការ ឯកឧត្តម ឥត សាវ៉ាត់
១២-វសេនីយ៍ទោ	ទុំ	សុផិ	អត្តលេខ ០៥៨៥២៩	មេបញ្ជាការរង កងឯកភាពកងកិត្តិយស ព្រៃទ័ព ទីចាត់ការហ្វឹកហ្វឺន
១៣-វសេនីយ៍ទោ	សេន	ម៉ារីយ៉ា	អត្តលេខ ០០៩០០៦	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការសុខាភិបាល
១៤-វសេនីយ៍ទោ	មីន	និមល	អត្តលេខ ០៤៨២០៩	មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេខាតំណែង
១៥-វសេនីយ៍ទោ	យិន	សាំងហេង	អត្តលេខ ០៦៨៦០១	ជំនួយការ ឯកឧត្តម មាស សុភា
១៦-វសេនីយ៍ទោ	មាស	គូរិ	អត្តលេខ ០២៦៥៦៤	នាយការិយាល័យបច្ចេកវិទ្យាព័ត៌មាន បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
១៧-វសេនីយ៍ទោ	ហេង	ម៉ារ៉ា	អត្តលេខ ០៨៨៥៣៧	នាយការិយាល័យសម្ភារៈ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
១៨-វសេនីយ៍ទោ	ផូ	សារិ	អត្តលេខ ០១៧១៦២	ជំនួយការ ឯកឧត្តម មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
១៩-វសេនីយ៍ទោ	គី	តែក	អត្តលេខ ១៩០៧៧០	ជំនួយការ ឯកឧត្តម មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
២០-វសេនីយ៍ទោ	សុទ្ធ	ចន្ទី	អត្តលេខ ១២៣៥៥៧	នាយករង ទីចាត់ការហិរញ្ញវត្ថុ
២១-វសេនីយ៍ទោ	ឡេង	ចន្ទ្យារិទ្ធ	អត្តលេខ ០២៣៨៣៩	នាយការិយាល័យគណនេយ្យ ទីចាត់ការហិរញ្ញវត្ថុ
២២-វសេនីយ៍ទោ	នី	សាវ៉ាត់	អត្តលេខ ២២១៨១១	នាយការិយាល័យផែនការ ទីចាត់ការហិរញ្ញវត្ថុ
២៣-វសេនីយ៍ទោ	ហេង	ម៉ៅ	អត្តលេខ ០១៤៩៧០	នាយការិយាល័យគ្រប់គ្រង ទីចាត់ការហិរញ្ញវត្ថុ
២៤-វសេនីយ៍ទោ	នុត	ឡាយ	អត្តលេខ ០១៤៥៤៧	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការហិរញ្ញវត្ថុ

២៥-វសេនីយ៍ទោ	ហា	សំខលឹម	អត្តលេខ ០២៣៨៣២	ជំនួយការ ឯកឧត្តម នាយក ទីបាត់ការហិរញ្ញវត្ថុ
២៦-វសេនីយ៍ទោ	ភី	ពិសិដ្ឋ	អត្តលេខ ០៤៨៩១៥	ជំនួយការ ឯកឧត្តម នាយក ទីបាត់ការកលយុទ្ធ
២៧-វសេនីយ៍ទោ	អាខ	មុរ៉ា	អត្តលេខ ២២៨៧៦៤	ជំនួយការ ឯកឧត្តម នាយក មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
២៨-វសេនីយ៍ទោ	លឹម	រ៉ាវី	អត្តលេខ ០៣៧១៣៤	គ្រូយុទ្ធវិធី វិទ្យាស្ថានទ័ពជើងគោក
២៩-វសេនីយ៍ទោ	ថន	ចាន់គង់	អត្តលេខ ០១០១៦៧	នាយរង លេខាធិការដ្ឋាន ទីបាត់ការបុគ្គលិក
៣០-វសេនីយ៍ទោ	ស៊ឹម	សុខនី	អត្តលេខ ០១៦៤៦២	នាយរង ការិយាល័យបុគ្គលិក ទីបាត់ការបុគ្គលិក
៣១-វសេនីយ៍ទោ	ថៃ	ឡាម	អត្តលេខ ០១៧៩៤០	នាយរង ការិយាល័យបុគ្គលិក ទីបាត់ការបុគ្គលិក
៣២-វសេនីយ៍ទោ	ម៉េង	រតនា	អត្តលេខ ០២៥៧៣០	នាយរង ការិយាល័យបណ្តុះបណ្តាល ទីបាត់ការបុគ្គលិក
៣៣-វសេនីយ៍ទោ	ជួច	ចាន់នី	អត្តលេខ ០១៦៤៥៧	នាយរង ការិយាល័យសោធននិវត្តន៍ ទីបាត់ការបុគ្គលិក
៣៤-វសេនីយ៍ទោ	ភាគ	សុវណ្ណារ៉ា	អត្តលេខ ០១៦៤៦៣	នាយរង ការិយាល័យគ្រប់គ្រងឯកសារ ទីបាត់ការបុគ្គលិក
៣៥-វសេនីយ៍ទោ	យឿន	សុខ	អត្តលេខ ០៤៤៤៩៧	នាយរង ការិយាល័យវិន័យទណ្ឌកម្ម ទីបាត់ការបុគ្គលិក
៣៦-វសេនីយ៍ទោ	ឈួន	តុឡី	អត្តលេខ ០១៥១៧០	នាយរង ការិយាល័យសន្តិសុខផ្ទៃក្នុង ទីបាត់ការបុគ្គលិក
៣៧-វសេនីយ៍ទោ	ហួត	ឡេង	អត្តលេខ ០២៥៦៩២	នាយរង ការិយាល័យសោធនន៍ ទីបាត់ការបុគ្គលិក
៣៨-វសេនីយ៍ទោ	ខៀវ	សុខា	អត្តលេខ ០១៤៧១៧	នាយរង ការិយាល័យសោធនន៍ ទីបាត់ការបុគ្គលិក
៣៩-វសេនីយ៍ទោ	ឡេង	លីន	អត្តលេខ ០៤៣៤៩៥	នាយរង ការិយាល័យតស៊ូរិយយស ទីបាត់ការបុគ្គលិក
៤០-វសេនីយ៍ទោ	ស៊ុ	សុខាឈ័យ	អត្តលេខ ០៩៥៦២៦	នាយរង ការិយាល័យវិន័យទណ្ឌកម្ម ទីបាត់ការបុគ្គលិក
៤១-វសេនីយ៍ទោ	អុក	នេន	អត្តលេខ ០៧៧៤២០	នាយរង ការិយាល័យវិន័យទណ្ឌកម្ម ទីបាត់ការបុគ្គលិក
៤២-វសេនីយ៍ទោ	ស្វាយ	សារ៉ា	អត្តលេខ ០៣៥០៦៤	នាយរង ការិយាល័យវិវាទប្រព័ន្ធច្បាប់ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន

៤៣-វរសេនីយ៍ទោ	ម៉េង	ធី	អត្តលេខ ០៥៩៣៩៥	នាយរង ការិយាល័យអធិការកិច្ច ជើងអាកាស អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៤៤-វរសេនីយ៍ទោ	ឡាយ	យុន	អត្តលេខ ០៤៦៧០៦	ជំនួយការ ឯកឧត្តម នាយក អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៤៥-វរសេនីយ៍ទោ	ដួង	សុផា	អត្តលេខ ០២៦៦១៨	នាយរង ការិយាល័យទំនាក់ទំនង សាធារណៈ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៤៦-វរសេនីយ៍ទោ	រ៉ែន	រិទ្ធី	អត្តលេខ ០៤៣២៥៧	នាយរង ការិយាល័យអធិការកិច្ចជើងគោក អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៤៧-វរសេនីយ៍ទោ	សេង	ម៉ុនឡើង	អត្តលេខ ០១៧២០៦	នាយរង ការិយាល័យអធិការកិច្ចជើង អាកាសអធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៤៨-វរសេនីយ៍ទោ	ម៉ាង	សេង	អត្តលេខ ០៤៦១២៦	នាយរង លេខាធិការដ្ឋានអធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៤៩-វរសេនីយ៍ទោ	ហេង	តេន	អត្តលេខ ០៤៦០៩៩	នាយរង ការិយាល័យស្រាវជ្រាវ យុទ្ធសាស្ត្រជើងគោក មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៥០-វរសេនីយ៍ទោ	សម	គីន	អត្តលេខ ០០៨៧៨៤	នាយរង ការិយាល័យបុគ្គលិក ទីចាត់ការការងារព្រំដែន
៥១-វរសេនីយ៍ទោ	គឹម	វណ្ណៈ	អត្តលេខ ០៣៦០១១	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការការងារព្រំដែន
៥២-វរសេនីយ៍ទោ	ស៊ុន	សារឿង	អត្តលេខ ០០៨៩៩២	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការដែនការ
៥៣-វរសេនីយ៍ទោ	ឡាយ	សុខា	អត្តលេខ ០៣៤១៥០	នាយរង ការិយាល័យព័ត៌មានឯកសារ ទីចាត់ការយោសនាព័ត៌មាន
៥៤-វរសេនីយ៍ទោ	ឡុង	តា	អត្តលេខ ០៣៣៨៨៩	នាយរង ការិយាល័យព្រឹត្តិប្រតិភូសារព័ត៌មាន ទីចាត់ការយោសនាព័ត៌មាន
៥៥-វរសេនីយ៍ទោ	ឡុង	តេនា	អត្តលេខ ០២៣៨៥៣	នាយរង ការិយាល័យគោលនយោបាយ ទីចាត់ការយោសនាព័ត៌មាន
៥៦-វរសេនីយ៍ទោ	ព្រំ	ធីតុទ្ធ	អត្តលេខ ០១៤៥១៣	នាយរង ការិយាល័យចលនបុគ្គលិក ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៧-វរសេនីយ៍ទោ	សៀង	សាវ៉ាត់	អត្តលេខ ១០០៤០១	នាយរង ការិយាល័យចាត់ការទូទៅ ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៨-វរសេនីយ៍ទោ	អ៊ុន	ឆន	អត្តលេខ ០១៤៥១២	នាយរង ការិយាល័យសរុប ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៩-វរសេនីយ៍ទោ	ហាយ	ឡើង	អត្តលេខ ០២៣៨០៥	នាយរង ការិយាល័យទំនាក់ទំនង អន្តរជាតិ ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន

៦០-វរសេនីយ៍ទោ	ទូច	តិច	អត្តលេខ ០១៧៧៤០	នាយរង ការិយាល័យចាត់ការទូទៅ ឧទ្ធរណ៍យ អគ្គបញ្ជាការ
៦១-វរសេនីយ៍ទោ	សេក	សុខុម	អត្តលេខ ០០៣៥៦៤	នាយរង ទីបញ្ជាការ ទីចាត់ការកលយុទ្ធ
៦២-វរសេនីយ៍ទោ	ហួត	សុក្រា	អត្តលេខ ០២៣១០៧	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការផែនការ
៦៣-វរសេនីយ៍ទោ	រស់	វ៉ានឡូក	អត្តលេខ ០៣៣១៨៣	នាយរង ការិយាល័យឥស្សរិយយស ទីចាត់ការបុគ្គលិក
៦៤-វរសេនីយ៍ទោ	ថោង	ពិស្សាធម៌	អត្តលេខ ០៦៦០៥០	ជំនួយការ ឯកឧត្តម ជា តារា
៦៥-វរសេនីយ៍ទោ	ចាន់	ម៉ូរ៉ា	អត្តលេខ ០២៤១២៦	មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៦
៦៦-វរសេនីយ៍ទោ	សេក សុខន្ទ្រាវី (នារី)		អត្តលេខ ០៣៨៨៥៣	ជំនួយការ ឯកឧត្តម នាយក ឧទ្ធរណ៍យ អគ្គបញ្ជាការដ្ឋាន
៦៧-វរសេនីយ៍ទោ	ចន ច័ន្ទឡើង (នារី)		អត្តលេខ ០១៤៥១៤	ជំនួយការ ឯកឧត្តម នាយក ឧទ្ធរណ៍យ អគ្គបញ្ជាការដ្ឋាន
៦៨-វរសេនីយ៍ទោ	លន	ទូច	អត្តលេខ ០៤១៤២៤	នាយការិយាល័យទំនាក់ទំនងសាធារណៈ ឧទ្ធរណ៍យ អគ្គបញ្ជាការដ្ឋាន
៦៩-វរសេនីយ៍ទោ	លី	នាយតារា	អត្តលេខ ០១៥៣៧៦	ជំនួយការ ឯកឧត្តម នាយក ឧទ្ធរណ៍យ អគ្គបញ្ជាការដ្ឋាន
៧០-វរសេនីយ៍ទោ	កែវ	និស្ស័យ	អត្តលេខ ០០០៩៩៦	ជំនួយការ ឯកឧត្តម គឹម សំអាន
៧១-វរសេនីយ៍ទោ	ថេង	សង្វាត	អត្តលេខ ០៥៦២៨៩	ជំនួយការ ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន
៧២-វរសេនីយ៍ទោ	នុត	សារីម	អត្តលេខ ០១៦៩៨៦	នាយរង ទីបញ្ជាការ ទីចាត់ការកលយុទ្ធ
៧៣-វរសេនីយ៍ទោ	ផុន	សុខន្ទ្រា	អត្តលេខ ០៣៣១៦៦	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការកលយុទ្ធ
៧៤-វរសេនីយ៍ទោ	ម៉េម	ចិត្រា	អត្តលេខ ០៤៣៥០៣	គ្រូកុំព្យូទ័រ វិទ្យាស្ថានទ័ពជើងគោក
៧៥-វរសេនីយ៍ទោ	កុល	រដ្ឋា	អត្តលេខ ០០៨៩៨៥	នាយរង ការិយាល័យយោធាតំបន់ កងទ័ពជើងគោក
៧៦-វរសេនីយ៍ទោ	ហាម	ម៉ាណី	អត្តលេខ ០១៦៥៦៤	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការយោសនាព័ត៌មាន
៧៧-វរសេនីយ៍ទោ	មុន្នី	ពុទ្ធវិទ្យា	អត្តលេខ ០២៩១០៦	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការបុគ្គលិក
៧៨-វរសេនីយ៍ទោ	ព្រីម	មុនី	អត្តលេខ ២១៩៦៩៤	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ
៧៩-វរសេនីយ៍ទោ	លីម	ចន្ទឡើង	អត្តលេខ ០៣៩៣៨១	ជំនួយការ ឯកឧត្តម មាស សុភា
៨០-វរសេនីយ៍ទោ	ចេង	ម៉ូរ៉ា	អត្តលេខ ១៤១៨១៥	ជំនួយការ ឯកឧត្តម សំរិទ្ធ ហ៊ុន

៨១-វរសេនីយ៍ទោ	ឆន	សុភី	អត្តលេខ ០៨៤៥២៩	នាយការិយាល័យបុគ្គលិក ទីចាត់ការចលនូប្បត្តិ
៨២-វរសេនីយ៍ទោ	យាន	លុច	អត្តលេខ ០៣១៨៦៣	នាយការិយាល័យសម្ភារៈបច្ចេកទេស ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៨៣-វរសេនីយ៍ទោ	ជឹម	ចាយហុច	អត្តលេខ ០៣៤៩៨៤	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការផែនការ
៨៤-វរសេនីយ៍ទោ	រៀង	សុខណ្ណប្អូន	អត្តលេខ ០០២១៤៧	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការការងារព្រំដែន
៨៥-វរសេនីយ៍ទោ	ម៉ុក	សារ៉េត	អត្តលេខ ១០៨៨៣៨	នាយរង ការិយាល័យស្រាវជ្រាវចងក្រង ប្រព័ន្ធកម្លាំង មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៨៦-វរសេនីយ៍ទោ	លឹម	រៀង	អត្តលេខ ០២៦១៦៦	ជំនួយការ ឯកឧត្តម នាយក មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៨៧-វរសេនីយ៍ទោ	សុខ	វិសាល	អត្តលេខ ០២០៥៨០	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការចលនូប្បត្តិ
៨៨-វរសេនីយ៍ទោ	កែត	ចាន់	អត្តលេខ ០២២៣៦៧	នាយការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋាន បញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
៨៩-វរសេនីយ៍ទោ	សេក្ខ	ស្នើង	អត្តលេខ ០០៩៤២១	នាយការិយាល័យហ្វឹកហ្វឺន បញ្ជាការដ្ឋាន កាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
៩០-វរសេនីយ៍ទោ	ចាន់	វិទូ	អត្តលេខ ០៣១០២៨	ជំនួយការ ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ
៩១-វរសេនីយ៍ទោ	អ៊ុន	ចាន់ណា	អត្តលេខ ០១៨៦៣៨	ជំនួយការ ឯកឧត្តម រៀង សាវ័រ

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧, ខែ កក្កដា, ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧២២.អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. -បំពាក់ **វេជ្ជបញ្ជាសាធារណៈ** ជូនកងឯកភាព ចំនួន ០១ និង នាយទាហាន នាយទាហានរងចំនួន ១៦៥រូប នៃកងអនុសេនាធិវិស្វកម្មព្រលានយន្តហោះលេខ៩៨១ ដែលមានស្នាដៃក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កន្លងមក ដូចមានរាយនាមខាងក្រោម៖

ចំពោះកងឯកភាព

- កងអនុសេនាធិវិស្វកម្មព្រលានយន្តហោះលេខ៩៨១

ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ទោ	ហួត	ចាន់ជាតិ	អត្តលេខ ០០៩៥០៥	មេបញ្ជាការរងកងអនុសេនាធិវិស្វកម្មព្រលានយន្តហោះលេខ៩៨១
២-ឧត្តមសេនីយ៍ត្រី	ស	សាវី	អត្តលេខ ០០២១៤៦	នាយទាហានគាំទ្រថ្នាក់ជាតិ
៣-វរសេនីយ៍ឯក	ស៊ុយ	សម្បត្តិវិជ្ជា	អត្តលេខ ១៦៣១៤២	មេបញ្ជាការកងអនុសេនាធិវិស្វកម្មព្រលានយន្តហោះលេខ៩៨១
៤-វរសេនីយ៍ឯក	កែប	វិវិទ្យ	អត្តលេខ ០០៩២០២	នាយទាហានគាំទ្រថ្នាក់ជាតិ
៥-វរសេនីយ៍ឯក	សេង	តេងសេរី	អត្តលេខ ០៤៤៥២៣	នាយប្រតិបត្តិការ
៦-វរសេនីយ៍ទោ	ឡុក	អន្តាវិទ្យ	អត្តលេខ ០៥៨២៧៥	ជំនួយការរដ្ឋបាល
៧-វរសេនីយ៍ទោ	សូ	វិសាល	អត្តលេខ ០៦៨៨៦៣	មេបញ្ជាការរងការដ្ឋានព្រលានយន្តហោះ
៨-វរសេនីយ៍ទោ	ហៀង	សុផារដ្ឋ	អត្តលេខ ០១៤៨១១	បុគ្គលិកបើកបររថយន្តស៊ីវិលប្រេងឥន្ធនៈ
៩-វរសេនីយ៍ទោ	សំគុ	សីហាវិទ្យ	អត្តលេខ ១០៨៩៣៧	មេបញ្ជាការរង ការដ្ឋានព្រលានយន្តហោះ
១០-វរសេនីយ៍ទោ	ពោធិ៍	វិរះសេរី	អត្តលេខ ០៤៩២៤៥	មេបញ្ជាការរង កងអនុសេនាតូចស្ថាបនា

១១-វរសេនីយ៍ទោ	លឹម	រដ្ឋា	អត្តលេខ ០១៩៥៧២	នាយករង មន្ទីរពេទ្យកម្រិត១
១២-វរសេនីយ៍ទោ	នី	ចន្ទីរដ្ឋ	អត្តលេខ ១៥៦៧១០	មេបញ្ជាការ កងអនុសេនាតូចគាំទ្រស្តុភារ
១៣-វរសេនីយ៍ទោ	អ៊ុន	សិរីវឌ្ឍនៈ	អត្តលេខ ០៦១៧៣៣	ជំនួយការបច្ចេកទេសសាងសង់
១៤-វរសេនីយ៍ទោ	ម៉ែន	ប៊ុនថា	អត្តលេខ ០៦៨៨៩៦	ជំនួយការត្រួតពិនិត្យគុណភាព និងសិក្សាគម្រោង
១៥-វរសេនីយ៍ទោ	ថេង	ជា	អត្តលេខ ០៤៥៨២៤	ជំនួយការវាស់ស្ទង់តូប៉ូ
១៦-វរសេនីយ៍ទោ	ចឡូ	វិធាន	អត្តលេខ ១៦៨៤០៧	ជំនួយការត្រួតពិនិត្យគុណភាព និងសិក្សាគម្រោង
១៧-វរសេនីយ៍ទោ	សាម	ជារ៉ាបូណ៌	អត្តលេខ ០២៤៤០៥	មេបញ្ជាការ កងអនុសេនាតូចគាំទ្រស្តុភារ
១៨-វរសេនីយ៍ទោ	សែល	ឌីម	អត្តលេខ ០១២៩៧០	នាយកពេទ្យកម្រិត ១
១៩-វរសេនីយ៍ត្រី	អោម	សុវណ្ណារិទ្ធ	អត្តលេខ ០៥៨៤១១	នាយទាហានសម្របសម្រួល
២០-វរសេនីយ៍ត្រី	បូរី	កក្កដា	អត្តលេខ ១៦៣២៦៧	ជំនួយការបច្ចេកទេសសាងសង់
២១-វរសេនីយ៍ត្រី	ខេង	ប៊ុនធាន	អត្តលេខ ០២៧៣២៦	បុគ្គលិកបើកបររថយន្តប៉ែន
២២-វរសេនីយ៍ត្រី	ចំនួន	សុវណ្ណ	អត្តលេខ ០៦០៧៤៦	មេបញ្ជាការរង កងអនុសេនាតូចគាំទ្រស្តុភារ
២៣-វរសេនីយ៍ត្រី	ព្រី	សុទ្ធី	អត្តលេខ ០១៧០៣០	ជំនួយការ
២៤-វរសេនីយ៍ត្រី	កើត	សៀង	អត្តលេខ ២០៧៥៦៩	បុគ្គលិករៀបចំប្រព័ន្ធបណ្តាញបង្ហាញទឹក
២៥-វរសេនីយ៍ត្រី	ឈួន	ជារ៉ា	អត្តលេខ ០៤០៤៤៦	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
២៦-វរសេនីយ៍ត្រី	សួស	ចុន្ទី	អត្តលេខ ២០៩០៧៥	បុគ្គលិកបើកបររថយន្តប្លង់មុខមាត់ផ្សេងៗ
២៧-វរសេនីយ៍ត្រី	ឈួន	សុផាន់ណាតុន	អត្តលេខ ២២០៧៨៤	ជំនួយការបច្ចេកទេសសាងសង់
២៨-វរសេនីយ៍ត្រី	សុខ	សារ៉ាត់	អត្តលេខ ០៤០៤៤៨	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
២៩-វរសេនីយ៍ត្រី	នាគ	បញ្ញា	អត្តលេខ ២២៦០០៦	កម្មករជំនាញ
៣០-វរសេនីយ៍ត្រី	ដាច	សុភា	អត្តលេខ ០៧៩៦៧៣	មេបញ្ជាការកងអនុសេនាតូចស្ថាបនា
៣១-វរសេនីយ៍ត្រី	ស៊ាង	សីហា	អត្តលេខ ២០០៨៣៥	ជំនួយការវាស់ស្ទង់តូប៉ូ
៣២-វរសេនីយ៍ត្រី	ដាន់	សំណាង	អត្តលេខ ០៤៥១៦៨	បុគ្គលិកបើកបររថយន្តជួសជុលចល័តផ្សេងៗ
៣៣-អនុសេនីយ៍ឯក	សេន	សាវ៉ែន	អត្តលេខ ១៦៣៤១៨	បុគ្គលិកចម្រោះទឹកស្អាត
៣៤-អនុសេនីយ៍ឯក	ប៊ុច	សុខនី	អត្តលេខ ០៧៩៧៤០	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៣៥-អនុសេនីយ៍ឯក	ថៃត	ឌីម៉ង់	អត្តលេខ ១៩៩០៧០	ជំនួយការវាស់ស្ទង់តូប៉ូ
៣៦-អនុសេនីយ៍ឯក	អ៊ុន	ចន្ទនា	អត្តលេខ ១៣១៣៨២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៣៧-អនុសេនីយ៍ឯក	នាម	វិសាល	អត្តលេខ ១៤៦៤៩៧	មេបញ្ជាការរងកងអនុសេនាតូចគាំទ្រស្តុភារ
៣៨-អនុសេនីយ៍ឯក	រ៉ូ	កើត	អត្តលេខ ០៥២៥៣០	បុគ្គលិកបើកបររថយន្តរួសសម្ពោធនា
៣៩-អនុសេនីយ៍ឯក	ម៉ីន	និមល	អត្តលេខ ០៥៥៧៦១	បុគ្គលិកពេទ្យ
៤០-អនុសេនីយ៍ឯក	អ៊ុន	ប្រសិទ្ធ	អត្តលេខ ០៦៨១៨៣	មេបញ្ជាការ ការដ្ឋានព្រលានយន្តហោះ
៤១-អនុសេនីយ៍ឯក	ហេង	សុភក្រ	អត្តលេខ ១០០៥៦៤	ជំនួយការបច្ចេកទេសសាងសង់
៤២-អនុសេនីយ៍ឯក	លី	សេន	អត្តលេខ ០៨៨៨៣៩	មេបញ្ជាការរងកងអនុសេនាតូចស្ថាបនា
៤៣-អនុសេនីយ៍ឯក	នួន	ចន្ទនារី	អត្តលេខ ០៥៨៦១៧	ចុងភៅ

៤៤-អនុសេនីយ៍ឯក	មៀង	ចំណាច់	អត្តលេខ ០៥៨៣២៩	បុគ្គលិកបោកអ៊ុត និងអនាម័យ
៤៥-អនុសេនីយ៍ឯក	ជា	រដ្ឋា	អត្តលេខ ២០៦៤២៧	សន្តិសុខ
៤៦-អនុសេនីយ៍ឯក	ថាច	វិន	អត្តលេខ ១៤១៧៧៩	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៤៧-អនុសេនីយ៍ឯក	អ៊ុក	ភូសល្យ	អត្តលេខ ០៧៣៩១៥	បុគ្គលិកបើកបររថយន្តបែន
៤៨-អនុសេនីយ៍ឯក	តឿក	ជីវ័ន្ត	អត្តលេខ ០៨៩២១៨	មេបញ្ជាការកងអនុសេនាតូចស្ថាបនា
៤៩-អនុសេនីយ៍ឯក	ព្រហ្ម	វិធី	អត្តលេខ ០៦៨៩២៤	ជាងមេកានិក
៥០-អនុសេនីយ៍ទោ	យាន	សិលា	អត្តលេខ ០៦៧០១៤	បុគ្គលិកបោកអ៊ុត និងអនាម័យ
៥១-អនុសេនីយ៍ទោ	ឈូក	សារ៉ាត់	អត្តលេខ ២២៦២០៨	សន្តិសុខ
៥២-អនុសេនីយ៍ទោ	ហុច	សុភ័ក្រ	អត្តលេខ ១១២៨០៩	បុគ្គលិកពេទ្យ
៥៣-អនុសេនីយ៍ទោ	សុខ	ពិវេ	អត្តលេខ ០៨៩១៥៦	បុគ្គលិកពេទ្យ
៥៤-អនុសេនីយ៍ទោ	អ៊ុច	ម៉ាវ៉ាឌី	អត្តលេខ ០៦៧២២៨	ជំនួយការ
៥៥-អនុសេនីយ៍ទោ	ម៉ិញ	វិបុល	អត្តលេខ ២២១៨០៦	ជំនួយការបច្ចេកទេស
៥៦-អនុសេនីយ៍ទោ	ព្រហ្ម	វិធី	អត្តលេខ ០៦៩២៣០	បុគ្គលិកបើកបររថយន្តអូសសណ្តោង
៥៧-អនុសេនីយ៍ទោ	ញាញ់	សុខន	អត្តលេខ ២០៨៩២០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៥៨-អនុសេនីយ៍ទោ	យស់	ស៊ីនឿន	អត្តលេខ ១០៤១៦០	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៥៩-អនុសេនីយ៍ទោ	ជា	សំអឿន	អត្តលេខ ២២២០៤៨	បុគ្គលិកបើកបររថយន្តស្ទូច
៦០-អនុសេនីយ៍ទោ	ថាច់	ចិត្រា	អត្តលេខ ០៦៧៣១២	បុគ្គលិកបើកបរត្រាក់ទ័រចូកកាយ
៦១-អនុសេនីយ៍ទោ	គង់	ចន្ទនា	អត្តលេខ ០៤៩៥០៤	ជាងមេកានិក
៦២-អនុសេនីយ៍ទោ	ជ័យ	ចាន់ថុល	អត្តលេខ ២០០៨៣៦	បុគ្គលិកបើកបររថយន្តសង្គ្រោះ
៦៣-អនុសេនីយ៍ទោ	យ៉ែម	សាខន	អត្តលេខ ១៩៨៤៨៤	បុគ្គលិកពេទ្យ
៦៤-អនុសេនីយ៍ទោ	មាន	សំណាង	អត្តលេខ ២១៦៣៣៨	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
៦៥-អនុសេនីយ៍ទោ	លី	ច័ន្ទនារ៉ា	អត្តលេខ ២០៦៣៩៧	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៦៦-អនុសេនីយ៍ទោ	រស់	ចន្ទា	អត្តលេខ ០៨៩៩៤៤	បុគ្គលិកបើកបររថយន្ត
៦៧-អនុសេនីយ៍ទោ	អ៊ឹម	បុណ្យ	អត្តលេខ ២០០៧៨៣	ជំនួយការពន្លត់អគ្គិភ័យ
៦៨-អនុសេនីយ៍ទោ	មុត	មី	អត្តលេខ ០៥៦៩៩១	ជំនួយការវាស់ស្ទង់តូប៉ូ
៦៩-អនុសេនីយ៍ទោ	មាន	សុភា	អត្តលេខ ០៦៨៩៣៦	បុគ្គលិកបើកបររថយន្តអូសសណ្តោង
៧០-អនុសេនីយ៍ទោ	ស្រី	ជ័យនា	អត្តលេខ ០៦៧២៩៧	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៧១-អនុសេនីយ៍ទោ	ម៉ែន	សុភារៈ	អត្តលេខ ១០៩៤៨១	បុគ្គលិកបើកបររថយន្តបូមលូ និងលាងផ្ទាល់
៧២-អនុសេនីយ៍ទោ	ជួ	ចាន់ដារ៉ា	អត្តលេខ ០៦៧០៨៨	បុគ្គលិកអគ្គិសនី
៧៣-អនុសេនីយ៍ទោ	ម៉ែន	សុខសិលា	អត្តលេខ ០៧៧៩៧២	ជំនួយការពន្លត់អគ្គិភ័យ
៧៤-អនុសេនីយ៍ទោ	ម៉ែម	សាមុតដេនា	អត្តលេខ ១៧៧៨៦២	មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្ត
៧៥-អនុសេនីយ៍ត្រី	ឯក	នារីអឿន	អត្តលេខ ០៧៦៥៥១	ហោះលេខ៩៨១
				ជាងកំបោរ

៧៦-អនុសេនីយ៍ត្រី	ជិន	រិន	អត្តលេខ ០៥៩៩០៣	ជាងផ្សារដែក
៧៧-អនុសេនីយ៍ត្រី	សៅ	ចាន់វាសនា	អត្តលេខ ១៣០៩២៧	បុគ្គលិកកម្មវិធីគ្រឿងផ្ទុះ
៧៨-អនុសេនីយ៍ត្រី	ជូ	ស៊ុយ	អត្តលេខ ១៥១៦៥៨	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៧៩-អនុសេនីយ៍ត្រី	ចាន់	រស្មី	អត្តលេខ ១៩០៧២៨	បុគ្គលិកបើកបររថយន្តអគ្គិភ័យ
៨០-អនុសេនីយ៍ត្រី	ឡោក	នរៈ	អត្តលេខ ២០០៩៧៦	កម្មករជំនាញ
៨១-អនុសេនីយ៍ត្រី	យក់	គឹមស្រី	អត្តលេខ ១៨៨៦៩៤	ចុងភៅ
៨២-អនុសេនីយ៍ត្រី	អៀង	សៀងឡា	អត្តលេខ ២៣១៥៦៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៨៣-អនុសេនីយ៍ត្រី	ឯក	ច័ន្ទធម្មនា	អត្តលេខ ០៥៨៥៧៧	បុគ្គលិកពេទ្យ
៨៤-អនុសេនីយ៍ត្រី	ស៊ី	ស្រីជេត	អត្តលេខ ០៨០៦៩១	បុគ្គលិកពេទ្យ
៨៥-អនុសេនីយ៍ត្រី	ប្រាក់	សុភ័ក្ត្រ	អត្តលេខ ០៧០២៣១	បុគ្គលិកបើកបររថយន្ត
៨៦-អនុសេនីយ៍ត្រី	គឹម	ណែន	អត្តលេខ ២០៨៣៤៨	បុគ្គលិកបើកបររថយន្តអគ្គិភ័យ
៨៧-អនុសេនីយ៍ត្រី	ជា	សំរុល	អត្តលេខ ២២១១០៨	បុគ្គលិកបើកបររថយន្តស្នូលសណ្តោង
៨៨-អនុសេនីយ៍ត្រី	រស់	នេនណា	អត្តលេខ ០៧០៨១០	បុគ្គលិកបើកបររថយន្តបែន
៨៩-អនុសេនីយ៍ត្រី	ឈ	សុភា	អត្តលេខ ២០០៨២៨	ជំនួយការហ្វាន
៩០-អនុសេនីយ៍ត្រី	ពេជ្រ	ចំណាប់	អត្តលេខ ២៣៩៩០៤	បុគ្គលិកបើកបររថយន្តអូសសណ្តោង
៩១-អនុសេនីយ៍ត្រី	តុច	ឱត្យុវេណា	អត្តលេខ ២០៤០៥១	បុគ្គលិកបើកបររថយន្តប៊ុលដូហ្វែរ
៩២-អនុសេនីយ៍ត្រី	ភាគ	ភស់	អត្តលេខ ១៤១៥៧៤	បុគ្គលិកបើកបររថយន្ត
៩៣-អនុសេនីយ៍ត្រី	ជួប	វ៉ានី	អត្តលេខ ១៩២០៩៨	បុគ្គលិកចម្រោះទឹកស្អាត
៩៤-នាយចំណាង	ធីតា	វិចិត្រ	អត្តលេខ ១៦៣៧២២	នាយទាហានគាំទ្រថ្នាក់ជាតិ
៩៥-នាយចំណាង	ឡើង	សុជាតិ	អត្តលេខ ១៤០៥៦៤	នាយទាហានគាំទ្រថ្នាក់ជាតិ
៩៦-នាយចំណាង	ស៊ុន	សេនាហៀង	អត្តលេខ ១៦៤២៩៨	បុគ្គលិកបើកបរសាហ្ស៊ីរ
៩៧-នាយចំណាង	ហេង	ចន្ទី	អត្តលេខ ២២៩៥៥៦	បុគ្គលិកបើកបររថយន្តបែន
៩៨-នាយចំណាង	សម្បត្តិ	សុគន្ធីត	អត្តលេខ ០៨៩៥៤៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៩៩-នាយចំណាង	ប៊ូ	សំរុល	អត្តលេខ ០៧៨១៦៦	បុគ្គលិករៀបចំប្រព័ន្ធបណ្តាញបង្ហាញទឹក
១០០-នាយចំណាង	នាង	ជន្មី	អត្តលេខ ១៦៤២០៥	បុគ្គលិកបើកបររថយន្តប៊ុលដូហ្វែរ
១០១-នាយចំណាង	ឡាន	វិបុល	អត្តលេខ ១៦៣៣១៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១០២-នាយចំណាង	ខៀវ	មីណា	អត្តលេខ ២០៧៦៤៥	ចុងភៅ
១០៣-នាយចំណាង	ឌុក	ចុល	អត្តលេខ ១០៦៥១៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១០៤-នាយចំណាង	សោម	សារ៉ុម	អត្តលេខ ២៣៦៤៣៥	ជំនួយការពន្លត់អគ្គិភ័យ
១០៥-នាយចំណាង	សែន	សុរ	អត្តលេខ ២២២៧២៣	បុគ្គលិកបើកបររថយន្តបង្ហាញដី
១០៦-នាយចំណាង	សៀង	បុណ្យា	អត្តលេខ ២៣២៨៩៨	បុគ្គលិកបើកបររថយន្តបង្ហាញដី
១០៧-ព្រឹទ្ធាលឯក	អ៊ុច	សុភ័ក្ត្រ	អត្តលេខ ០៩០៤០៩	បុគ្គលិកបើកបររថយន្ត
១០៨-ព្រឹទ្ធាលឯក	សេន	ច័ន្ទជា	អត្តលេខ ១០៦៨៥២	បុគ្គលិកបើកបររថយន្តជួសជុលចល័តធុនធំ
១០៩-ព្រឹទ្ធាលឯក	ម៉េង	សំរុល	អត្តលេខ ១៧៧៩៤៣	ជាងកំបោរ

១១០-ព្រឹទ្ធបាលឯក	ហ្វឺន	ចុន្ទី	អត្តលេខ ១០៥១៤០	បុគ្គលិកកម្មេចគ្រឿងផ្ទុះ
១១១-ព្រឹទ្ធបាលឯក	ផាន់	ឡេម	អត្តលេខ ២៣៩៦៦២	ចុងកៅ
១១២-ព្រឹទ្ធបាលឯក	ហ្វឺន	ចន្ទី	អត្តលេខ ២១៦៩១១	បុគ្គលិកបើកបររថយន្តសង្គ្រោះ
១១៣-ព្រឹទ្ធបាលឯក	ខឹម	សុខីម	អត្តលេខ ០៧៧៨៣៧	បុគ្គលិកអគ្គិសនី
១១៤-ព្រឹទ្ធបាលឯក	នាត	បញ្ញា	អត្តលេខ ២២៨៥៤៧	បុគ្គលិកបើកបររ៉ឺម៉កទូទ្រាំ
១១៥-ព្រឹទ្ធបាលឯក	ម៉េម	សុត្រា	អត្តលេខ ០៦១៥៤៦	ជាងកំបោរ
១១៦-ព្រឹទ្ធបាលឯក	លី	វិណនា	អត្តលេខ ០៧៤៥៣២	ជំនួយការហ្គាំង
១១៧-ព្រឹទ្ធបាលឯក	អ៊ុំ	ប៊ុនណាត	អត្តលេខ ២៣៥៦០៣	កម្មករជំនាញ
១១៨-ព្រឹទ្ធបាលឯក	ដុំ	សាវី	អត្តលេខ ១៥០៨២៤	កម្មករជំនាញ
១១៩-ព្រឹទ្ធបាលឯក	ហ្វឺន	សាវេត	អត្តលេខ ២៣៩០៣៣	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១២០-ព្រឹទ្ធបាលឯក	ហ៊ុំ	គឹមវិធី	អត្តលេខ ១៩១៩០៤	មេបញ្ជាការការដ្ឋានព្រលានយន្តហោះ
១២១-ព្រឹទ្ធបាលទោ	ផាន់	ប៊ុនហ៊ឺន	អត្តលេខ ១៤៩១៨៥	បុគ្គលិកកម្មេចគ្រឿងផ្ទុះ
១២២-ព្រឹទ្ធបាលទោ	ឌឹម	គុណា	អត្តលេខ ១៤៩១១៧	ជំនួយការ
១២៣-ព្រឹទ្ធបាលទោ	វិន	សារ៉ាន់	អត្តលេខ ១០១៥១៦	បុគ្គលិកបើកបររថយន្តបែន
១២៤-ព្រឹទ្ធបាលទោ	ឡេង	គឹមស្រីរាង	អត្តលេខ ២០០៩៣៨	បុគ្គលិកបើកបរហ្វឹលដូហ្វឹរ
១២៥-ព្រឹទ្ធបាលទោ	ផាន់	ប៊ុនណារិទ្ធ	អត្តលេខ ២០០៩៣១	បុគ្គលិកបើកបររ៉ឺម៉កអ៊ុតផ្តល់កៅស៊ូ
១២៦-ព្រឹទ្ធបាលទោ	សំ	ម៉ាប៉េ	អត្តលេខ ២២១៤៣៧	បុគ្គលិកកម្មេចគ្រឿងផ្ទុះ
១២៧-ព្រឹទ្ធបាលទោ	ក្រូច	ចិត្រា	អត្តលេខ ២៣០៨០១	កម្មករជំនាញ
១២៨-ព្រឹទ្ធបាលទោ	ផាន់	ឌឹម៉ា	អត្តលេខ ២០១០៣៩	បុគ្គលិកបើកបររថយន្ត
១២៩-ព្រឹទ្ធបាលទោ	ចួន	នៃ	អត្តលេខ ២២១២១២	ជាងផ្សារដែក
១៣០-ព្រឹទ្ធបាលទោ	រស់	សាម៉ុន	អត្តលេខ ២៣២៦៤៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៣១-ព្រឹទ្ធបាលទោ	ឡាយ	វិចិត្រ	អត្តលេខ ២០០៨៤៧	ជំនួយការវិទ្យុទាក់ទង
១៣២-ពលបាលឯក	រាន	សេងហៀង	អត្តលេខ ២០១០០៤	ជំនួយការបើកបររថយន្តស្វ័យសណ្តោង
១៣៣-ពលបាលឯក	ផាន់	វ៉ាន់ឌី	អត្តលេខ ១៦៩៩៤៩	បុគ្គលិកបើកបររថយន្តស្វ័យសណ្តោង
១៣៤-ពលបាលឯក	ជាំ	ចេក	អត្តលេខ ២០០៨៧៦	បុគ្គលិកបើកបររថយន្តស្វ័យ
១៣៥-ពលបាលឯក	ដុំ	វិធី	អត្តលេខ ២២៦៣៥៥	បុគ្គលិកបើកបរនីវ៉ាឡឺរ
១៣៦-ពលបាលឯក	ប្រាក់	ដាំ	អត្តលេខ ០៧៩៥៦៤	បុគ្គលិកបើកបរគ្រាក់ទ័រច្នកកាយ
១៣៧-ពលបាលឯក	នេត	ដាណារ៉ុម	អត្តលេខ ២២៦៣៥២	ជាងមេកានិក
១៣៨-ពលបាលឯក	កេត	ចន្ទី	អត្តលេខ ២០០៩២៦	បុគ្គលិកម៉ាស៊ីនភ្លើង
១៣៩-ពលបាលឯក	ករិច	មករា	អត្តលេខ ២០១០១១	បុគ្គលិកបើកបររថយន្តប្រមូល និងលាងផ្តល់
១៤០-ចក្របាលឯក	គឹម	សុភ័ក្រ	អត្តលេខ ២២៤៦០០	បុគ្គលិកបើកបររថយន្តជួសជុលចល័តធុនស្រាល
១៤១-ចក្របាលឯក	សុខ	យ៉េង	អត្តលេខ ១៤១៥៧៧	បុគ្គលិកបើកបររ៉ឺម៉កទូទ្រាំ
១៤២-ពលបាលឯក	ហ៊ុន	ច័ន្ទី	អត្តលេខ ០៨០៤៤៦	សន្តិសុខ

១៤៣-ពលបាលឯក	អ៊ុំ	ជាតិវុទ្ធ	អត្តលេខ ២០០៩៤២	ជាងកំបោរ
១៤៤-ពលបាលឯក	ឡាំ	វិច	អត្តលេខ ១០២៤៦៥	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៤៥-ពលបាលទោ	ជួន	ស៊ីថា	អត្តលេខ ២៤៤០៦៥	សន្តិសុខ
១៤៦-ពលបាលទោ	គង	វិរៈគុណ	អត្តលេខ ២៤៤០៤៦	កម្មករជំនាញ
១៤៧-ពលបាលទោ	សុខ	សុភាព	អត្តលេខ ២២៩៩២០	ចុងភៅ
១៤៨-ពលបាលទោ	តេង	យ៉េង	អត្តលេខ ២២៩៨៦៩	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៤៩-ពលបាលទោ	ប៉ែន	ឆេងលីម	អត្តលេខ ២៣០០៥០	ជំនួយការបើកបររ៉ឺម៉កដូលហ្សែរ
១៥០-ពលបាលទោ	គី	វ៉ាម៉ាញ	អត្តលេខ ២២៦៣៥៩	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៥១-ពលបាលត្រី	ខុន	វិធី	អត្តលេខ ១៩២៧៩៦	ជាងមេកានិក
១៥២-ពលបាលត្រី	ខួង	សំរិទ្ធ	អត្តលេខ ១៩១៩៨២	ចុងភៅ
១៥៣-ពលបាលត្រី	តាភ	យ៉េង	អត្តលេខ ២៤២៦២៦	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៥៤-ពលបាលត្រី	ជួន	ចាន់ជេត	អត្តលេខ ១៩២៧៧០	ជំនួយការពន្លត់អគ្គិភ័យ
១៥៥-ពលបាលត្រី	សាវុដ	សត្វា	អត្តលេខ ២៤២២៤៣	បុគ្គលិកបើកបរសាហ្សែរ
១៥៦-ពលបាលត្រី	នូ	នីន	អត្តលេខ ២២១៧១១	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៥៧-ពលបាលត្រី	ឆន	ជាតិវុទ្ធ	អត្តលេខ ១៩២៧៨៩	ជាងកំបោរ
១៥៨-ពលបាលត្រី	អេង	សំភារ៉ា	អត្តលេខ ១៩២៧៨២	សន្តិសុខ
១៥៩-ពលបាលត្រី	ធីន	សុភក្ត្រ	អត្តលេខ ១៩២៧៣៤	ជំនួយការវិទ្យុទាក់ទង
១៦០-ពលបាលត្រី	ម៉ក់	ជីនុច	អត្តលេខ ១៩២៧៩៥	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៦១-ពលបាលត្រី	ហ៊ុត	ចន្ទធីត	អត្តលេខ ១៩២៧៦៧	បុគ្គលិកម៉ាស៊ីនភ្លើង
១៦២-ពលបាលត្រី	អេង	គាណារិន	អត្តលេខ ១៩២៧៤១	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៦៣-ពលបាលត្រី	លន់	ចន្ទធីត	អត្តលេខ ១៩២៧៩៥	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៦៤-ពលបាលត្រី	គុប	សុផុន	អត្តលេខ ១៩២៧៤៣	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ
១៦៥-ពលបាលត្រី	ថា	ចិន្តា	អត្តលេខ ១៩២៧៤៨	បុគ្គលិកបើកបររ៉ឺម៉កដូលហ្សែរ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងនេះ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥៤...ស.ស.រ.

**សេចក្តីសម្រេច
ស្តីពី**

ការតែងតាំងសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ព្រៃឈើជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអត្តនាយកដ្ឋាននៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ឱ្យមានថ្នាក់ស្មើអត្តនាយកដ្ឋាន ការដំឡើងនាយកដ្ឋានរក្សាសត្វព្រៃ និងកែលម្អដី

កសិកម្ម ឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្ម និងការកែសម្រួលអគ្គនាយកដ្ឋានចម្ការកៅស៊ូទៅជាអគ្គនាយកដ្ឋានកៅស៊ូ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីការបង្កើត ការគ្រប់គ្រង និងការចាត់ចែងមូលនិធិអភិវឌ្ឍន៍ព្រៃឈើជាតិ និងការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការអភិវឌ្ឍន៍ព្រៃឈើជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ព្រៃឈើជាតិ ដូចខាងក្រោម៖

- ១- ឯកឧត្តម **អូន ព័ន្ធមុនីរ័ត្ន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហប្រធាន
- ២- ឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហប្រធាន
- ៣- ឯកឧត្តម **អ៊ុន សំរោត** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ អនុប្រធាន
- ៤- ឯកឧត្តម **ម៉ាន សុគ្រី** អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
- ៥- ឯកឧត្តម **ផាន់ ផល្លា** អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៦- លោក **វង សុក្រសិរី** ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុនៃរដ្ឋបាលព្រៃឈើ សមាជិកអចិន្ត្រៃយ៍។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរានៈយសរម្មេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរានៈយសរម្មេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៤៧០.....សហវ.ប.ក.ប.ក

ប្រកាស

ស្តីពី

ការបង្កើតគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ
ផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តកម្រោងប្រព័ន្ធព័ត៌មានវិទ្យា
គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នេះដូចជា

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣.អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២៤.អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញប្រកាសលេខ ៦៤៩ សហវ-ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៣៤៧ សហវ-ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញប្រកាសលេខ ១០៩ សហវ-ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញប្រកាសលេខ ១១០ សហវ-ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការកែសម្រួលក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

បង្កើតគណៈកម្មការចំនួន ២ ដូចខាងក្រោម៖

- គណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ប្រការ២.-

គណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានសមាសភាពដូចខាងក្រោម៖

- | | | |
|---------------------------------|--|--------|
| ១. ឯកឧត្តម ហ៊ាន សាវ៉ិច | រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | ប្រធាន |
| ២. ឯកឧត្តម រស់ សីលីវ៉ា | អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ | សមាជិក |
| ៣. ឯកឧត្តម ហាង សុខសេនសាន | អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ | សមាជិក |

៤. ឯកឧត្តម ច័ន្ទ ប៊ុនសុត្តាចុះ	អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ	សមាជិក
៥. ឯកឧត្តម ឈឹម សារ៉េត	អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ	សមាជិក
៦. ឯកឧត្តម ហ៊ឺម ខេមរា	អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា	សមាជិក
៧. លោក ឈួន សំរិទ្ធ	អគ្គនាយករង នៃអគ្គ.សហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល	សមាជិក
៨. លោក មន្ត ឆ្មារង្សា	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន កសហវ	សមាជិក
៩. លោក ទៀង សុខតិរម្យ	មន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	សមាជិក

ប្រការ៣.-

គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានសមាសភាពដូចខាងក្រោម៖

១. លោក អៀង សេដ្ឋា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា	ប្រធាន
២. លោកស្រី ចាប សុវណ្ណារ៉ា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា	សមាជិក
៣. លោកស្រី ជិន សារី	ប្រធានការិយាល័យនៃអគ្គ.សហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល	សមាជិក
៤. លោក សេង ចំរើង	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានថវិកា	សមាជិក
៥. លោក ចាន់ គុណា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ	សមាជិក
៦. លោក ច័ន្ទ គឹមហាយ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ	សមាជិក
៧. លោក ចាន់ អឿន	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា	សមាជិក
៨. លោក សូ សុវិបុល	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា	សមាជិក

ប្រការ៤.-

គណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានភារកិច្ចដូចតទៅ៖

- ធានាប្រសិទ្ធភាព, គម្លាភាព និង និរន្តរភាពនៃការងារវាយតម្លៃ “ឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” របស់ គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ពិនិត្យឡើងវិញលើលទ្ធផលនៃការវាយតម្លៃ “ឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដើម្បីធានាបាននូវភាពត្រឹមត្រូវ, យុត្តិធម៌ និង សមស្របតាមនីតិវិធីលទ្ធកម្ម
- ធានាជ្រើសរើសបាននូវឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសមស្រប ដើម្បីបម្រើទៅតាមតម្រូវការនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គ្រប់ជំហាន និង គ្រប់ដំណាក់កាល
- ដឹកនាំ និង ចូលរួមក្នុងកិច្ចប្រជុំស្រាយបំភ្លឺ និង ការបង្ហាញអំពីផលិតផលនានា ដោយក្រុមហ៊ុនចូលរួមក្នុងការដេញថ្លៃ

- រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីដំណើរការ និង លទ្ធផលនៃការវាយតម្លៃ “ឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” នៅគ្រប់ជំហាន និង ដំណាក់កាលតាមរយៈការប្រកួសប្រជែងលទ្ធផល ដែលទទួលបានពី គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ប្រធានគណៈកម្មការត្រូវចាត់ចែងរៀបចំសំណើសុំឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យា ឬ កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនដែលជាប់ក្នុងការដេញថ្លៃ រួមទាំងសំណើសុំទូទាត់ចំណាយនានាសម្រាប់កិច្ចសន្យាទៅតាមដំណាក់កាលនីមួយៗ ។

ប្រការ៥.-

គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានភារកិច្ចដូចតទៅ៖

- វាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយជំនាញវិជ្ជាជីវៈ, តម្លាភាព និង គណនេយ្យភាព
- ធានាការសម្ងាត់ និង ភាពមិនលម្អៀងក្នុងដំណើរការវាយតម្លៃ “ឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
- រៀបចំ និង ចូលរួមក្នុងកិច្ចប្រជុំស្រាយបំភ្លឺ និង ការបង្ហាញអំពីផលិតផលនានា ដោយក្រុមហ៊ុនចូលរួមក្នុងការដេញថ្លៃ
- សមាជិកនៃគណៈកម្មការគឺជាសមាសភាពមកពីក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ជាសមាសភាពដែលចាត់តាំងតាមការចាំបាច់
- រៀបចំឯកសារ និង រាយការណ៍ជូនប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃ “ឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” អំពីដំណើរការបញ្ជាប្រឈម, លទ្ធផលនៃការវាយតម្លៃ និង សកម្មភាពអនុវត្តបន្តទៅតាមជំហាន, ដំណាក់កាល ឬ តាមការសម្រេចរបស់ប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃ ។

ប្រការ៦.-

សមាជិក នៃគណៈកម្មការនីមួយៗ ដូចមានចែងក្នុងប្រការ ២ និង ប្រការ ៣ តាមការប្រគល់សិទ្ធិប្រធានអាចកោះប្រជុំ និង ដឹកនាំការងារដើម្បីសម្រេចបានតាមភារកិច្ចរបស់គណៈកម្មការនីមួយៗ ។ សមាជិកនៃគណៈកម្មការនីមួយៗ ត្រូវចូលរួមឱ្យបានសកម្ម, ទៀងទាត់ និង ប្រកបដោយក្រមសីលធម៌ខ្ពស់ក្នុងការងារ ដើម្បីសម្រេចបានតាមភារកិច្ចរបស់គណៈកម្មការនីមួយៗ ។

ប្រការ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៨.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធ

ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ៣ខាងលើ ត្រូវទទួលបន្ទុកអនុវត្តប្រកាស
នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧ #



ហត្ថលេខា អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចប្រការ ២ និង ប្រការ ៣
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

Handwritten signature or mark at the bottom of the page.

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី